



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)
ភីអិលស៊ី**

**Audit of the Treasurer's Report of the Financial Institution
LOL (Cambodia) Plc.**

ជំនាញៈ សវនកម្ម

រៀបរៀងដោយ៖ សួន សុខលីន

អត្តលេខ៖ MA21/016

ឆ្នាំសិក្សា៖ ឆ្នាំ២០២៣ - ២០២៥



ក្រសួងអប់រំ យុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS
សាកលវិទ្យាល័យវ៉ាន់ដា
VANDA UNIVERSITY



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់
គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)
ភីអេលស៊ី

Audit of the Treasurer's Report of the Financial Institution
LOL (Cambodia) Plc.

ជំនាញៈ សវនកម្ម
សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត កង ឱម
លោកគ្រូណែនាំ៖ បេក្ខបណ្ឌិត យ៉ែម សុខហៀក
ឆ្នាំសិក្សា៖ ឆ្នាំ២០២៣-២០២៥



គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២១
ប្រធានបទ៖ ការធ្វើសវនកម្មលើរបាយការណ៍បរិញ្ញាវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

លោកត្រូវណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ែម សុខហៀក

បណ្ឌិត កង ឌឹម

សាកលវិទ្យាធិការរងអចិន្ត្រៃយ៍

នាយកមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត ហ៊ុំ គុជគន្ធលីនណា

បណ្ឌិត សេង សំអឿន

សាកលវិទ្យាធិការ

បណ្ឌិត ហេង វ៉ាន់ដា

ឧទ្ទិសស្នាដៃ

នាងខ្ញុំឈ្មោះ **សួន សុខលីន** ជាបេក្ខជាសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ជំនាញ **សវនកម្ម** ជំនាន់ទី២១ នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធវីព្រះមហាក្សត្រខ្មែរគ្រប់សម័យកាលដែលព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ច ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះវិញ្ញាណក្ខន្ធមេដឹកនាំខ្មែរគ្រប់សម័យកាល ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ ប្រជាជាតិ និងទឹកដី។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតា និងជនរួមជាតិខ្មែរគ្រប់រូប ពុទ្ធបរិស័ទ្ធ និងជនស្នេហាជាតិទាំងអស់ ដែលបានធ្វើពលីកម្ម នៅគ្រប់សម័យកាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះពុទ្ធបរិស័ទ្ធ និងជនស្នេហាជាតិទាំងអស់ ដែលបានលះបង់ ធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ។

សូមឱ្យមាតុភូមិកម្ពុជា ស្ថិតនៅគង់វង្ស មានភាពរុងរឿងសម្បូរសប្បាយ មានភាពថ្លៃថ្នូរ និងថ្កុំថ្កើនតរៀងទៅ។

លេខកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្ម នៅសាកលវិទ្យាល័យវ៉ាន់ដា អស់រយៈពេល២ឆ្នាំរួចមក នាងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ដែលពាក់ព័ន្ធនឹងមុខវិជ្ជាសវនកម្ម គណនេយ្យ ពន្ធដាពិសេសយល់ច្បាស់ថាជំនាញសវនកម្ម គឺជាជំនាញមួយដ៏មានសារៈសំខាន់ សម្រាប់តម្រូវការស្ថាប័នទាំងអស់ មិនថាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។ ក្នុងនោះផងដែរដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែស៊ីជម្រៅលើជំនាញរបស់ខ្លួន សាកលវិទ្យាល័យក៏បានបញ្ចូលមុខវិជ្ជាជាច្រើន ដែលពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សាទៅតាមកម្រិត ពីឆ្នាំទីមួយ រហូតដល់ឆ្នាំទីពីរដែលត្រូវបញ្ចប់ការសិក្សា។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែជាយានសម្រាប់ឱ្យនិស្សិតយកទៅប្រើប្រាស់ នៅក្នុងវិស័យការងារបានជាពិសេសនោះ គឺមុខវិជ្ជាគណនេយ្យដែលស្ថាប័នត្រូវឱ្យបុគ្គលិកពាក់ព័ន្ធត្រូវមានចំណេះដឹង ដើម្បីរៀបចំ និងកាន់កាប់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ស្របទៅតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជៀសវាងនូវបញ្ហាផ្សេងៗដែលអាចកើតមានឡើង និងធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអាជីវកម្មទៅថ្ងៃក្រោយ។ ដោយនាងខ្ញុំយល់ថាចំណេះដឹងខាងគណនេយ្យ ជាចំណេះដឹងបន្ថែមមួយទៀតដ៏មានសារៈសំខាន់សម្រាប់សវនករទាំងអស់ធ្វើការសិក្សាស្វែងយល់ និងស្របពេលដែលនាងខ្ញុំមានឱកាសបានសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងនោះ ទើបនាងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី «ការសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី» យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងជារបាយការណ៍ក្នុងគោលបំណងចង់ឱ្យអ្នកអាន និងអ្នកស្រាវជ្រាវក្រោយៗទៀតឱ្យយល់កាន់តែច្បាស់ពីគណនេយ្យ។ នាងខ្ញុំសង្ឃឹមថា ការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកដទៃទៀតដែលមានបំណងលើការសិក្សាពីជំនាញគណនេយ្យ។

ជាទីបញ្ចប់នាងខ្ញុំ សូមមេត្តាខន្តីអភ័យទោសពីសំណាក់សាស្ត្រាចារ្យ រៀបច្បង និងមិត្តអ្នកអាន នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ហើយនាងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយៗទៀតមានភាពល្អប្រសើរ។

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២១ ជំនាញសវនកម្ម នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់៖

លោកឪពុក និងអ្នកម្តាយដែលបានផ្តល់កំណើត ហើយខិតខំបីបាច់ថែរក្សាកូន ព្រមទាំងផ្គត់ផ្គង់ដល់កូនសព្វបែបយ៉ាង ខិតខំលើកទឹកចិត្តកូនក្នុងការសិក្សា តាំងពីកូនចូលរៀនដំបូងរហូតមកដល់ពេលនេះ និងបានបង្រៀនកូនឱ្យចេះស្នេហាជាតិមាតុភូមិកម្ពុជា។

នាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវ៉ាន់ដា ដែលជានិច្ចកាលតែងតែផ្តល់នូវការលើកទឹកចិត្ត អនុគ្រោះដល់នាងខ្ញុំរហូត ធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាពិសេសសាស្ត្រាចារ្យ **បណ្ឌិត កង ឱម** និងលោកគ្រូ **យ៉ែម សុខហៀក** ដែលលោកបានផ្ញើតំណែងដល់មានតម្លៃ ដើម្បីជួយណែនាំដល់ការសរសេរបាយការណ៍របស់នាងខ្ញុំឱ្យរឹតតែមានភាពល្អប្រសើរ។

ជាទីបញ្ចប់នាងខ្ញុំ សូមលើកដៃសំពះបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកជួយបីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណបការជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

នាងខ្ញុំសូមធ្វើការធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះថា របាយការណ៍ស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់នាងខ្ញុំ ដោយគ្មានពាក់ព័ន្ធជាមួយសារណា ឬ របាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀតឡើយ។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានចែងក្នុង របាយការណ៍ស្រាវជ្រាវនេះ គឺថ្មីហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការសរសេរសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០....

ហត្ថលេខា

ថ្ងៃ.....ខែ.....ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០២.....

គ្រូរៀន

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ប្រទេសកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យបណ្តាគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាមកវិនិយោគ នៅក្នុងប្រទេសរបស់យើង បែបនេះហើយដើម្បីធានាឱ្យមានទំនុកចិត្តចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិនិយោគទាំងនោះ រាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងប្រទេសចាំបាច់ត្រូវធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុឱ្យប្រាកដថារបាយការណ៍ទាំងនោះ មានភាពត្រឹមត្រូវប្រាកដមែនព្រមទាំងអាចជឿទុកចិត្តក្នុងការប្រើប្រាស់ ដើម្បីការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចបានគួរជាទីទុកចិត្ត។ មកទល់បច្ចុប្បន្ននេះក្រុមហ៊ុនសវនកម្មមានរីកដុះដាលដូចផ្សិត ប៉ុន្តែចាំបាច់ត្រូវជ្រើសរើសក្រុមហ៊ុនសវនកម្មណាដែលមានប្រសិទ្ធភាព និងអាចទុកចិត្តបាន។ យ៉ាងណាមិញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងតាំងតែ២៩ឆ្នាំមុន ហើយទទួលបានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ក៏ចាប់ផ្តើមរីកសុះសាយរហូតមានសាខានៅតាមប្រទេសជាច្រើនទៀតផងដែរ។

យ៉ាងណាមិញ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី គឺត្រូវបានអនុវត្តជាដំណាក់កាល និងមាន ផែនការច្បាស់លាស់មុននឹងចាប់ផ្តើមធ្វើសវនកម្ម។ ជំហាននៃការធ្វើសវនកម្មបែបនេះ វាជាផ្នែកមួយដែលនាំ ឱ្យការអនុវត្តសវនកម្មមានភាពច្បាស់លាស់ និងមានកំហុសតិចតួចតែបំផុត។ បែបបទនៃការធ្វើសវនកម្ម ប្រកបដោយភាពច្បាស់លាស់បែបនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុននេះមានប្រជាប្រិយភាព និងទទួលបានការទុកចិត្តពីអតិថិជនជាច្រើនផងដែរ។

ការធ្វើសវនកម្ម មិនត្រឹមតែបានជួយបង្កើនទំនុកចិត្ត ដល់អ្នកប្រើប្រាស់ខាងក្រៅប៉ុណ្ណោះទេតែក៏បានផ្តល់ប្រយោជន៍ជាច្រើនទៀត ដោយបង្ហាញឱ្យឃើញពីរចនាបថល្អ ជួយពង្រឹងប្រព័ន្ធផ្ទៃក្នុង ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការធ្វើសវនកម្មទាំងផ្ទៃក្នុងនិងផ្ទៃក្រៅជាហេតុបញ្ជាក់ឱ្យឃើញពីភាពរឹងមាំរបស់ក្រុមហ៊ុនក៏ដូចជាចូលរួមជួយកែប្រែនូវកំហុសឆ្គង ដែលសកើតឡើងដោយចេតនាឬអចេតនានៅក្នុងក្រុមហ៊ុនទៀតផង។

Research Summary

Cambodia is growing more and more day by day, which is why banks are investing in our country like this, and to ensure the confidence of those investment banks, all banks in the country need to audit their financial statements to make sure that they are accurate. Accurate and reliable to use for economic decisions should be reliable. Until now, audit firms have grown like mushrooms, but it is necessary to choose an audit firm that is efficient and reliable. After all, LOLC Bank (Cambodia) Plc. Is one of the largest banks in Cambodia. The company was established 29 years ago and has grown from year to year, also began to expand to have branches in many countries.

However, the audit of the financial statements of LOLC Bank (Cambodia) Plc. Is carried out in stages and has a clear plan before starting the audit. Such an audit step is part of the process of making the audit process clear and error-free. Such a clear audit procedure has made the company popular and trusted by many customers.

Audits not only increase the confidence of external users, but also provide many other benefits by showing good design, strengthen the internal system more effectively, especially the internal and external audit, thus confirming the strength of the company, as well as contribute to correcting mistakes that occur intentionally or unintentionally in the company.

មាតិកា

ទំព័រ

ឧទ្ទិសស្នាដៃ.....	i
អារម្ភកថា	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v
Research Summary	vi

ជំពូកទី១៖ សេចក្តីផ្តើម

១.១- លំនាំបញ្ហានៃការស្រាវជ្រាវ	១
១.២- ចំណេញបញ្ហានៃការស្រាវជ្រាវ	១
១.៣- គោលបំណងនៃការស្រាវជ្រាវ	២
១.៤- ទំហំដែនកំណត់និងវិសាលភាពនៃការស្រាវជ្រាវ	២
១.៤.១- ទំហំដែនកំណត់	២
១.៤.២- វិសាលភាព	២
១.៥- វិធីសាស្ត្រនៃការស្រាវជ្រាវ	២
១.៦- សារៈសំខាន់នៃការស្រាវជ្រាវ	២
១.៦.១- ចំពោះអ្នកស្រាវជ្រាវផ្ទាល់	២
១.៦.២- ចំពោះគ្រឹះស្ថាន	៣
១.៦.៣- ចំពោះសង្គម	៣
១.៧- រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៣

ជំពូកទី២៖ វិធីសាស្ត្រស្រាវជ្រាវ

២.១- លក្ខណៈទូទៅនៃការសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ.....	៤
២.១.១- និយមន័យសវនកម្ម	៤
២.១.២- ប្រវត្តិនៃសវនកម្ម	៥-៦
២.១.៣- ប្រភេទនៃសវនកម្ម	៦-៧
២.២- នីតិវិធីក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	៧
២.២.១- និយមន័យរបាយការណ៍ហិរញ្ញវត្ថុ	៧
២.២.២- ប្រវត្តិរបាយការណ៍ហិរញ្ញវត្ថុ	៧-៨
២.២.៣- សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ	៨
២.៣- អត្ថប្រយោជន៍នៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	៨
២.៣.១- និយមន័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	៨-៩
២.៣.២- ប្រវត្តិនៃការកកើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	៩-១០

២.៣.៣- តួនាទីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ.....	១០-១១
---	-------

ជំពូកទី៣ លទ្ធផលនៃការស្រាវជ្រាវ

៣.១- ស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា) ក៏អិលស៊ី	១២
៣.១.១- ប្រវត្តិរបស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា) ក៏អិលស៊ី	១២
៣.១.២- ទស្សនវិស័យ បេសកកម្ម គុណតម្លៃនិងរចនាសម្ព័ន្ធរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី	១២-១៣
៣.១.៣- អត្តសញ្ញាណ	១៤
៣.១.៤- អត្ថន័យនៃបាយការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា) ក៏អិលស៊ី....	១៤
៣.១.៥- ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី.....	១៤-១៦
៣.១.៦- ផលិតផលនិងសេវាកម្ម.....	១៦-២០
៣.២- នីតិវិធីក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី	២០
៣.២.១- ការត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុ.....	២០-២៨
៣.២.២-ការត្រួតពិនិត្យការអនុវត្តន៍ស្តង់ដារ.....	២៩-៣០
៣.២.៣ ការពិនិត្យកំណត់ត្រាហិរញ្ញវត្ថុ (Audit).....	៣០-៣៥
៣.២.៤- ប្រាក់តម្កល់តាមច្បាប់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនកម្ពុជា.....	៣៥-៣៦
៣.២.៥- ប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ.....	៣៧
៣.២.៦- ប្រាក់បញ្ញើរបស់អតិថិជន.....	៣៨
៣.២.៧ ប្រាក់កម្ចី.....	៣៩-៤០
៣.២.៨- អនុបំណុល.....	៤០-៤១
៣.២.៩- ចំណូលការប្រាក់សុទ្ធ.....	៤១
៣.២.១០- ខាតពីការថយចុះតម្លៃឥណទាន.....	៤២
៣.២.១១- សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ.....	៤២-៤៣
៣.៣ អត្ថប្រយោជន៍នៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី	៤៣-៤៦

ជំពូកទី៤៖ ការវិភាគលើចំណុចខ្លាំងនិងចំណុចខ្សោយ

៤.១- ការវិភាគលើចំណុចខ្លាំង	៤៦
៤.២- ការវិភាគលើចំណុចខ្សោយ	៤៦-៤៧

ជំពូកទី៥៖ សេចក្តីសន្និដ្ឋាន និង ផ្តល់អនុសាសន៍

៥.១- សេចក្តីសន្និដ្ឋាន	៤៧-៤៨
៥.២- ការផ្តល់អនុសាសន៍	៤៨

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១ **សេចក្តីផ្តើម**

១.១ លំនាំបញ្ជីនៃការស្រាវជ្រាវ

ប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពី ពាក់កណ្តាលទសវត្សរ៍១៩៩០ នៅពេលដែលច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុជាតិនៃកម្ពុជា... ច្បាប់ស្តីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងហិរញ្ញវត្ថុ បទប្បញ្ញត្តិនានាក៏ដូចជាគន្លឹះនៃការ ធ្វើកំណែទម្រង់លើវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសំខាន់ផ្សេងទៀតត្រូវបានអនុវត្ត។ គិតមកដល់ថ្ងៃនេះ ប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជារួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពាណិជ្ជ ៥៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឯកទេស៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៦ ក្រុមហ៊ុនកតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរ ការតតិយភាគី ៥ គ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់ ៣៤ និងក្រុមហ៊ុនចែករំលែកឥណទាន១។

យ៉ាងណាមិញ វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាកាស ហិរញ្ញវត្ថុ និងជីវភាពរស់នៅមូលដ្ឋាន តាមរយៈការផ្តល់សេវាឥណទានសម្រាប់ការប្រើប្រាស់ ការប្រកបអាជីវ កម្មខ្នាត តូចឬមធ្យម និងសេវាហិរញ្ញវត្ថុផ្សេងៗទៅដល់អតិថិជន។ ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាព ទុកចិត្តមក លើគ្រឹះស្ថានកាន់តែខ្ពស់ គ្រឹះស្ថានចាំបាច់ត្រូវតែធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដើម្បី ធានារាល់ហានិភ័យដែលកើតឡើងដោយចេតនានិងអចេតនា។

ដោយសង្កេតឃើញពីស្ថានភាពនេះហើយ ទើបក្រុមនាងខ្ញុំបានលើកឡើងនូវប្រធានបទស្តីពី «ការ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី» យកមកស្រាវជ្រាវ និងរៀបចំជាសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

១.២- ចំណោទបញ្ជីនៃការស្រាវជ្រាវ

គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់តែងតែធ្វើសវនកម្មផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែការធ្វើសវនកម្មផ្ទៃក្នុង នៅមិនទាន់មានភាពត្រឹមត្រូវពិតប្រាកដ១០០ ភាគរយនៅឡើយទេ គឺវាតែងតែកើតមាននូវកំហុសដោយ ចេតនា និងអចេតនាផ្សេងៗ ទើបតម្រូវឱ្យមានការជួលសវនករឯករាជ្យមកធ្វើសវនកម្មបន្ថែមទៀត ដើម្បីឱ្យ កាន់មានទំនុកចិត្តបន្ថែមទៀតលើអតិថិជនមុននឹងធ្វើការសម្រេចចិត្ត។ អាស្រ័យហេតុនេះ ទើបនាងខ្ញុំបានធ្វើ ការលើកឡើងនូវសំណួរមួយចំនួនរួមមាន៖

- ១- តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មាននីតិវិធីដូចម្តេចខ្លះ ក្នុងការធ្វើ សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ?
- ២- តើការធ្វើសវនកម្មបានផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេម បូឌា) ភីអិលស៊ី?

១.៣- គោលបំណងនៃការស្រាវជ្រាវ

- កិច្ចការស្រាវជ្រាវនេះមានគោលបំណងដូចខាងក្រោម៖
- សិក្សាពីស្ថានភាពការសេរីកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
 - សិក្សាស្វែងយល់ពីប្រវត្តិ បេសកកម្ម និងទស្សនវិស័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
 - ស្វែងយល់ពីសមិទ្ធផលរបស់គ្រឹះស្ថានដែលសម្រេចបាន
 - ស្វែងយល់ពីសារៈសំខាន់នៃការធ្វើសវនកម្ម
 - ប្រៀបធៀបទ្រឹស្តីដែលបានសិក្សាកន្លងមកជាមួយស្ថានភាពគ្រឹះស្ថានជាក់ស្តែង
 - ស្វែងយល់ពីច្បាប់និងគោលការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន
 - វិភាគចំណុចខ្លាំងនិងចំណុចខ្សោយរបស់គ្រឹះស្ថាន។

១.៤- ទំហំនិងជនកំណត់នៃការស្រាវជ្រាវ

១.៤.១- ទំហំនិងជនកំណត់

ដោយសារការធ្វើសវនកម្មមានភាពស្មុគស្មាញ ហើយការស្រាវជ្រាវមានរយៈពេលខ្លី ដូច្នេះនាងខ្ញុំមិនអាចបរិយាយបានគ្រប់សកម្មភាពរបស់គ្រឹះស្ថានបានទេ។ ប្រធានបទនៃការស្រាវជ្រាវគឺ គ្របដណ្តប់តែទៅលើ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ី មានអាសយដ្ឋាននៅឯអគារ លេខ ៦៦៦B ផ្លូវលេខ២៧១សង្កាត់បឹងទំពុន២ខណ្ឌមានជ័យរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

១.៤.២- វិសាលភាព

វិសាលភាពនៃការស្រាវជ្រាវនេះគឺធ្វើការសិក្សាតែទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ីនៅចន្លោះឆ្នាំ២០២២ដល់២០២៣តែប៉ុណ្ណោះ។

១.៥- វិធីសាស្ត្រនៃការស្រាវជ្រាវ

វិធីសាស្ត្រនៃការស្រាវជ្រាវ ក្នុងការសរសេររបាយការណ៍ស្រាវជ្រាវនេះ បានទិន្នន័យនិងព័ត៌មានពីប្រភពជាច្រើនដូចជា ឯកសារក្នុងបណ្ណាល័យដែលទាក់ទងទៅនឹងការធ្វើសវនកម្ម កម្រងសារណាក៏ដូចជាឯកសារព័ត៌មានផ្សេងៗ ជំនាន់មុនៗការណែនាំ និងផ្តល់យោបល់ពីសាស្ត្រាចារ្យ ព្រមទាំងទិន្នន័យពីប្រព័ន្ធអ៊ីនធឺណិត បន្ថែមទៀតផងដែរ។

១.៦- សារៈសំខាន់នៃការស្រាវជ្រាវ

ការស្រាវជ្រាវនេះផ្តល់សារៈប្រយោជន៍ជាច្រើនដូចជា៖

១.៦.១- ចំពោះអ្នកស្រាវជ្រាវផ្ទាល់

- បានសិក្សាពីទិដ្ឋភាពជាក់ស្តែងនៅក្នុងគ្រឹះស្ថាន
- បានអនុវត្តន៍ទ្រឹស្តីដែលបានសិក្សាកន្លងមក
- បានសិក្សាស្វែងយល់ពីទិន្នន័យ និងព័ត៌មានផ្សេងៗក្នុងការធ្វើសវនកម្ម
- បង្កើនចំណេះដឹងឱ្យកាន់តែច្បាស់ពីការស្រាវជ្រាវព័ត៌មាននិងការសរសេររបាយការណ៍។

១.៦.២- ចំពោះគ្រឹះស្ថាន

- វិភាគចំណុចខ្លាំងនិងចំណុចខ្សោយរបស់គ្រឹះស្ថាន
- បង្កើនទំនុកចិត្តកាន់តែខ្លាំងបន្ថែមទៀតដល់អ្នកវិនិយោគនិងអ្នកប្រើប្រាស់
- ធ្វើឱ្យគ្រឹះស្ថានមានភាពប្រសើរឡើងទាំងផ្នែកហិរញ្ញវត្ថុនិងផ្នែកផ្សេងៗទៀត។

១.៦.៣- ចំពោះសង្គម

បន្សល់ទុកនូវឯកសារដល់និស្សិតជំនាន់ក្រោយធ្វើការស្រាវជ្រាវបន្ត។

១.៧- របាយការណ៍នៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះបែងចែកជា ៥ជំពូក ដូចខាងក្រោម៖

ជំពូកទី១ សេចក្តីផ្តើម បង្ហាញពីលំនាំនៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណង នៃការស្រាវជ្រាវដែលកំណត់វិសាលភាពសារៈសំខាន់នៃការស្រាវជ្រាវនិងវិធីសាស្ត្រនៃការស្រាវជ្រាវ។

ជំពូកទី២ រំលឹកទ្រឹស្តី បង្ហាញពីនិយមន័យនិងប្រវត្តិមួយចំនួនដែលទាក់ទងនឹងប្រធានបទ។

ជំពូកទី៣ លទ្ធផលស្រាវជ្រាវ ស្ថានភាពទូទៅរបស់ប្រធានបទមានដូចជា ប្រវត្តិ ចក្ខុវិស័យ បេសកកម្ម ទីតាំង ភូមិសាស្ត្រនិងឆ្លើយសំណួរដែលចោទសួរនៅជំពូក១។

ជំពូកទី៤ ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ បង្ហាញពីទិន្នន័យ និងព័ត៌មានមួយចំនួនដែល បានស្រាវជ្រាវដើម្បីធ្វើការវិភាគលើចំណុចខ្លាំងនិងចំណុចខ្សោយរបស់ប្រធានបទ។

ជំពូកទី៥ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍ លើកយកភាពខ្លាំង និងភាពខ្សោយរបស់ ប្រធានបទមកធ្វើការសន្និដ្ឋាននិងផ្តល់អនុសាសន៍។

ជំពូកទី២ រំលឹកប្រវត្តិសាស្ត្រ

ជំពូកទី២

ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

២.១- លក្ខណៈទូទៅនៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

២.១.១- និយមន័យសវនកម្ម

សវនកម្ម គឺជាមុខវិជ្ជាមួយបែបវិទ្យាសាស្ត្រ ដែលសិក្សាលម្អិត អំពីរបៀបត្រួតពិនិត្យប្រមូលភស្តុតាង ដើម្បីវាយតម្លៃទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយគណនេយ្យករ អ្នកកត់ត្រា ឬអ្នកធ្វើរបាយការណ៍ ថាតើស្របតាមស្តង់ដារគណនេយ្យឬមិនស្រប ឬមិនធ្វើតាមទាំងអស់ រួចបញ្ចេញយោបល់ប្រាប់អ្នកប្រើប្រាស់ខាងក្រៅតាមយោបល់ ៤ ដូចខាងក្រោម៖

- * Unqualified Opinion ពិតជាស្របតាមស្តង់ដារគណនេយ្យមែន (Accounting Standard)
- * Qualified Opinion ពិតជាស្របតាមស្តង់ដារគណនេយ្យមែន (Accounting Standard) ប៉ុន្តែលើកលែង (Except) គណនីមួយចំនួន
- * Disclaimer Opinion មិនហ៊ានថាស្របឬមិនស្របតាមស្តង់ដារគណនេយ្យទេ
- * Adverse Opinion មិនធ្វើស្របតាមស្តង់ដារគណនេយ្យទាំងស្រុង។

សវនកម្ម គឺជាសកម្មភាពផ្ទៀងផ្ទាត់នៅនឹងកន្លែងដូចជាការត្រួតពិនិត្យឬការពិនិត្យដំណើរការ ឬប្រព័ន្ធគុណភាព ដើម្បីធានានូវការអនុលោមទៅតាមតម្រូវការការធ្វើសវនកម្មមួយ អាចអនុវត្តទៅតាមអង្គការទាំងមូលឬអាចមានលក្ខណៈជាក់លាក់ចំពោះដំណើរការផលិត។ សវនកម្ម គឺជាដំណើរការសិក្សាលម្អិត អំពីរបៀបតាមដាន ឆែកឆេរ និងប្រមូលភស្តុតាង ដើម្បីវាយ តម្លៃទៅលើរបាយការណ៍ ដែលរៀបចំឡើងដោយគណនេយ្យករ អ្នកកត់ត្រា និងអ្នកធ្វើរបាយការណ៍ជាក់ លាក់របស់ក្រុមហ៊ុននិងអង្គភាពអាជីវកម្ម។

សវនកម្ម គឺត្រូវបានធ្វើឡើងពីផ្នែកលើវិធីសាស្ត្រជម្រើសដោយចៃដន្យ ដូច្នេះមិនមែនមានន័យថារបាយការណ៍សវនកម្មមិនមានកំហុសឆ្គងនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគោលដៅសំខាន់គឺធ្វើយ៉ាងណាកាត់បន្ថយកំហុសឆ្គងឱ្យតិចជាងអប្បបរមា ដើម្បីធ្វើឱ្យព័ត៌មានដែលបង្ហាញមានភាពជឿជាក់ជាងមុន។ នៅក្នុងផ្នែកគណនេយ្យហិរញ្ញវត្ថុ សវនកម្មគឺជាការវាយតម្លៃឯករាជ្យមួយទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ដែលបានកត់ត្រាលើកឡើងក្នុងរបាយការណ៍ហិរញ្ញវត្ថុនឹង បានបង្ហាញដោយអ្នកគ្រប់គ្រងស្ថាប័នអង្គភាពឬក្រុមហ៊ុនណាមួយ បច្ចុប្បន្នសវនកម្មត្រូវបានគេប្រើជា ទូទៅនឹងមាននិយមន័យថាជាការត្រួតពិនិត្យដោយលម្អិត ព្រមទាំងត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធដំណើរការនិងទិន្នផល។

សវនកម្មគឺជាដំណើរការនៃការតាមដាន និងឆែកឆេរប្រមូលភស្តុតាងសវនកម្ម ទៅលើការធានាអះអាងអំពីព្រឹត្តិការណ៍ និងសកម្មភាពសេដ្ឋកិច្ច ដើម្បីបញ្ជាក់ឱ្យឃើញនូវកម្រិតឆ្លើយតបរវាងការអះអាងរបស់អ្នកគ្រប់គ្រង និងលក្ខណៈវិនិច្ឆ័យដែលបង្កើតឡើងហើយចុងក្រោយផ្សព្វផ្សាយនូវលទ្ធផលនេះទៅអ្នកប្រើប្រាស់ដែលពាក់ព័ន្ធ។

២.១.២- ប្រវត្តិសាស្ត្រ

ពាក្យ «សវនកម្ម» ត្រូវបានមកពីពាក្យឡាតាំង "សវនកម្ម" ដែលមានន័យថា «ដើម្បីស្តាប់» ពីព្រោះនៅសម័យបុរាណ សវនករបានស្តាប់របាយការណ៍ផ្ទាល់មាត់របស់មន្ត្រីទទួលខុសត្រូវចំពោះម្ចាស់ មានអំណាច ហើយបានបញ្ជាក់ពីភាពត្រឹមត្រូវនៃរបាយការណ៍។

ប៉ុន្មានឆ្នាំមកនេះតួនាទីសវនករបានវិវត្ត ដើម្បីផ្ទៀងផ្ទាត់កំណត់ត្រាដែលបានសរសេរ។ ការអនុវត្តសវនកម្មនេះ ទោះមិនសូវមានឯកសារច្បាស់លាស់អំពីអត្ថិភាព នៃសវនកម្មក៏ដោយសវនកម្មត្រូវបានគេរកឃើញថាមាននៅក្នុងអារ្យធម៌ចិន អេហ្ស៊ីបបុរាណ និងក្រិកក្នុងទម្រង់នៃសកម្មភាពត្រួតពិនិត្យបុរាណ។ សកម្មភាព ត្រួតពិនិត្យដែលត្រូវបានរកឃើញនៅក្នុង ប្រទេសក្រិកបុរាណហាក់ដូចជាប្រហាក់ប្រហែលទៅនឹងសវនកម្មសម័យបច្ចុប្បន្ន។ ក្នុងឆ្នាំ១៤៩៤ Luca Piccioli បានបោះពុម្ពសៀវភៅស្តីពីប្រព័ន្ធគណនេយ្យទ្វេដងនៃគណនេយ្យដែលប្រើប្រាស់ដោយពាណិជ្ជករ នៅទីក្រុង Venice ប្រទេសអ៊ីតាលី។ នេះគឺជាសៀវភៅដំបូងស្តីពីគណនេយ្យសវនកម្មទំនើបបានចាប់ផ្តើម នៅក្នុងឆ្នាំ១៨៤៤ - នៅពេលដែលសភាអង់គ្លេសបានអនុម័តច្បាប់រួមគ្នារបស់ក្រុមហ៊ុនភាគហ៊ុន សម្រាប់ សកម្មភាពដំបូងដែលនាយកតម្រូវឱ្យ រាយការណ៍ទៅម្ចាស់ភាគហ៊ុនតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើ សវនកម្មរបាយការណ៍តុល្យការ នៅក្នុងឆ្នាំ១៨៤៤ សវនករមិនចាំបាច់ជាគណនេយ្យករឯករាជ្យទេ ប៉ុន្តែ នៅក្នុងឆ្នាំ១៩០០ ច្បាប់ក្រុមហ៊ុនថ្មីត្រូវបានអនុម័តដែលតម្រូវឱ្យមានសវនករឯករាជ្យ សមាគមន៍ គណនេយ្យករសាធារណៈដំបូងបង្អស់គឺ សមាគមន៍គណនេយ្យករនៅអេឌីនប៊ិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៥៤ សមាគមន៍គណនេយ្យករសាធារណៈអាមេរិកាំងត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៨៨៧ ដែលក្រោយមកក្លាយជាវិទ្យាស្ថានគណនេយ្យករសាធារណៈអាមេរិកាំង(AICPA) រហូតមកដល់ឆ្នាំ១៩៣០ សវនកម្មត្រូវបានតម្រង់ទិសប្រតិបត្តិការនោះគឺវាផ្តោតលើនីតិវិធីដែលត្រូវបានអនុវត្តដើម្បីដំណើរការប្រតិបត្តិការនីតិវិធីទាំងនេះ ភាគច្រើនពឹងផ្អែកលើភស្តុតាងផ្ទៃក្នុង។ ការអនុវត្តរបស់សហរដ្ឋអាមេរិកបានវិវត្ត តាំងពីសតវត្សទី១៩ ឆ្ពោះទៅដំណើរការនៃការប្រមូលភស្តុតាងដែលទាក់ទងនឹងទ្រព្យសម្បត្តិ និងបំណុល ឬ អ្វីដែលមានការយល់ច្រឡំយ៉ាងទូលំទូលាយដែលបានរួមចំណែកដល់ការដួលរលំនៃផ្សារភាគហ៊ុននៅក្នុងឆ្នាំ១៩២៩។ សកម្មភាពមូលបត្ររបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩៣៣ និង ឆ្នាំ១៩៣៤ បានបង្កើតគណៈកម្ម ការមូលបត្រ(SEC)ដែលគ្រប់គ្រងលើការដោះដូរភាគហ៊ុនធំៗនៅសហរដ្ឋអាមេរិក។ ច្បាប់ទាំងនេះមាន ឥទ្ធិពលយ៉ាងខ្លាំងទៅលើការធ្វើសវនកម្មនៅជុំវិញពិភពលោក។ ក្រុមហ៊ុនដែលមានបំណងធ្វើពាណិជ្ជកម្មភាគហ៊ុន នៅផ្សារភាគហ៊ុនញូវយ៉ក ឬផ្សារភាគហ៊ុនអាមេរិក ត្រូវបានតម្រូវឱ្យចេញរបាយការណ៍ប្រាក់ចំណូល ក៏ដូចជាតារាងតុល្យការ។ ដូចគ្នានេះផងដែរដោយសារតែបញ្ហាមុនៗជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុមិន ត្រឹមត្រូវនៃទសវត្សឆ្នាំ១៩២០ ការសង្កត់ធ្ងន់បានប្តូរទៅជាភាពយុត្តិធម៌នៃការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ និងតួនាទីរបស់សវនករគឺដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការបង្ហាញ។ ឆ្នាំ១៩៦០-១៩៩០ ភារកិច្ចរបស់ សវនករក្នុងចំណោមអ្នកផ្សេងទៀតគឺត្រូវធានាថារបាយការណ៍ហិរញ្ញវត្ថុបង្ហាញភាពត្រឹមត្រូវ។ តួនាទីរបស់ សវនករទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុជាទូទៅនៅតែដដែលដូចកាលពីមុន នៅ ទសវត្សឆ្នាំ១៩៧០ ការផ្លាស់ប្តូរវិធីសាស្ត្រសវនកម្មត្រូវបានគេសង្កេតឃើញ ពីការផ្ទៀងផ្ទាត់ប្រតិបត្តិការនៅ «ទៅការពឹងផ្អែកលើប្រព័ន្ធ» ការផ្លាស់ប្តូរបែបនេះគឺដោយសារតែការកើនឡើងនូវចំនួនប្រតិបត្តិការ ដែលបណ្តាលមកពីការបន្តកើនឡើងនូវ ទំហំនិង

ភាពស្មុគស្មាញ របស់ក្រុមហ៊ុនដែលវាទំនងសម្រាប់សវនករដើរតួ ក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការ។ ជាលទ្ធផល សវនករនៅក្នុងរយៈពេលនេះបានដាក់ការពឹងផ្អែកខ្ពស់ ទៅលើការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុននៅក្នុងនីតិវិធីសវនកម្មរបស់ពួកគេនៅពេលដែលការគ្រប់គ្រងផ្ទៃក្នុង របស់ក្រុមហ៊ុនមានប្រសិទ្ធភាព សវនករកាត់បន្ថយ កម្រិតនៃការធ្វើតេស្តលម្អិតលើរបាយការណ៍។ នៅដើម ទសវត្សឆ្នាំ១៩៨០ មានការកែទម្រង់មួយនៅក្នុងវិធីសាស្ត្ររបស់សវនករ ដែលការវាយតម្លៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ត្រូវបានគេរកឃើញថាជាដំណើរការដែលមានតម្លៃថ្លៃ ដូច្នេះសវនករបានចាប់ផ្តើម កាត់បន្ថយប្រព័ន្ធ ការងាររបស់ពួកគេ និងប្រើប្រាស់នីតិវិធីវិភាគឱ្យកាន់តែប្រសើរ ការបន្ថែមផ្នែកនេះ គឺជាការអភិវឌ្ឍអំឡុង ពាក់កណ្តាលទសវត្សឆ្នាំ១៩៨០ នៃការធ្វើសវនកម្មផ្នែកលើហានិភ័យ។ ការធ្វើសវនកម្មផ្នែកលើហានិភ័យគឺ ជាវិធីសាស្ត្រសវនកម្មដែលសវនករនឹងផ្តោតលើតំបន់ទាំងនោះដែលទំនងជាមានកំហុស នៅដើមទសវត្ស ឆ្នាំ២០០០ មានរឿងអាស្រូវគណនេយ្យផ្សេងៗដូចជា WorldCom, Tyco ជាដើម ដើម្បីឆ្លើយតបទៅនឹង ច្បាប់ Enron រដ្ឋស្តីកឈើជ្រុះ Sarbanes-Oxley ឆ្នាំ ២០០២ ត្រូវបានអនុម័តដែលនាំមកនូវបទប្បញ្ញត្តិ គណនេយ្យភាពជាច្រើន សម្រាប់ការគ្រប់គ្រងសវនករ។ Sarbanes-Oxley បានពង្រីកភារកិច្ចរបស់សវនករ ដើម្បីធ្វើសវនកម្មលើភាពគ្រប់គ្រាន់នៃការគ្រប់គ្រងផ្ទៃក្នុង លើរបាយការណ៍ហិរញ្ញវត្ថុ។ រឿងអាស្រូវគណនេយ្យ ទាំងនេះ ក៏នាំឱ្យមានការធ្លាក់ចុះរបស់ Arthur Andersen ដែលជាក្រុមហ៊ុនសវនកម្មធំមួយនៅគ្រានោះ ដោយសារតួនាទីរបស់ខ្លួននៅក្នុងរឿងអាស្រូវអេនី។ ទោះបីគោលដៅសវនកម្មជាទូទៅនៅក្នុងការរយៈពេល បច្ចុប្បន្ននៅតែដដែលក៏ដោយភាពជឿជាក់លើការផ្តល់ប្រាក់កម្ចីចំពោះរបាយការណ៍ហិរញ្ញវត្ថុការផ្លាស់ប្តូរសំខាន់ៗ ត្រូវបានធ្វើឡើងចំពោះការអនុវត្តសវនកម្ម ដែលជាលទ្ធផលនៃការកែទម្រង់យ៉ាងទូលំទូលាយនៅក្នុងប្រទេសផ្សេងៗ។

២.១.៣- ប្រភេទសវនកម្ម

សវនកម្មចែកចេញជា ២ប្រភេទគឺ៖

១- សវនកម្មផ្ទៃក្រៅ (External Audit) គឺជាសវនកម្មឯករាជ្យមិនស្ថិតនៅក្រោមអង្គភាពឬសហគ្រាសណាឡើយ។ តួនាទីសំខាន់គឺធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ។ ប៉ុន្តែពេលខ្លះក៏ធ្វើសវនកម្មលើប្រតិបត្តិការគ្រប់គ្រង ច្បាប់និង លិខិតបទដ្ឋានដែរ។

២- សវនកម្មផ្ទៃក្នុង (Internal Audit) គឺជាសវនកម្មផ្ទៃក្នុង ស្ថិតនៅក្រោមអង្គភាពឬសហគ្រាស។ មុខងារសំខាន់គឺធ្វើសវនកម្មលើប្រតិបត្តិការគ្រប់គ្រងច្បាប់និងលិខិតបទដ្ឋាននានា។ ប៉ុន្តែពេលខ្លះក៏ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែរ។

ស្តង់ដារក្នុងការធ្វើសវនកម្ម សវនករត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារ សវនកម្ម។ នៅក្នុងពិភពលោក ប្រព័ន្ធសវនកម្មអន្តរជាតិមានពីរគឺ៖

- US GAAS (US Generally Accepted Auditing Standard) ស្តង់ដារសវនកម្មនេះរៀបចំឡើងដោយ US SAB
- IAS (International Standard on Audit)ស្តង់ដារសវនកម្មនេះរៀបចំ និងកំណត់ដោយ IAPC (International Auditing Practice Committee) 1

នៅក្នុងប្រទេសកម្ពុជា ស្តង់ដារសវនកម្មនេះមានឈ្មោះហៅថា CSA (Cambodia Standard on Auditing) CS មានទ្រង់ទ្រាយ និង ក្រោមរូបភាព ISA រៀបចំនិងកំណត់ដោយ NAC (National Accounting Council)។

- IAAS (International Auditing and Assurance Standard) រៀបចំនិងកំណត់ដោយ IAASB ដែល ពីមុនមានឈ្មោះថា: IAPC (International Auditing Practice Committee) ។
 - នៅក្នុងប្រទេសកម្ពុជា ស្តង់ដារសវនកម្មមានឈ្មោះហៅថា CIFRS (Cambodia International Financial Reporting Standard)។ CIFRS មានទ្រង់ទ្រាយ និងក្រោមរូបភាព IFRS រៀបចំនិង កំណត់ដោយ NAC (National Accounting Council) ។
- សវនករត្រូវប្រកាន់នូវក្រមសីលធម៌ដូចខាងក្រោម៖

- ឯករាជ្យ (Independence)
- សមត្ថភាពអាជីព (Professional Competence)
- ភាពទទួលខុសត្រូវ (Responsibility)
- ការសម្ងាត់ (Confidence)
- សុច្ឆរិតនិងស្មោះត្រង់ (Integrity & Royalty) ។

២.២- នីតិវិធីអង្គការធ្វើសវនកម្មលើធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

២.២.១- និយមន័យរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានគេកំណត់និយមន័យខុសៗគ្នា៖

- របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងស្ថានភាពនៃការ អនុវត្ត ហិរញ្ញវត្ថុរបស់អង្គភាពមួយ។
- របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលឆ្លុះបញ្ចាំង អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ ដូចជា ចំណូល ចំណាយទ្រព្យបំណុលទុនលំហូរសាច់ប្រាក់ចូលឬចេញ។

២.២.២- ប្រភេទរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលសង្ខេបអំពីដំណើរការគណនេយ្យ។ វាកំណត់អំពី ភាពខ្លាំង និងភាពខ្សោយនៃអាជីវកម្ម ដែលជាធម្មតារបាយការណ៍ហិរញ្ញវត្ថុនៃអាជីវកម្មមានរាប់បញ្ចូលនូវ របាយការណ៍ចំណូល តារាងតុល្យការ ប្រាក់ចំណូលកាត់ទុក និងលំហូរសាច់ប្រាក់ជាដើម។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ ត្រូវបានបង្កើតឡើងពីដំណើរការគណនេយ្យរបស់ក្រុមហ៊ុន។ នៅពេលក្រុមហ៊ុនកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេលគណនេយ្យរបាយការណ៍ហិរញ្ញវត្ថុចាប់ ផ្តើមលេចឡើងដែលត្រូវបានកត់ត្រាប្រតិបត្តិការនៅក្នុងសៀវភៅទិន្នន័យឬវត្ថុនិងសៀវភៅគណនី។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានផ្អែកលើសមីការគណនេយ្យដែលត្រូវបានចែងថា៖

$$\text{ទ្រព្យសកម្ម} = \text{បំណុល} + \text{ទុន}$$

អាជីវកម្មភាគច្រើនត្រូវការរបាយការណ៍ហិរញ្ញវត្ថុ ព្រោះរបាយការណ៍ហិរញ្ញវត្ថុបានប្រាប់ពីលទ្ធផល ប្រតិបត្តិការរបស់អាជីវកម្មក្រុមហ៊ុនស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មឬក្រុមហ៊ុនមួយ។ របាយការណ៍ហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកដែលធ្វើការជាប់ពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដែលអ្នកទាំងនោះត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងពីសុខភាពហិរញ្ញវត្ថុក៏ដូចជាស្ថានភាពក្រុមហ៊ុនផង

ដែរ។ អ្នកដែលត្រូវការរបាយការណ៍ហិរញ្ញវត្ថុពីក្រុមហ៊ុនមានដូចជា ប្រធានគ្រប់គ្រងនៃក្រុមហ៊ុនម្ចាស់ភាគហ៊ុន អ្នកចូលហ៊ុនវិនិយោគ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្គត់ផ្គង់ និងរដ្ឋាភិបាលជាដើម។ ជាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានរបាយការណ៍សំខាន់ៗចំនួន ៣ រួមមាន៖

- របាយការណ៍តុល្យការ (Balance Sheet)
- របាយការណ៍លទ្ធផល (Income Statement)
- របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)

២.២.៣- សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ

សមាសធាតុរបាយការណ៍ហិរញ្ញវត្ថុត្រូវបានចែកចេញជា ៥ គឺ៖

របាយការណ៍តុល្យការ(Balance Sheet/ The Financial Position Statement) គឺជារបាយការណ៍ដែលបង្ហាញឱ្យឃើញ ទ្រព្យសកម្ម (Assets) បំណុល (Liabilities) និងទុន(Equity) របស់ម្ចាស់អាជីវកម្មដែលបានធ្វើសកម្មភាពអាជីវកម្មតាំងពីត្រាមុនរហូតមកដល់ថ្ងៃដំឡើងរបាយការណ៍នេះ។

របាយការណ៍លទ្ធផល (Income Statement) គឺជារបាយការណ៍ដែលសម្តែងឱ្យឃើញលម្អិត អំពីចំណូល (Revenue) ចំណាយ (Expense) ចំណេញដុលប្រចាំខាតដុល (Gross Profit/Loss) និង ចំណេញពិតប្រចាំខាតពិត (Net Profit/Loss) ក្នុងការិយបរិច្ឆេទ។ ប្រសិនបើចំណូលធំជាង ចំណាយ មានន័យថាចំណេញសុទ្ធ ប៉ុន្តែបើសិនចំណាយធំជាងចំណូលមានន័យថាខាតសុទ្ធ។ របាយការណ៍ស្តីពីការប្រែប្រួលមូលធន (The Statement of Change in Equity) គឺជាការ ពន្យល់បន្ថែម បរិយាយឬពិពណ៌នាលម្អិតពីបម្រែបម្រួលមូលធនក្នុងក្រុម Stockholder's equity នៃតារាងតុល្យការ ដើម្បីឱ្យអ្នកប្រើប្រាស់បានដឹង និងយល់ដោយមិនបាច់បកសួរត្រឡប់ Preparer វិញឡើយ។

របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow) គឺជារបាយការណ៍ដែលបង្ហាញលម្អិតអំពីលំហូរចូលនិងលំហូរចេញនៃសាច់ប្រាក់ និងសាច់ប្រាក់ប្រហាក់ប្រហែល។ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (Note to Financial Statement) គឺជាការបង្ហាញ ពីការសន្មតលម្អិតដែលធ្វើដោយគណនេយ្យករនៅពេលរៀបចំក្រុមហ៊ុនមាន របាយការណ៍ប្រាក់ចំណូល តារាងតុល្យការ សេចក្តីថ្លែងការណ៍ផ្លាស់ប្តូរជំហរហិរញ្ញវត្ថុរបាយការណ៍ចំណូលដែលបានរក្សាទុក

២.៣- អត្ថប្រយោជន៍នៃការធ្វើសវនកម្ម

២.៣.១- និយមន័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាស្ថាប័នហិរញ្ញវត្ថុដែលផ្តល់សេវាឥណទាន សេវាសន្សំនិងសេវាហិរញ្ញវត្ថុដទៃទៀតដល់អ្នកក្រ។ សេវាហិរញ្ញវត្ថុត្រូវការដោយអ្នកក្រ រួមមាន មូលធនចល័ត ឥណទានចល័តអ្នកប្រើប្រាស់ មូលនិធិសោធន៍ ការធានារ៉ាប់រងនិងសេវាផ្ទេរប្រាក់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបែងចែកសេវាហិរញ្ញវត្ថុដូចជា កម្ចី និងប្រាក់បញ្ញើដល់អ្នកក្រ អ្នកប្រើប្រាស់ដែលមានចំណូលទាបនិងសហគ្រាសធុនតូចបំផុត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាអង្គការមួយប្រភេទដែលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រីក្រទាំងឡាយ។ ភាគច្រើននៃអង្គភាពទាំងនេះ ផ្តល់ឥណទានខ្នាតតូចបំផុតនិងទទួលប្រាក់បញ្ញើសន្សំតិចតួចពីអ្នកខ្ចីផ្ទាល់របស់ខ្លួនមិនមែនពីសាធារណជនទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (Micro Finance) គឺជាការផ្តល់សេវាហិរញ្ញវត្ថុដូចជាការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើចំពោះគ្រួសារក្រីក្រគ្រួសារមានចំណូលតិចនិងសហគ្រាសធុនតូច។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (Micro Finance) គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ ដែលប្រតិបត្តិការ និងបម្រើនូវសេវាកម្មហិរញ្ញវត្ថុបីយ៉ាង គឺទទួលប្រាក់បញ្ញើ ការផ្តល់ឥណទាន និងការទូទាត់ចំណាយផ្សេងៗតែផ្ដោតទៅលើអ្នកក្រិនិងនៅតាមតំបន់ជនបទ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(Micro Finance) ជាគ្រឹះស្ថានដែលមានការផ្តល់សេវាកម្មប្រាក់សន្សំ ប្រាក់បញ្ញើ និងផ្តល់សេវាកម្ម ប្រាក់កម្ចីខ្នាតតូច និងខ្នាតមធ្យមទៅឱ្យប្រជាជនក្រីក្រ និងអ្នកដែលខ្វះដើមទុន ឬបង្កើតមុខរបរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(Micro Finance) គឺជាការបែងចែកសេវាហិរញ្ញវត្ថុដូចជា កម្ចីនិងប្រាក់បញ្ញើដល់អ្នកប្រើប្រាស់ដែលមានចំណូលទាបនិងសហគ្រាសធុនតូចបំផុត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(Micro Finance) គឺជាអង្គការមួយប្រភេទដែលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រីក្រទាំងឡាយ។ ភាគច្រើននៃអង្គការទាំងនេះ ផ្តល់ឥណទានខ្នាតតូចបំផុតនិងទទួលប្រាក់បញ្ញើសន្សំតិចតួច ពីអ្នកខ្ចីផ្ទាល់របស់ខ្លួន មិនមែនពីសាធារណជនទេ។

បំណុល គឺជាទ្រព្យដែលជំពាក់ព្រោះបុរេគេ ឬខ្ចីគេ : ជំពាក់បំណុលគេ សងបំណុលគេ។ តាមពិតទៅពាក្យថាបំណុល គឺមិនមែនជាអ្វីដែលអាក្រក់ឡើយ។ ដោយសារតែបំណុលអាចជួយជីវភាព ស្ដារ និងពង្រីកអាជីវកម្ម និងផ្តល់ជាប្រយោជន៍ជាច្រើន ក៏ប៉ុន្តែនៅពេលដែលបំណុលចេះតែកើនឡើងខណៈដែលខ្លួនមិនអាចសងត្រលប់វិញនូវបំណុលទាំងនោះបាន ស្ថានភាពបែបនេះត្រូវបានចាត់ទុកថាជាកំពុងធ្លាក់ក្នុងហានិភ័យហិរញ្ញវត្ថុធំធេងដូចជាការសាងសង់បំណុលច្រើនលើសលុបឬបំណុលវណ្ណក្នុងការអនុវត្តបច្ចុប្បន្នបំណុលអាចកើតឡើងដោយមានឫគ្មានការប្រាក់។

២.៣.២- ប្រភេទនៃការកើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺ មានប្រភពដំបូងគេនៅប្រទេសអ៊ីតាលី និងប្រទេសក្រិកដែលផ្តើមចេញពីជាងទងដែលរក្សាទុកមាស និងវត្ថុមានតម្លៃរបស់ប្រជាជន។ មុនដំបូងការបង្កើតឡើងរបៀបនេះហាក់ដូចជាឃ្លាំងបន្ទប់ដាក់អីវ៉ាន់ ឬដាក់វត្ថុធម្មតាៗ។ អ្នកដែលមានមាស ឬមានវត្ថុមានតម្លៃបានយកមករក្សាទុក ដើម្បីជាថ្នូរការបញ្ជាក់ដល់អ្នកផ្ញើ ជាងទងនោះបានចេញជាបង្គាប់ដៃ ឬលិខិតបញ្ជាក់ពីចំនួនតម្លៃមាស ឬវត្ថុមានតម្លៃនោះ ទៅឱ្យអ្នកផ្ញើវិញ ដែលបង្កាន់ដៃ ឬលិខិតបញ្ជាក់នេះ គឺមានតម្លៃស្មើនឹងមាស ឬវត្ថុដែលអ្នកផ្ញើបានផ្ញើទុក។ អ្នកផ្ញើអាចយកបង្កាន់ដៃនោះទៅដូរយកមាសប្រាក់ ឬវត្ថុមានតម្លៃរបស់ខ្លួនវិញ ដោយគ្រាន់តែបង់ប្រាក់បន្តិចបន្តួចជាថ្នូរនឹងការរក្សានូវរបស់ ឬវត្ថុរបស់ខ្លួន។ សម្មភាពទាំងនេះ ត្រូវមានរឹកសុសសាយពីមួយថ្ងៃទៅមួយថ្ងៃ។ មិនយូរប៉ុន្មានជាងទងបានរកឃើញនូវវិធីមួយងាយស្រួលជាងមុន ដោយមិនបាច់ខ្វល់ខ្វាយក្នុងការប្រគល់ទៅឱ្យម្ចាស់ដើមវិញ នូវតម្លៃមាសពិតប្រាកដ ដែលអតិថិជនយកមកផ្ញើពេលមុនគឺ គាត់បានចេញជាលិខិត ឬបង្កាន់ដៃជំនួសឱ្យតម្លៃមាសនោះដល់អតិថិជនដោយមានការធានានូវសុវត្ថិភាព ក៏ដូចជាធានាចំពោះអ្នកផ្ញើក្នុងការទូទាត់សងជំនួសលើថ្ងៃទំនិញ ឬសេវា នៅពេលដែលអ្នកផ្ញើបានទិញទំនិញ ឬសេវាពីទីផ្សារ មានន័យថាជាងទង ជាអ្នកជំពាក់បំណុលនៅក្នុងសេដ្ឋកិច្ច។ ផលចំណេញពីការធ្វើដូចនេះ គឺវាបានផ្តល់ឱ្យជាងទង នូវការប្រមូលបានទ្រព្យធនយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ធ្វើជាទុនបង្វិលទៅដល់អ្នកដែល

មាន សេចក្តីត្រូវការទុនដើម្បីវិនិយោគ ធ្វើដូចនេះគាត់មិនបាច់ចាំយកកម្រៃពីអ្នកផ្ញើទេ។ ដែលសកម្មភាពនេះ គឺជា ការចាប់ផ្តើម នៃការបង្កើតឱ្យមានស្ថាប័នហិរញ្ញវត្ថុឡើង ការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំ ប្រព័ន្ធហិរញ្ញវត្ថុបានចាប់ផ្តើមធ្វើទំនើបកម្ម អភិវឌ្ឍន៍ខ្លួនបន្តិចម្តងៗ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ ឱ្យកាន់តែ មានជម្រើសប្រសើរជាងមុន មានភាពងាយស្រួលជាងមុន។ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មាន ចាប់ដំណើរ ការអំឡុងដើមទសវត្សឆ្នាំ១៩៩០ ហើយត្រូវបានគេបែងចែកជាបីដំណាក់កាល។ ដំណាក់កាល ទាំងបី មាន៖ ដំណាក់កាលចាប់ផ្តើម (១៩៩០ ដល់១៩៩៥), ដំណាក់កាលស្ថាប័នអង្គការ (១៩៩៥ ដល់ ១៩៩៩), និងដំណាក់កាលពាណិជ្ជកម្ម (១៩៩៩ ដល់បច្ចុប្បន្ន)។ ក្នុងដំណាក់កាលចាប់ផ្តើម នៅ ដើមទសវត្សឆ្នាំ១៩៩០ ប្រទេសកម្ពុជាទទួលបានជំនួយពីអង្គការអន្តរជាតិសម្រាប់ផ្តល់ឥណទានដល់ប្រជា ជន និងអ្នករក ស៊ីនៅតំបន់ជនបទក្រីក្រ។ ស្ថាប័នអន្តរជាតិដែល ផ្តល់ជំនួយនៅពេលនោះមានដូចជា Groupe de Recherche et d'Échanges Technologiques (GRET), Catholic Relief Service (CRS), World Vision, United Nations Children's Fund (UNICEF), the International Labor Organization (ILO), the United Nations Development Program (UNDP), Agence Française de Développement (AFD), the US Agency for International Development (USAID) ជំនួយហិរញ្ញប្បទាននៅពេលនោះ ភាគច្រើនជាសមាស ធាតុឥណទាននៅក្នុងកម្មវិធីអភិវឌ្ឍន៍ជនបទរួមបញ្ចូលគ្នា។ ក្រោយមកជំនួយហិរញ្ញប្បទានរួមគ្នាខាងលើចាប់ ផ្តើមផ្តាច់ចេញពីគ្នា ហើយមានគម្រោងមួយ ចំនួនបង្កើតជាស្ថាប័នអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក សម្រាប់ធ្វើ សកម្មភាពទាក់ទងនឹងការបម្រើសេវាមីក្រូហិរញ្ញវត្ថុ ដែលនេះជាដំណាក់កាលស្ថាប័នអង្គការ (១៩៩៥ដល់ ១៩៩៩)។

ចំណែកដំណាក់កាលពាណិជ្ជកម្ម (១៩៩៩ដល់បច្ចុប្បន្ន ចាប់ផ្តើមនៅពេលរដ្ឋសភាកម្ពុជាអនុម័ត ច្បាប់ស្តីពីគ្រឹះស្ថានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងហិរញ្ញវត្ថុនៅចុងឆ្នាំ១៩៩៩ ដែលអនុញ្ញាតឱ្យអង្គការក្រៅរដ្ឋា ភិបាលមួយចំនួនអាចបន្តនិរន្តរភាពរបស់ខ្លួនដោយចាប់ផ្តើមប្រែខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពាណិជ្ជ ឬ ជាក្រុមហ៊ុនឯកជនស្វែងរកប្រាក់ចំណេញ រហូតមកដល់ បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជាប្រេងអិល សម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចតាមការផ្តល់សេវា កម្មវិញ្ញវត្ថុជ័រច្រើនសម្បូរបែប ព្រមទាំងមានតួនាទី យ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍជំរុញ និងស្ថិរភាពសេដ្ឋកិច្ចជាតិ។

២.៣.៣- តួនាទីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានតួនាទីសំខាន់ៗដូចខាងក្រោម៖

តួនាទីអន្តរការី៖ បង្វែរការសន្សំជាសាច់ប្រាក់ ពីសាធារណជនឱ្យទៅជាឥណទានសម្រាប់សហគ្រាស ពាណិជ្ជកម្ម និងសហគ្រាសផ្សេងទៀតដើម្បីវិនិយោគនៅក្នុងការសាងសង់សម្ភារបរិក្ខារនិងសន្និធិ។

តួនាទីទូទាត់៖ គឺជាការអនុវត្តនូវការទូទាត់ផ្សេងៗសម្រាប់ទំនិញ និងសេវាកម្មក្នុងនាមជាអតិថិជន របស់ ពួកគេ ដូចជាការចេញ និងការទូទាត់ជម្រះមូលប្បទានបត្រផ្ទេរសាច់ប្រាក់ ការទូទាត់តាមប្រព័ន្ធអេឡិច ត្រូ និច និងការដកប្រាក់តាមប្រព័ន្ធយ៉ាស៊ីនទំនើបអេដអិម(ATM)។

តួនាទីជាអ្នកធានា៖ គឺធ្វើការធានាទូទាត់ ឬសងនូវបំណុលរបស់អតិថិជន នៅពេលដែលអតិថិជន ទាំង នោះមិនអាចសងទៅម្ចាស់បំណុលរបស់គេក្នុងកាលៈទេសៈចៃដន្យ ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគ្រាន់ តែចេញនូវលិខិត ឥណទាន ដើម្បីបង្ហាញនូវទឹកប្រាក់នៅក្នុងគណនីរបស់អតិថិជន។

តួនាទីគ្រប់គ្រងហានិភ័យ៖ ជួយទៅដល់អតិថិជនក្នុងការរៀបចំនូវការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការកើតមានហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្តិនិងជីវិតមនុស្ស។

តួនាទីជាទីប្រឹក្សាលើការសន្សំ៖ ជួយដល់អតិថិជន លើការផ្តល់ការប្រឹក្សាយោបល់ សម្រាប់គោលដៅរយៈពេលវែងក្នុងការធ្វើឱ្យជីវិតមានភាពល្អប្រសើរ ដូចជាគម្រោងសាងសង់ ឬគម្រោងអាជីវកម្មជាដើម ដើម្បីជៀសវាងទុកប្រាក់សន្សំមិនចរាចរនៅលើទីផ្សារ។

តួនាទីជាអ្នកថែរក្សាវត្ថុមានតម្លៃ៖ ទុកដាក់វត្ថុមានតម្លៃរបស់អតិថិជន និងវាយតម្លៃប្រកបដោយភាពសុក្រឹតភាពនូវតម្លៃរបស់ទ្រព្យសកម្មឬទ្រព្យសម្បត្តិដែលធ្វើប្រតិបត្តិការនៅលើទីផ្សារ។

តួនាទីជាភ្នាក់ងារ៖ ក្នុងនាមជាអ្នកតំណាងឱ្យអតិថិជនដើម្បីចាត់ចែង និងការពារទ្រព្យសម្បត្តិរបស់ពួកគេ ឬទទួលទូទាត់លក់ចេញ និងទិញចូលនូវប័ណ្ណភាគហ៊ុននានា។ ជាធម្មតាសកម្មភាពទាំងនេះត្រូវបានផ្តល់ ដោយនាយកដ្ឋានសកម្មភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

តួនាទីជាអ្នកអនុវត្តន៍គោលនយោបាយ៖ ធ្វើប្រតិបត្តិការស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងឱ្យមានកំណើនសេដ្ឋកិច្ចនិងឈានទៅដល់គោលដៅដែលសង្គមចង់បាន។

ជំពូកទី៣
លទ្ធផលនៃការស្រាវជ្រាវ

ជំពូកទី៣

**ការសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

៣.១- ស្ថានភាពទូទៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

៣.១.១- ប្រភេទប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានបង្កើតឡើងដោយអង្គការ Catholic Relief Services ហៅកាត់ថា (CRS) ក្នុងឆ្នាំ១៩៩៤ និងត្រូវបាន ចុះបញ្ជីក្រោមឈ្មោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភូមិ (ខេមបូឌា) អិលធីឌី ក្នុងឆ្នាំ២០០២។ បន្ទាប់មកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភូមិ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០០៣។ នៅឆ្នាំ ២០០៧ .TPC-ESOP ត្រូវបានបង្កើតឡើង និងបានក្លាយជាផ្នែកមួយនៃរចនាសម្ព័ន្ធ ភាគហ៊ុន។ ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន LOLC Micro Investment Ltd. (LOMI) បានចូលរួមជាម្ចាស់ភាគហ៊ុនម្នាក់ក្នុងចំណោមភាគទុនិក នានា។ បន្ទាប់មកនៅឆ្នាំ ២០១៥ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជា អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC) ហើយក៏បានទទួលអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជាក្នុងឆ្នាំនោះផងដែរ។ ចាប់ពីឆ្នាំ ២០១៨ មកក្រុមហ៊ុន LOLC Asia Private Limited (ពីមុនមានឈ្មោះថា LOLC Private Limited) បានទិញភាគហ៊ុនទាំងអស់របស់ DWM និង LOM ដែលកាន់កាប់ ភាគហ៊ុនសរុបចំនួន ៩៦,៩៧% នៃភាគហ៊ុនរបស់ អិលអូអិលស៊ី (ខេមបូឌា) ខណៈដែលភាគហ៊ុន ៣,០៣% ផ្សេងទៀត ត្រូវបានកាន់កាប់ដោយបុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) តាមរយៈក្រុមហ៊ុន TPC-ESOP CO., LTD។

ទាក់ទងនឹងផលិតផល និងសេវាកម្មរបស់ខ្លួន កាលពីដំបូង អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់សេវាកម្ម ហើយចាប់តាំងពីឆ្នាំ២០១៥ មក អិលអូអិលស៊ី (ខេមបូឌា) ផ្តល់សេវាប្រាក់បញ្ញើជូនដល់អតិថិជនបន្ថែមទៀត រួមជាមួយនឹងកម្មវិធីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចល័ត សេវាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមអ៊ិនធឺណិត និង ការផ្ទេរប្រាក់ក្នុងស្រុកទាំងនៅក្នុង អិលអូអិលស៊ី (ខេមបូឌា) និងការផ្ទេរប្រាក់អន្តរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាមរយៈគម្រោងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា (FAST, RFT និងបាគង)។

លើសពីនេះ អិលអូអិលស៊ី (ខេមបូឌា) ក៏បានបោះផ្សាយប័ណ្ណ CSS ATM ដែលអនុញ្ញាតឱ្យអតិថិជនដកប្រាក់ពីម៉ាស៊ីន ATM ជាង ៤.០០០ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិករបស់ CSS។ ចាប់ពីឆ្នាំ ២០១៧ មក អិលអូអិលស៊ី (ខេមបូឌា) ក៏ទទួលបានការអនុញ្ញាតពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាកតិសន្យាហិរញ្ញវត្ថុ ហើយនៅឆ្នាំ ២០២២ អិលអូអិលស៊ី(ខេមបូឌា) ទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មបើកកាសូអែន(ម៉ូដែលភ្នាក់ងារ)។

**៣.១.២- ទស្សនវិស័យ បេសកកម្ម គុណតម្លៃនិងរចនាសម្ព័ន្ធរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ី**


ក- ទស្សនវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាស្ថាប័នដែលផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។

បង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្តល់នូវ បរិយាបន្នហិរញ្ញវត្ថុ និងការយក ចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាពព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។

គុណតម្លៃជាបន្ទាត់ដែលគូសបង្ហាញពីភាពជោគជ័យ និងឈានទៅមុខ របស់ក្រុមការងារយើងទាំងអស់គ្នា។ ដើម្បីជួយសម្រួល អតិថិជននៅកម្ពុជាក៏ដូចជាចូលរួមចំណែកដល់សេដ្ឋកិច្ចអិលអូអិលស៊ី តែងតែចង់ផ្តល់ជូន សេវាកម្មដែលប្រសើរនិងប្រកបទៅដោយវិជ្ជាជីវៈ។

រចនាសម្ព័ន្ធបាត់តាំងរបស់ អិលអូអិលស៊ី នេះបង្ហាញពីគណៈគ្រប់គ្រង និងសមាជិកសំខាន់ៗផ្សេងៗទៀតនៅក្នុងស្ថាប័ន។ នេះគឺជា រចនាសម្ព័ន្ធចុងក្រោយបង្អស់ ដែលត្រូវបានបង្កើតឡើងសម្រាប់ពន្លឿនដល់ចក្ខុវិស័យនិងយុទ្ធសាស្ត្រនាពេលអនាគតរបស់អិលអូអិលស៊ី។



៣.១.៣- អត្ថសញ្ញាណ

ក- ផ្លាកសញ្ញា



ពណ៌ដែលត្រូវបានជ្រើសរើសសម្រាប់អត្ថសញ្ញាណរបស់ LOLC Cambodia មានពណ៌ខៀវ ក្រហម ស និងពណ៌ប្រផេះ ដែលតំណាងឱ្យកំណើនអាជីវកម្មដ៏រឹងមាំ។ ពណ៌ខៀវ និងក្រហមមានអត្ថន័យយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជាព្រោះពណ៌ទាំងនេះជាពណ៌នៃទង់ជាតិកម្ពុជាដែលបណ្តុះស្មារតីស្នេហាជាតិ។ ពណ៌ស និងពណ៌ប្រផេះតំណាងឱ្យតម្លាភាព និងសុវត្ថិភាពសម្រាប់ជំនឿ និងការជឿជាក់របស់អតិថិជន។ តាមទស្សនៈអាជីវកម្ម ពណ៌ខៀវ និងពណ៌ក្រហមរួមជាមួយនឹងពណ៌សជិត និងពណ៌ប្រផេះស្រាលតំណាងឱ្យរូបភាពរឹងមាំ និងទំនុកចិត្តសម្រាប់ក្រុមហ៊ុន។ ពួកគេបង្កើនទំនុកចិត្ត សុវត្ថិភាព និងទំនុកចិត្តពីអតិថិជនសក្តានុពលនៅក្នុងម៉ាកLOLC។

៣.១.៤- អត្ថន័យនៃធានាបនារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

ប្រាថ្នា «គំនិតសម្រាប់ការរីកចម្រើន» គឺជាសារដែលបង្កប់នូវតម្លៃស្នូលនៃម៉ាក។ «គំនិតសម្រាប់កំណើន» បង្ហាញពីមហិច្ឆតារបស់ LOLC ដែលខិតខំបង្កើតដំណោះស្រាយ និងគំនិតថ្មីៗ ដើម្បីជួយដល់ហិរញ្ញវត្ថុ និងកំណើនអាជីវកម្មរបស់អតិថិជន។ «គំនិតសម្រាប់ការរីកចម្រើន» ក៏បង្ហាញពីការគោរព និងការយកចិត្តទុកដាក់លើការរីកចម្រើនរបស់អតិថិជនដែល LOLC តែងតែមានសម្រាប់អតិថិជន និងសហគមន៍របស់ពួកគេ។ ជាចុងក្រោយជាគោលដៅរយៈពេលវែង LOLC នឹងបន្តបង្កើតនិងស្វែងរកគំនិតថ្មីៗសម្រាប់ការលូតលាស់។


៣.១.៥- ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

ក- ទីតាំងការិយាល័យកណ្តាល

អាសយដ្ឋាន៖ ផ្ទះលេខ៦៦៦ បេ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ទូរស័ព្ទ៖ (+៨៥៥)២៣៩៩១៩៩១

អ៊ីម៉ែល៖ info@lolc.com.kh



ខ- ទីតាំងការិយាល័យប្រតិបត្តិការ

អាសយដ្ឋាន: ផ្ទះលេខ៦៦៦ បេ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ទូរស័ព្ទ: (+៨៥៥) ៨១ ៨០០ ៧៩៧

អ៊ីម៉ែល: info@lolc.com.kh

គ- ទីតាំងសាខា

សាខា ខណ្ឌ៧មករា - សង្កាត់បឹងព្រលិត

អាសយដ្ឋាន: ផ្ទះលេខ៤៣១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករារាជធានីភ្នំពេញ

ទូរស័ព្ទ: (+៨៥៥) ៨១ ៥០០ ២២២

សាខា ខណ្ឌ៧មករា - សង្កាត់វាលវែង

អាសយដ្ឋាន: ដីឡូត៍លេខ៣៥អា ផ្លូវលេខ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ

ទូរស័ព្ទ: (+៨៥៥) ៨១ ៦០០ ៩៦៦

សាខា ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី

អាសយដ្ឋាន: មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទូរស័ព្ទ: (+៨៥៥) ៨១ ៩០០ ២៦៨

សាខា ខណ្ឌ៧មករា - សង្កាត់បឹងព្រលិត

អាសយដ្ឋាន: ផ្ទះលេខ៤៣១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ

ទូរស័ព្ទ: (+៨៥៥) ៨១ ៥០០ ២២២

សាខា ខណ្ឌ៧មករា - សង្កាត់វាលវែង

អាសយដ្ឋាន: ដីឡូត៍លេខ៣៥អា ផ្លូវលេខ១៦៩ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ

ទូរស័ព្ទ: (+៨៥៥) ៨១ ៦០០ ៩៦៦

សាខា ខណ្ឌសែនសុខ - សង្កាត់ភ្នំពេញថ្មី

អាសយដ្ឋាន៖ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (+៨៥៥)៨១ ៩០០ ២៦៨

៣.១.៦- ផលិតផលនិវេសនាកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនដូចជា

ក- សេវាឥទាន

ប្រាក់កម្ចីក្រុម (GL)៖ គឺជាប្រាក់កម្ចីដែលបង្កើតឡើងដោយមានក្រុមធានា និងមានសមាជិកក្នុងសហគមន៍ចាប់ពី ២ ដល់ ៧នាក់ ជាមួយទំហំប្រាក់កម្ចីជាអតិបរមាចំនួន ២.០០០ដុល្លារអាមេរិក សមមូលនឹងរូបិយប័ណ្ណផ្សេងទៀតដោយពុំចាំបាច់មានទ្រព្យធានាឡើយ។

ប្រាក់កម្ចីឯកត្តជន (IL)៖ គឺជាប្រាក់កម្ចីសម្រាប់បុគ្គល ឬម្ចាស់អាជីវកម្មជាមួយទំហំប្រាក់កម្ចីជាអតិបរមាចំនួន ១០.០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត ដោយមាន ឬគ្មានទ្រព្យធានា។

ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម (SME)៖ គឺជាប្រាក់កម្ចីដែលផ្តល់ឯកត្តជន ម្ចាស់អាជីវកម្ម ឬសហគ្រិនដែលមានទំហំ ប្រាក់កម្ចីជាអតិបរមាចំនួន ២០០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀតដោយមានទ្រព្យធានា។

ប្រាក់កម្ចីតាមរដូវកាល (SNL)៖ គឺជាប្រាក់កម្ចីដែលរៀបចំឡើងសម្រាប់ឱ្យអ្នកខ្ចី ប្រើប្រាស់ប្រាក់កម្ចីក្នុងសកម្មភាពកសិកម្មរបស់ពួកគេ ដែលមានទំហំប្រាក់កម្ចីជាអតិបរមាចំនួន ៣០ ០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត។

ប្រាក់កម្ចីកែលម្អគេហដ្ឋាន (HIL)៖ គឺជាប្រាក់កម្ចីដែលផ្តល់ជូនអតិថិជនដើម្បីកែលម្អនិងសាងសង់ផ្ទះរបស់ពួកគេជាមួយប្រាក់កម្ចី ជាអតិបរមាចំនួន ៣០ ០០០ដុល្លារអាមេរិកឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត។

ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LIL)៖ គឺជាប្រាក់កម្ចីដែលផ្តល់ជូនអតិថិជន ដើម្បីលើកកម្ពស់ជីវភាពរស់នៅជាមួយនឹងទំហំកម្ចី ជាអតិបរមាចំនួន ១០ ០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត។

ប្រាក់កម្ចីទឹកស្អាត និងអនាម័យ (WIL)៖ គឺជាប្រាក់កម្ចីដែលផ្តល់ជូនអតិថិជន ដើម្បីមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ជាមួយនឹង ទំហំកម្ចីអតិបរមាចំនួន ៣ ០០០ដុល្លារអាមេរិក ឬ សមមូល នឹង រូបិយប័ណ្ណផ្សេងទៀត។

កតិសន្យាហិរញ្ញវត្ថុ (FL)៖ រចនាឡើងសម្រាប់អតិថិជនដែលចង់ប្រើប្រាស់ចលនចលនវត្ថុ ដែលមានទំហំកម្ចីអតិបរមា ចំនួន ៥០.០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត ហើយអតិថិជនអាចក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៅពេលបញ្ចប់កិច្ចសន្យាកតិសន្យា។

សមិទ្ធផលប្រាក់កម្ចីតាមផលិតផល

ផលិតផល	២០២២				២០២៣			
	ចំនួនគណនី	% គណនី	ផលប័ត្រគណនី (ពាន់ដុល្លារ)	% ផលប័ត្រ គណនី	ចំនួនគណនី	% គណនី	ផលប័ត្រគណនី (ពាន់ដុល្លារ)	% ផលប័ត្រ គណនី
ប្រាក់កម្ចីក្រុម	១៩២.៦៣១	៤៦,៥%	១៧៤.៥៣០	១៣,៩%	១៦៨.៧៩២	៤២,៥%	១៤០.៦១២	១១,៣%
ប្រាក់កម្ចីឯកត្តជន	១១២.៣៦២	២៧,១%	៣៦២.០១៥	២៨,៩%	១២២.២៦៦	៣០,៨%	៣៦៩.២១៧	២៩,៦%
ប្រាក់កម្ចី សហគ្រាសខ្នាតតូច និងមធ្យម	៣២.៥៧១	៧,៩%	៤៣៦.៥១២	៣៤,៨%	៣៥.៥៤៨	៩,០%	៤៧៤.២២៣	៣៨,០%
ប្រាក់កម្ចីតាមរដូវ កាល	២៤.៨៩៥	៦,០%	១១៦.៩៧១	៩,៣%	២៥.៥០៦	៦,៤%	១១៧.៣៣៥	៩,៤%
ប្រាក់កម្ចីកែលម្អ គេហដ្ឋាន	៩.៨២៣	២,៤%	៥៧.៧៦៤	៤,៦%	៩.៣៦៦	២,៤%	៥៦.៧៣៤	៤,៦%
ប្រាក់កម្ចីប្រើប្រាស់ ផ្ទាល់ខ្លួន	៣៧.២៧៤	៩,០%	១០៣.៣០៩	៨,៣%	៣២.៤៧៥	៨,២%	៨៧.៣០៤	៧,០%
ប្រាក់កម្ចីម៉ាស៊ីនស្មាត និងអនាម័យ	៤.៥៨៥	១,១%	១.៧១៦	០,២%	២.៩៣១	០,៧%	១.០៣៥	០,១%
ភតិសន្យាហិរញ្ញវត្ថុ	១១៩	០,០%	២០៥	០,០%	៣៥	០,០%	៤៧	០,០%
សរុប	៤១៤.២៦០	១០០%	១.២៥៣.០២២	១០០%	៣៩៦.៩១៩	១០០%	១.២៤៦.៥០៧	១០០%

ផលិតផលកម្ចីក្រុម និងកម្ចីឯកត្តជននៅតែជាអាជីវកម្មស្នូលរបស់ អិលអូអិលស៊ី ដែលមានចំនួនច្រើនជាង៧០% នៃអតិថិជនកម្ចីសរុប។

សមិទ្ធផលប្រាក់កម្ចីតាមវិស័យ

វិស័យ	២០២២				២០២៣			
	ចំនួនគណនី	% គណនី	ផលប័ត្រគណនី (ពាន់ដុល្លារ)	% ផលប័ត្រ គណនី	ចំនួនគណនី	% គណនី	ផលប័ត្រគណនី (ពាន់ដុល្លារ)	% ផលប័ត្រ គណនី
កសិកម្ម	១៩៥.២២២	៤៦,៩%	៤៤៨.១៨៦	៣៥,៨%	១៩៦.២២៨	៤៩,៤%	៤៤៦.៨២៧	៣៥,៨%
ផលិតកម្ម	២.៥១១	០,៦%	៨.៦៣៤	០,៧%	២.៦៧៩	០,៧%	១០.០៣៧	០,៨%
ពាណិជ្ជកម្ម និង ជំនួញ	៥៩.៧៨៧	១៤,៤%	៣៤៤.៤៨៩	២៧,៤%	៦២.៨៤៤	១៥,៨%	៣៩២.៣១៩	៣១,៥%
សេវាកម្ម	២៤.៣២៤	៥,៩%	១០៦.៦១៧	៨,៥%	២២.២៦៣	៥,៦%	១០៥.៥៦៥	៨,៥%
ដឹកជញ្ជូន	២.៧៥៩	០,៧%	១៧.៤៣០	១,៤%	២.៦១៨	០,៧%	១៦.៨៤០	១,៣%
សំណង់	៤៥.២៥១	១០,៩%	១២៥.០៩៦	១០,០%	៤៤.៥៥៨	១១,២%	១២៦.៨៤០	១០,២%
ផ្សេងៗ	៨៥.៤០៦	២០,៦%	២០២.៥៧០	១៦,២%	៦៥.៧២៩	១៦,៦%	១៤៨.០៣៩	១១,៩%
សរុប	៤១៤.២៦០	១០០%	១.២៥៣.០២២	១០០%	៣៩៦.៩១៩	១០០%	១.២៤៦.៥០៧	១០០%

នៃផលប័ត្រគណនីសរុបត្រូវបានផ្តល់ជូនអតិថិជនក្នុងវិស័យកសិកម្ម ខណៈដែលវិស័យពាណិជ្ជកម្ម និងក្នុងឆ្នាំ២០២៣ ប្រមាណជិត ៣៦% ជំនួញ និងវិស័យសេវាកម្ម មានចំនួន ៣១,៥% និង ៨,៥% រៀងគ្នា។

ខ- សេវាប្រាក់បញ្ញើ

គណនីបញ្ញើសំចៃ ៖ ងាយស្រួល និងមានសុវត្ថិភាព! គណនីបញ្ញើសំចៃ ផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងសាមញ្ញក្នុងការដាក់ ដាក់ ឬផ្ទេរប្រាក់។ គណនីប្រភេទនេះជាជម្រើសដ៏ប្រសើរបំផុត សម្រាប់អតិថិជន

ដែលមានបំណងរក្សាប្រាក់របស់ខ្លួនឱ្យមានសុវត្ថិភាព ក៏ដូចជាសម្រាប់អតិថិជនដែលមានបំណងប្រើប្រាស់សាច់ប្រាក់ប្រចាំថ្ងៃ។

គណនីបញ្ញើសំចៃឌីជីថល៖ បើកគណនីភ្លាមៗតាមរយៈឌីជីថល! កម្មវិធី អាយដេខេមបូឌា អាចឱ្យអ្នកប្រើប្រាស់បង្កើតគណនីបញ្ញើសំចៃឌីជីថលបានយ៉ាងឆាប់រហ័ស និងសាមញ្ញ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចល័ត iPay Cambodia។

គណនីកុមារ៖ សន្សំប្រាក់សម្រាប់សម្រេចក្តីស្រមៃ និងអនាគតរបស់កូនៗគឺជារឿងដែលសំខាន់បំផុត! គណនីកុមារផ្តល់ឱ្យឪពុកម្តាយ និងអាណាព្យាបាល កាន់តែងាយស្រួលសម្រាប់ការសន្សំប្រាក់រយៈពេលវែងដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បី បំពេញតម្រូវការហិរញ្ញវត្ថុរបស់កូនពួកគេនាពេលអនាគត។

ប្រាក់បញ្ញើមានកាលកំណត់៖ សន្សំប្រាក់ដើម្បីទទួលបានចំណូលការប្រាក់ខ្ពស់! ប្រាក់បញ្ញើមានកាលកំណត់ផ្តល់អត្រាការប្រាក់ខ្ពស់ជាងប្រាក់បញ្ញើសំចៃឌីជីថលនឹងការប្តូរជាប្រចាំរបស់អតិថិជនក្នុងការសន្សំប្រាក់ជាមួយ អិលអូអិលស៊ី ក្នុងរយៈពេលជាក់លាក់ណាមួយ។

សមិទ្ធផលប្រាក់បញ្ញើតាមប្រភេទរូបិយប័ណ្ណ

២០២២					២០២៣				
ប្រភេទប្រាក់បញ្ញើ	ចំនួនគណនី	% គណនី	សមតុល្យពាន់ដុល្លារ	% សមតុល្យ	ចំនួនគណនី	% គណនី	សមតុល្យពាន់ដុល្លារ	% សមតុល្យ	
គណនីបញ្ញើសំចៃ	៥៨៧.៧៩០	៩៦,៤១%	៤៦.៥៥១	៦,០៧%	៥៨១.៣៦១	៩៣,៦%	៤៩.៤១១	៥,៤៧%	
គណនីប្រាក់បញ្ញើមានកាលកំណត់	២១.៣១៤	៣,៥០%	៧២០.៦០៩	៩៣,៩៣%	៣៦.៥២៤	៥,២%	៨៥៤.០៥៨	៩៤,៥៤%	
គណនីកុមារ	៤៧៩	០,០៨%	១៤	០,០០២%	៥.៨៧៣	០,៩%	៤២៦	០,០៥%	
គណនីឌីជីថល	៦៨	០,០១%	១	០,០០០១%	១,០៨២	០,២%	២៣	០,០០%	
សរុប	៦០៩.៦៥១	១០០%	៧៦៧.១៧៥	១០០%	៦២៤.៨៤០	១០០%	៩០៣.៩១៩	១០០%	

សមតុល្យប្រាក់បញ្ញើសរុបកើនឡើងចំនួន ១៨% ដល់ជាង ៩០៤ លានដុល្លារអាមេរិក ត្រឹមដំណាច់ឆ្នាំ ២០២៣។

សមិទ្ធផលប្រាក់កម្ចីតាមកម្រិតចំណូលរបស់អតិថិជន

២០២២					២០២៣				
ប្រភេទអតិថិជន	ចំនួនគណនី	% គណនី	ផលប្រាក់ពាន់ដុល្លារ (ពាន់ដុល្លារ)	% ផលប្រាក់	ចំនួនគណនី	% គណនី	ផលប្រាក់ពាន់ដុល្លារ (ពាន់ដុល្លារ)	% ផលប្រាក់	
ទំនងជាសាសន៍ប្រកាសបន្ទាត់									
ភាពក្រីក្រ	≤ \$៧៥០	៥២,១៩%	១៩,៩៤៥	១,៦%	៤៣.០៥៨	១០,៨%	១៥.៦០១	១,៣%	
ទំនងជាសាសន៍ប្រកាសបន្ទាត់ភាពក្រីក្រ ទៅក្រោមបន្ទាត់ភាពក្រីក្រ	> \$៧៥០ 10								
១៥០%	≤ \$១.៥០០	១១៦,០៨%	៩៦,៤១៦	៧,៧%	១០៩.៥៧២	២៧,៦%	៨៥.៨៦៧	៦,៩%	
ទំនងជាសាសន៍ប្រកាសបន្ទាត់ភាពក្រីក្រ ១៥០% ទៅចំណូល	> \$១.៥០០ 10								
៥៥-២០០៥ PPP	≤ \$៣.០០០	១១០,៩៧%	១៦៦.៧៩០	១៣,៣%	១០៧.៩០១	២៧,២%	១៥០.៣៣៩	១២,១%	
ទំនងជាសាសន៍ប្រកាសបន្ទាត់លទ្ធផល	> \$៣.០០០ 10								
ជាង ៥៥-២០០៥ PPP	≤ \$១០.០០០	៩៣,៣៤%	៤១៦.៦៩៥	៣៣,៣%	៩១.៥៨២	២៣,១%	៤០៦.៧០០	៣២,៦%	
ទំនងជាសាសន៍ប្រកាសបន្ទាត់លទ្ធផល	> \$១០.០០០ 10								
ជាង ៥៥-២០០៥ PPP	≤ \$៣០.០០០	៤១,២៨%	៥៣៧.៨៥២	៤២,៩%	៤៤.៤៣៧	១១,២%	៥៧៣.០០០	៤៦,០%	
ទំនងជាសាសន៍ប្រកាសបន្ទាត់លទ្ធផល	> \$៣០.០០០								
ជាង ៥៥-២០០៥ PPP	> \$៣០.០០០	៣៨%	១៥.៣២៤	១,២%	៣៦៩	០,១%	១៥.៣០០	១,២%	
សរុប	៤១៤.២៦០	១០០%	១.២៨៣.០២២	១០០%	៣៩៦.៩១៩	១០០%	១.២៤៦.៨០៧	១០០%	

* ដើម្បីការវិភាគនេះត្រឹមត្រូវ ការកត់ត្រាទិន្នន័យចំណូលរបស់អតិថិជនឱ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្នូលពិតជាចាំបាច់។ ប៉ុន្តែដោយសារ ទិន្នន័យឌីជីថលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ ការវិភាគសមិទ្ធផលប្រាក់កម្ចីតាមចំណូលរបស់អតិថិជនដោយប្រើទិន្នន័យទំហំឥណទាន ជាមធ្យម ដើម្បីប៉ាន់ស្មានជំនួសឱ្យទិន្នន័យចំណូលរបស់អតិថិជន និងអនុវត្តទៅតាមនិយមន័យសន្និសីទនៃការចាកផុតពីភាពក្រីក្រ (PPI) ដូចដែល បានឃើញក្នុងតារាងខាងលើ។

នៅក្នុងឆ្នាំ២០២៣ ចំនួនគណនីភាគច្រើនមានទំហំប្រាក់កម្ចីតិចជាង ១.៥០០ ដុល្លារ ដែលស្មើនឹង ៤០%។

សមិទ្ធផលប្រាក់កម្ចីតាមប្រភេទទ្រព្យធានា

	២០២២				២០២៣			
ប្រភេទទ្រព្យធានា	ចំនួនគណនី	% គណនី	ផលប្រកួតគណនី (ពាក់ព័ន្ធនឹង)	% ផលប្រកួត គណនី	ចំនួនគណនី	% គណនី	ផលប្រកួតគណនី (ពាក់ព័ន្ធនឹង)	% ផលប្រកួត គណនី
មិនមានទ្រព្យធានា	២៣៩.៧២២	៥៧,៩%	២៤៨.៧៧០	២៣,០%	២២១.៣៤៩	៥៥,៨%	២៥៤.៦៤៧	២០,៤%
មានទ្រព្យធានា	១៧៤.៨៣៨	៤២,១%	៩៦៤.២៥២	៧៧,០%	១៧៥.៥៧០	៤៤,២%	៩៩១.៨៦០	៧៩,៦%
សរុប	៤១៤.៥៦០	១០០%	១.២១៣.០២២	១០០%	៣៩៦.៩១៩	១០០%	១.២៤៦.៥០៧	១០០%

នៅឆ្នាំ២០២៣ គណនីប្រាក់កម្ចីគ្មានទ្រព្យធានាមានចំនួនជិត ៥៦% ដែលប្រាក់កម្ចីត្រូវបានផ្តល់ទៅឱ្យអតិថិជនកម្រុម និងអតិថិជនកម្ចី ឯកត្តជន ដែលមានទំហំប្រាក់កម្ចីតិចជាង ៣.០០០ ដុល្លារអាមេរិក។

សមិទ្ធផលប្រាក់បញ្ញើតាមប្រភេទរូបិយប័ណ្ណ

	២០២២				២០២៣			
ប្រភេទប្រាក់បញ្ញើ	ចំនួនគណនី	% គណនី	សមតុល្យ ពាក់ព័ន្ធនឹង	% សមតុល្យ	ចំនួនគណនី	% គណនី	សមតុល្យ ពាក់ព័ន្ធនឹង	% សមតុល្យ
ខ្មែររៀល	៣៤៨.២០៧	៥៧,១%	៨២.១០៣	១០,៧%	៣៥១.៦៣១	៥៦,៦%	៩៤.១៧៣	១០,៤%
ដុល្លារអាមេរិក	២២៦.៩១៥	៣៧,២%	៦៧៨.៥២៣	៨៤,៤%	២៤១.៤១០	៣៨,៩%	៨០៧.៨៦០	៨៩,៤%
ថៃបាត	៣៨.៤៣៨	៥,៧%	៦.៥៨៨	០,៩%	២៧.៧៩៩	៤,៥%	១.៤៨៥	០,២%
សរុប	៦១៣.៥៥០	១០០%	៧៦៧.២១៤	១០០%	៦២០.៨៤០	១០០%	៩០៣.៥១៨	១០០%

គណនីប្រាក់បញ្ញើចំនួន ៥៧% គឺជាគណនីប្រាក់រៀល។ ចំណែកសមតុល្យប្រាក់បញ្ញើ ៨៩% គឺជារូបិយប័ណ្ណដុល្លារអាមេរិក និងប្រមាណជិត ៣០% នៃផលប្រកួតគណនីសរុបត្រូវបានផ្តល់ជូនអតិថិជនជារូបិយប័ណ្ណរៀល។

សមិទ្ធផលប្រាក់កម្ចីតាមប្រភេទរូបិយប័ណ្ណ

	២០២២				២០២៣			
ប្រភេទរូបិយប័ណ្ណ	ចំនួនគណនី	% គណនី	ផលប្រកួតគណនី (ពាក់ព័ន្ធនឹង)	% ផលប្រកួត គណនី	ចំនួនគណនី	% គណនី	ផលប្រកួតគណនី (ពាក់ព័ន្ធនឹង)	% ផលប្រកួត គណនី
ខ្មែររៀល	២៣៣.៦១៧	៥៦,៤%	៣៥៤.៨៦៣	២៨,៣%	២២៩.៣៥៣	៥៧,៨%	៣៧០.០៤៥	២៩,៧%
ដុល្លារអាមេរិក	១៥៤.៦០៧	៣៧,៣%	៨៣៨.១៥០	៦៦,៩%	១៥០.០៧០	៣៧,៨%	៨៣៨.៩៣០	៦៧,៣%
ថៃបាត	២៦.០៣៦	៦,៣%	៦០.០០៩	៤,៨%	១៧.៤៩៦	៤,៤%	៣៥.៥៣២	៣,០%
សរុប	៤១៤.២៦០	១០០%	១.២៥៣.០២២	១០០%	៣៩៦.៩១៩	១០០%	១.២៤៦.៥០៧	១០០%

គ- សេវាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចល័ត(IPAYCAMBODIA)

iPay Cambodia (សម្រាប់អតិថិជនទូទៅ) គឺជាសេវាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចល័ត ដែលមានមុខងារលើសពីការទូទាត់ដោយនាំមកជូនអ្នកប្រើប្រាស់របស់ខ្លួន នូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឌីជីថល ដែលផ្តល់នូវបទពិសោធន៍ទូទាត់ដោយគ្មានសាច់ប្រាក់ និងមានភាពរលូន។ តាមរយៈកម្មវិធី iPay Cambodia អតិថិជនអាចធ្វើប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្សេងៗ ពោលគឺ ការត្រួតពិនិត្យសមតុល្យ ការផ្ទេរប្រាក់ទៅកាន់គណនី អិលអូអិលស៊ី (ខេមបូឌា) ដទៃទៀត ក៏ដូចជាការផ្ទេរប្រាក់អន្តរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមរយៈ សេវាទូទាត់រហ័ស (FAST) សេវាផ្ទេរមូលនិធិភ្លាមៗ (RFI) និង បាតង ទូទាត់វិក្កយបត្របញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ បើកគណនីប្រាក់បញ្ញើមានកាលកំណត់ បើកគណនីសំចៃឌីជីថល ហើយសែន និងបង់ប្រាក់ ទៅឱ្យអាជីវករទាំងអស់តាមរយៈ អិលអូអិលស៊ី KHOR ដោយមិនគិតថ្លៃសេវា។

iPay Cambodia (សម្រាប់អាជីវករ)៖ អិលអូអិលស៊ី (ខេមបូឌា) បានណែនាំកម្មវិធី Merchant App ដល់ម្ចាស់អាជីវកម្ម ដើម្បីគាំទ្រការរីកចម្រើនរយៈពេលវែង។ តាមរយៈការចុះឈ្មោះតាមកម្មវិធី iPay Merchant Cambodia ម្ចាស់អាជីវកម្មអាចគ្រប់គ្រងសាច់ប្រាក់និងប្រតិបត្តិការគណនីរបស់ពួកគេបានយ៉ាងងាយស្រួល។

ឃ- សេវាប័ណ្ណអេធីអ៊ីម(CSS)

អិលអូអិលស៊ី (ខេមបូឌា) ផ្តល់ប័ណ្ណអេធីអ៊ីម (ស៊ីអេសអេស ជាមួយបន្ទះឈើប EMV ដើម្បីឱ្យកាន់តែមានសុវត្ថិភាពដល់អតិថិជន ដើម្បីធ្វើប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយខ្លួនឯងជាមួយសមាជិក ស៊ីអេសអេស ដូចជាការដកសាច់ប្រាក់ ការត្រួតពិនិត្យសមតុល្យទឹកប្រាក់ ការផ្លាស់ប្តូរ លេខសម្ងាត់របាយការណ៍សង្ខេប និងការផ្ទេរប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី ឬ ការផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយម៉ាស៊ីនអេធីអ៊ីមដែលមានជាង ៤ ០០០ កន្លែងទូទាំងប្រទេសដោយមិនគិតថ្លៃ។

ង- សេវាផ្ទេរប្រាក់ក្នុងស្រុក

ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង អិលអូអិលស៊ី (ខេមបូឌា) បានចូលរួមជាមួយគម្រោងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា ដូចជា សេវាទូទាត់រហ័ស, សេវាផ្ទេរមូលនិធិភ្លាមៗ និងបាតង ដើម្បីឱ្យអតិថិជនរបស់ អិលអូអិលស៊ី (ខេមបូឌា) អាចធ្វើការផ្ទេរប្រាក់ក្នុងស្រុក ទៅកាន់គណនីនានានៅក្នុង អិលអូអិលស៊ី (ខេមបូឌា) ក៏ដូចជាការផ្ទេរប្រាក់អន្តរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមរយៈបញ្ជីសេវាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមអ៊ិនធឺណែត និងសេវា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចល័តនានា ដោយមិនគិតថ្លៃ។

៣.២-នីតិវិធីក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

៣.២.១- ការត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

	២០២៣ ពាន់រៀល	២០២២ ពាន់រៀល	២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២.៨(III))	២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២.៨(III))
ប្រាក់ចំណេញមុនពន្ធដារ	៣៣៩.០៩១.១១៥	៣០០.៩៦៥.៧៨៥	៨២.៥០៣.៩២២	៧៣.៦៣៩.៧៨១
ចំណាយពន្ធលើប្រាក់ចំណេញ	(៦៥.០០៥.១១៣)	(៦១.០៧៨.១៧៦)	(១៦.៧៨៩.៥៦៥)	(១៤.៩៤៤.៥០១)
ប្រាក់ចំណេញសម្រាប់ការិយាល័យរដ្ឋ	២៧៤.០៨៦.០០២	២៣៩.៨៨៧.៦០៩	៦៥.៧១៤.៣៥៧	៥៨.៦៩៥.២៨០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣

		ថ្ងៃទី៣០ ខែកញ្ញា កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ដុល្លារអាមេរិក (កំណត់សម្គាល់ ២(១))	ថ្ងៃទី៣១ ខែធ្នូ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(១))
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ			១២៥.២០០.៣៩៣	១០៦.៨០៩.៨៥០	៣០.៣៧៣.៧០០	២៥.៩៤៣.៦១២
ប្រាក់បញ្ញើ និងប្រាក់កម្ចីល់នៅ ធនាគារជាតិនៃកម្ពុជា			២៣៤.៣៨៣.២៦២	១៩៤.៨៥៣.៣៩៣	៥៦.៨៦១.៥៣៩	៤៧.៣២៤.៩៧៦
ប្រាក់បញ្ញើ និង ប្រាក់កម្ចីល់នៅធនាគារនានា			៥៧៩.១៨៥.៥៥៩	៣៧១.៩៨៨.៩៤៩	១៤០.៥១០.៨១០	៩០.៣៥៤.៣៧២
ទ្រព្យសកម្មហិរញ្ញវត្ថុ តាមតម្លៃសមស្រប						
ក្នុងលទ្ធផលលម្អិតផ្សេងៗ			៦១.៨៣០	៦១.៧៥៥	១៥.០០០	១៥.០០០
ឥណទាន និងបុរេប្រទានតាមលំដាប់ថ្លៃដើម	៥		៤.៩១៨.២៥២.១៦១	៥.០០៦.៧២៤.៤៧៣	១.១៩៣.១៦៨.៨៨៩	១.២១៦.១០៩.៩០៤
ប្រាក់កម្ចីល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	៦		៣៧៤.០២៥.៥៧៦	២៩០.៨១៣.០០០	៩០.៧៣៨.៨៥៩	៧០.៦៣៧.១១៤
ទ្រព្យ និងបរិក្ខារ	៧		៧៤៧.២១២.៤	៦៨៤.៥១២.៤	១៨១.២៧៤.២	១៦៦.៦៤៩.៩
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៨		២៧៨.៨៤៥.៣៨	២៨.៣៦៤.០៣៩	៦.៧៦៤.៨៣២	៦.៨៨៩.៩៩២
ទ្រព្យសកម្មអរូបី	៩		៨៦៩.៥៨៧	៨៦៩.៣៣៥	២០៩.៤៨៥	២០១.៣៦៣
ពន្ធពន្យារជាទ្រព្យសកម្ម			៨៨៨.០១.៨៥៥	៣៨.៩៤៤.១៤៣	១១.៨៣៩.២៨៨	៩.៨៥៩.៣៥០
ទ្រព្យសកម្មផ្សេងៗ			៣០.០៦៦.៦៨៣	២១.៦១១.៧៩៤	៧.២៩៤.១៨៨	៥.២៨៩.៤០៤
ទ្រព្យសកម្មសរុប			៦.៣៥៣.៩៦៥.២៧៨	៦.០៧៥.៣០៦.៨៥៥	១.៥៤១.៤៧៦.២៩២	១.៤៧៥.៦៦៣.៥៦៦
ចំណូល និងមូលធន						
ចំណូល						
ប្រាក់បញ្ញើពីធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១០		២៧៣.៩៦៦.៣០៤	១២១.៩៦០.៦៥២	៦៦.៤៦៤.៤១១	២៩.៦២៣.៦៧១
ប្រាក់បញ្ញើរបស់អតិថិជន	១១		៣២៩.១៦១.៦៣៥	៣០៣.៦៤៩.៧៥៥	៧៩.៨៥៦.៩៧៦	៧៣.៧៥០.៨២៧
ប្រាក់កម្ចី	១២		១.០៥១.៤៧៧.៣៤៦	១.២៦៩.៦៥០.៨៤៣	២៥៥.០៨៩.១១៨	៣០៨.៣៩២.១៦៥
បំណុលកម្ចីសន្យា	៨		២៦.៦២០.៥៥៦	២៦.៣៤១.៧២៧	៦.៨៤៥.១៦៥	៦.៣៨៤.៧៨២
បំណុលពន្ធលើប្រាក់ចំណេញ			៤៣.២៨៣.៦៥៣	៦៤.៦៧៨.០៣៩	១០.៥០០.៦៤៨	១៥.៧០៩.៩៩២
អត្ថប្រយោជន៍បុគ្គលិក			២.០៨២.៩១៥	២.៣១០.៣២៥	៥០៨.៣១៧	៥៦១.១៦៧
បំណុលផ្សេងៗ			២៥.៥១០.៨២៩	៤៤.៦២០.១១៩	៦.១៨៩.៩៤៨	១០.៨៣៨.០២០
អនុបំណុល	១៣		២៩០.៧០៨.០៧៨	៣១៤.១៧៩.២៦៨	៧០.៨២៥.៩៧៧	៧៦.៣១២.៦៧១
ចំណូលសរុប			៥.០០៥.២៦០.៣១៦	៤.៨៨០.៣៧៨.៥២៨	១.២១៤.២៧៩.៥៥២	១.១៩៥.៣៨៦.៧៩៨
មូលធន						
ដើមទុន	១៤		៤២៤.៣៧៧.៤០០	២២៤.៣៧៧.៤០០	១០៣.៩៦៩.២១៨	៥៥.៤៦០.៨៥០
ប្រាក់ចំណេញរក្សាទុក			៥៤៣.៩១២.៤៩៦	៥៩០.២៧៦.៩១១	១៣៣.៨៣៦.៧០	១៤៤.៩៣៦.៨២៨
ទុនបម្រុងទុកទៅ			៣៨០.៤១៥.១១៦	៣៨០.៤១៥.១១៦	៩៣.៧៦៨.៩៩១	៩៣.៧៦៨.៩៩១
ទុនបម្រុងតាមបទប្បញ្ញត្តិ			-	-	-	-
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ			-	-	(៤.៣៧៨.០៩៩)	(៣.៨៨៩.៨៦៥)
មូលធនសរុប			១.៣៨៤.៧០៤.៩១២	១.១៩៥.០៦៩.៤២៧	៣៣៧.១៥៦.៧០០	២៩០.២០៦.៧៦១
ចំណូល និងមូលធនសរុប			៦.៣៨៩.៦៦៥.២៧៨	៦.០៧៥.៣០៦.៨៥៥	១.៨៧៨.៦៣២.៩៩២	១.៧៦៥.៨៧០.៣២៧

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ និង៩ខែដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

	កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទទី១					ដំណាច់ការិយបរិច្ឆេទទី២				
		ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា
		ឆ្នាំ២០២៣ តាន់រៀល	ឆ្នាំ២០២២ តាន់រៀល	ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ឆ្នាំ២០២៣ តាន់រៀល	ឆ្នាំ២០២២ តាន់រៀល	ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ឆ្នាំ២០២៣ តាន់រៀល	ឆ្នាំ២០២២ តាន់រៀល
ចំណូលការប្រាក់	១៥	២២.៣៨៩.៥៣៩	២២.៣៨៩.៥៣៩	៥៨០.៥១៩	៥៨០.៥១៩	៦៧.៧៩៩.៣៧២	៦៧.៧៩៩.៣៧២	១៦៥.៥១៩	១៦៥.៥១៩	១៦៥.៥១៩	១៦៥.៥១៩
ចំណាយការប្រាក់	១៥	(៥១.១១០.៥៦៤)	(៥១.១១០.៥៦៤)	(២២.០៥៥.៣៣៣)	(២២.០៥៥.៣៣៣)	(២២.០៥៥.៣៣៣)	(២២.០៥៥.៣៣៣)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)
ចំណូលការប្រាក់សុទ្ធ	១៥	១៧.២៧៨.៩៧៥	១៧.២៧៨.៩៧៥	៥៥៨.៤៦៥	៥៥៨.៤៦៥	៤៥.៧៤៣.០៣៩	៤៥.៧៤៣.០៣៩	១៤៩.០០០	១៤៩.០០០	១៤៩.០០០	១៤៩.០០០
ចំណូលកម្រៃដើរសា		៥.៧១១.៣០៨	៥.៧១១.៣០៨	១.៣៨៩.៥១៩	១.៣៨៩.៥១៩	១៧.២៧៨.៩៧៥	១៧.២៧៨.៩៧៥	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦
ចំណាយកម្រៃដើរសា		(២២.៣៨៩.៥៣៩)	(២២.៣៨៩.៥៣៩)	(៥៨០.៥១៩)	(៥៨០.៥១៩)	(៦៧.៧៩៩.៣៧២)	(៦៧.៧៩៩.៣៧២)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)
ចំណូលសុទ្ធពីកម្រៃដើរសា និងប្រាក់កម្រៃ		៥.៧១១.៣០៨	៥.៧១១.៣០៨	១.៣៨៩.៥១៩	១.៣៨៩.៥១៩	១៧.២៧៨.៩៧៥	១៧.២៧៨.៩៧៥	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦
ចំណូលប្រតិបត្តិការផ្សេងៗ		១.៧១១.៣០៨	១.៧១១.៣០៨	៤៣៩.៥១៩	៤៣៩.៥១៩	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦	១.៣៦៣.៦៣៦	១.៣៦៣.៦៣៦	១.៣៦៣.៦៣៦	១.៣៦៣.៦៣៦
ខាតផ្សេងៗ - សុទ្ធ		(៣១.១១០.៥៦៤)	(៣១.១១០.៥៦៤)	(១២.០៥៥.៣៣៣)	(១២.០៥៥.៣៣៣)	(២២.០៥៥.៣៣៣)	(២២.០៥៥.៣៣៣)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)
ខាតពីការថយចុះតម្លៃឥណទាន	១៦	(៦២.៣៨៩.៥៣៩)	(៦២.៣៨៩.៥៣៩)	(៥៨០.៥១៩)	(៥៨០.៥១៩)	(៦៧.៧៩៩.៣៧២)	(៦៧.៧៩៩.៣៧២)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)
ចំណេញសុទ្ធពីការថយចុះតម្លៃឥណទាន		(៦២.៣៨៩.៥៣៩)	(៦២.៣៨៩.៥៣៩)	(៥៨០.៥១៩)	(៥៨០.៥១៩)	(៦៧.៧៩៩.៣៧២)	(៦៧.៧៩៩.៣៧២)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)	(១៦.៥១៩)
ចំណេញសុទ្ធពីការថយចុះតម្លៃឥណទាន និងប្រាក់កម្រៃ		(៥៦.៦៧៨.២៣១)	(៥៦.៦៧៨.២៣១)	(៥៥៩.១៣០)	(៥៥៩.១៣០)	(៥០.៥២៥.៣៩៧)	(៥០.៥២៥.៣៩៧)	(១៥.១៤៥.៤១៣)	(១៥.១៤៥.៤១៣)	(១៥.១៤៥.៤១៣)	(១៥.១៤៥.៤១៣)
ចំណេញសុទ្ធពីការថយចុះតម្លៃឥណទាន និងប្រាក់កម្រៃ និងប្រតិបត្តិការផ្សេងៗ		(៥៤.៩៦៦.៩២៣)	(៥៤.៩៦៦.៩២៣)	(៥៥៧.៧៤១)	(៥៥៧.៧៤១)	(៣៣.២៥១.៣៦១)	(៣៣.២៥១.៣៦១)	(១៣.៧៨១.៧៧៧)	(១៣.៧៨១.៧៧៧)	(១៣.៧៨១.៧៧៧)	(១៣.៧៨១.៧៧៧)
ចំណាយបុគ្គលិក	១៧	(២១.៧១១.៣០៨)	(២១.៧១១.៣០៨)	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	(១៧.២៧៨.៩៧៥)	(១៧.២៧៨.៩៧៥)	(៤.៣៦៣.៦៣៦)	(៤.៣៦៣.៦៣៦)	(៤.៣៦៣.៦៣៦)	(៤.៣៦៣.៦៣៦)
ចំណាយរំលស់		(៣១.១១០.៥៦៤)	(៣១.១១០.៥៦៤)	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	(១៧.២៧៨.៩៧៥)	(១៧.២៧៨.៩៧៥)	(៤.៣៦៣.៦៣៦)	(៤.៣៦៣.៦៣៦)	(៤.៣៦៣.៦៣៦)	(៤.៣៦៣.៦៣៦)
ចំណាយប្រតិបត្តិការផ្សេងៗ		(១៧.២៧៨.៩៧៥)	(១៧.២៧៨.៩៧៥)	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	(១៧.២៧៨.៩៧៥)	(១៧.២៧៨.៩៧៥)	(៤.៣៦៣.៦៣៦)	(៤.៣៦៣.៦៣៦)	(៤.៣៦៣.៦៣៦)	(៤.៣៦៣.៦៣៦)
ប្រាក់ចំណេញមុនពន្ធនៃប្រាក់ចំណេញ		៣៥.៧១១.៣០៨	៣៥.៧១១.៣០៨	៥.៧១១.៣០៨	៥.៧១១.៣០៨	១៧.២៧៨.៩៧៥	១៧.២៧៨.៩៧៥	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦	៤.៣៦៣.៦៣៦
ចំណាយពន្ធនៃប្រាក់ចំណេញ	១៨	(៧.១១១.៣០៨)	(៧.១១១.៣០៨)	(១.៧១១.៣០៨)	(១.៧១១.៣០៨)	(៧.២៧៨.៩៧៥)	(៧.២៧៨.៩៧៥)	(១.៧១១.៣០៨)	(១.៧១១.៣០៨)	(១.៧១១.៣០៨)	(១.៧១១.៣០៨)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		២៨.៦០០.០០០	២៨.៦០០.០០០	៤.០០០.០០០	៤.០០០.០០០	១០.០០០.០០០	១០.០០០.០០០	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨

	កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទទី១					ដំណាច់ការិយបរិច្ឆេទទី២				
		ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា
		ឆ្នាំ២០២៣ តាន់រៀល	ឆ្នាំ២០២២ តាន់រៀល	ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ឆ្នាំ២០២៣ តាន់រៀល	ឆ្នាំ២០២២ តាន់រៀល	ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ឆ្នាំ២០២៣ តាន់រៀល	ឆ្នាំ២០២២ តាន់រៀល
ចំណូលលម្អិតផ្សេងៗ		-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-
ខាតដែលនឹងមិនត្រូវបានចាត់ថ្នាក់		-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-
ខ្ទេចវិញនៅក្នុងចំណេញឬខាត		-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-
ចំណូលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទ		-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-	(៥.៧១១.៣០៨)	(៥.៧១១.៣០៨)	-	-
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ		២៨.៦០០.០០០	២៨.៦០០.០០០	៤.០០០.០០០	៤.០០០.០០០	១០.០០០.០០០	១០.០០០.០០០	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨
ប្រាក់ចំណេញសុទ្ធពីបង់ចែកជូន៖		-	-	-	-	-	-	-	-	-	-
ភាគទុនិករបស់ក្រុមហ៊ុន		២៨.៦០០.០០០	២៨.៦០០.០០០	៤.០០០.០០០	៤.០០០.០០០	១០.០០០.០០០	១០.០០០.០០០	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨
លទ្ធផលលម្អិតសរុបក្រុមហ៊ុនបង់ចែកជូន៖		២៨.៦០០.០០០	២៨.៦០០.០០០	៤.០០០.០០០	៤.០០០.០០០	១០.០០០.០០០	១០.០០០.០០០	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨
ភាគទុនិករបស់ក្រុមហ៊ុន		២៨.៦០០.០០០	២៨.៦០០.០០០	៤.០០០.០០០	៤.០០០.០០០	១០.០០០.០០០	១០.០០០.០០០	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨	២.៦៥២.៣២៨

ដំណាច់ការិយបរិច្ឆេទ៩ខែដែលបានបញ្ចប់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣

[illegible]

របាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែដែលបានបញ្ចប់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣

ដំណាច់ការិយបរិច្ឆេទ ៩ខែ				
កំណត់ សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
លំហូរពីសកម្មភាពប្រតិបត្តិការ	១៩	១៦៦,២៩៣,៣០២	(៣៥៩,៩៥៦,១៧៩)	(៨៨,៣៥២,០៣១)
		៦៧,៣០៨,០៨៨	៦៤៤,៨៦៦,១៣	១៥៨,១៩៥,០៥៥
		(២៨១,០០៨,០១៧)	(១៨៨,២៨៦,៩១០)	(៥៦,២១៦,៧១៨)
		(៧១,៦៩៧,១៨៧)	(៥៥,៧០៦,២៦៣)	(១៣៦,៧៣៦,០៤)
		(៤,៣៨១,៦៣៧)	(៤០៨,៣៦៥)	(៩៥,៥៥៩)
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពប្រតិបត្តិការ	៥២,២៣២,៥៨៩	៣៦,៥០៣,៦១៥	១២,១៩១,០៥៣	៨៥៦,១៨៣
លំហូរពីសកម្មភាពវិនិយោគ				
ប្រាក់បញ្ញើ និងប្រាក់កម្ចីករនៅធនាគារ ជាតិនៃកម្ពុជា - ការលើសលើសពីបីខែ ការទិញទ្រព្យនិងបរិក្ខារ ការទិញទ្រព្យសកម្មអរូបី សាច់ប្រាក់ទទួលបានពីការលក់ ទ្រព្យនិងបរិក្ខារ	៧ ៩	(៣១១,៤៨៤) (៣៤៥,២៨៥) (២,៩១៨,០៧៤) ៥៨៩,១០១	(៥២៥,៨៧៤) (៣៤០,៦១៤) (១២៩,៨១១) ៣៦,៣៣៧	(១២៩,០៦៨) (៨៣៦,០៦២) (៣១,៨១៣) ៨៩,១៩៨
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ	(៦១៨,៣១០)	(៣៦៩,៨៧៥)	(១៥០,៥៥៣)	(៩០៧,៧៩៤)

លំហូរឆ្លើយតបប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	៩៣៨.៥២៧.១៨	៥២៥.៥៥១.០៣	២២.៧៥៨.៨៧	១២.៩០៧.៥៧១
ការទូទាត់សងប្រាក់កម្ចី	(៣១៥.៨៨៦.៧១៩)	(៣២៥.៥៥៥.៥០៥)	(៧៦.៨១៦.៧២៨)	(៧៩.៦០០.៥២៧)
សាច់ប្រាក់ទទួលបានពីអនុប័ណុល	-	៧០.០២២.៧៥០	-	១៧.១៨៧.១៥៥
ការទូទាត់ចំណាយប្រតិបត្តិការប្រាក់កម្ចី និងអនុប័ណុល	(២២.២៣៧.៨០០)	(១៧.៩៧៣.៨០០)	(៥.៨១៥.៥១២)	(៥.៨១៥.៥១២)
ការទូទាត់មូលបត្រប័ណុល	-	(៨០.៥០៥.៧៨៣)	-	(១៩.៧៦០.៦២៥)
ការទូទាត់លើប្រតិបត្តិការ	(២៩០.៥១៨)	(៥.៥១៣.៧៨៥)	(៧០.៧៣៧)	(១៣.៥៣៨.០៨)
ចំណែកប្រាក់ដើមក្នុងការទូទាត់ភតិសន្យា	(៥២០៨.៨៦៩)	(៥.៥៥៨.៨២២)	(១.០២៥.៨០៥)	(១.០៩១.៨៥៧)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/ទទួលបានពីសកម្មភាពហិរញ្ញប្បទាន	(២៥៨.៧៧០.៧៨៣)	១៦២.៩១៧.៥៥៥	(៦០.៥៧២.៣៨៥)	៥០.០០៥.៣៨០
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	២៦៧.៣៧៨.៤៩៦	១៩៥.៧៧៤.៩៩៥	៦៥.១០៣.១១៦	៥៨.៧៥៧.៦៨៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	៦៧២.១៨៣.៧២៣	៥៩០.៣៥៩.៨៨៨	១៦.៣២៧.០២៥	១២០.៣៦៣.២៥៥
លម្អៀងពីការប្តូរប័ណ្ណ	-	-	(៥៣៥.៩៥៩)	(១៨.៣៩៩.៩៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ	៩៣៨.៥២២.២១៩	៦៨៦.១៥៩.៨៨៣	២២.៧៩៣.០៦៦	១០១.៩៦៣.២៧៨

១៩

៣.២.២- ការត្រួតពិនិត្យការអនុវត្តស្តង់ដារ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនបានរួមបញ្ចូលនូវរាល់ព័ត៌មានទាំងស្រុងរបស់របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានរៀបចំឡើងដោយ អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៅកម្ពុជា (ស.វ.ទ.ហ.អ.ក) នោះទេ។ យ៉ាងណាមិញ កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើស ត្រូវបាន ដាក់បញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការទាំងឡាយដែលមានលក្ខណៈ ជាសារវន្តក្នុងការ ស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលរបស់ក្រុមហ៊ុន ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចុងក្រោយ។ គោលនយោបាយគណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលនយោបាយគណនេយ្យ ក្នុងឆ្នាំហិរញ្ញវត្ថុមុន និងគោលនយោបាយគណនេយ្យ ក្នុងការិយបរិច្ឆេទចន្លោះពេលមុនដែលពាក់ព័ន្ធ។

(ក) ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនបានអនុវត្ត

ស្តង់ដារគណនេយ្យដែលរងវិសោធនកម្មមួយចំនួន បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរាយការណ៍នេះមានដូចខាងក្រោម៖

- ស.វ.ទ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង
- ការបង្ហាញគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក ១ និងសេចក្តីថ្លែងការណ៍ការអនុវត្ត ស.វ.ទ.ហ.អ.ក ២)
- និយមន័យនៃការបាត់បង់ស្ថានភាពគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក ៨) និង
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតឡើងពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ ស.គ.អ.ក ១២)។

ស្តង់ដារគណនេយ្យដែលរងវិសោធនកម្មទាំងនោះ មិនមានផលប៉ះពាល់ជាសារវន្តចំពោះក្រុមហ៊ុនទេ។ ដូចនេះ ក្រុមហ៊ុនមិនបានផ្លាស់ប្តូរគោលនយោបាយគណនេយ្យរបស់ខ្លួន ឬធ្វើនិយ័តកម្មត្រឡប់ក្រោយដោយសារការអនុវត្តស្តង់ដារទាំងនោះទេ។

(ខ) ការបង្ហាញជាប្រាក់ដុល្លារអាមេរិក

ការប្តូរពីប្រាក់រៀល ទៅជាប្រាក់ដុល្លារអាមេរិក គឺសម្រាប់តែការប្រើប្រាស់របស់គណៈគ្រប់គ្រង តែប៉ុណ្ណោះ ហើយការប្តូរប្រាក់នេះ គឺផ្អែកទៅតាមអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជាគិតត្រឹម កាលបរិច្ឆេទរាយការណ៍ និងអត្រាមធ្យមក្នុងការិយបរិច្ឆេទ។ ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារ អាមេរិក បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមទៅតាម វិធីសាស្ត្រប្តូររូបិយប័ណ្ណនិងសវនកម្មស.គ.អ.ក ២១ – ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។ ទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរជាប្រាក់ដុល្លារអាមេរិកតាមអត្រានាកាលបរិច្ឆេទរាយការណ៍ ហើយ គណនីដើមទុន ត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើប្រាស់អត្រាមធ្យមនៅក្នុង ការិយបរិច្ឆេទ ដែលអត្រានោះត្រូវបានចាត់ទុកថា មានកម្រិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណ នាថ្ងៃប្រតិបត្តិការពីព្រោះអត្រានេះ មិនមានការកែប្រែជាសារវន្តក្នុងអំឡុងការិយបរិច្ឆេទ។ ភាពលម្អៀងដែល កើតឡើងពីការប្តូរ

រូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា «ទុនបម្រុងពីការប្តូររូបិយប័ណ្ណ» នៅក្នុងរបាយការណ៍ លទ្ធផលលម្អិតផ្សេងៗ។

ក្រុមហ៊ុនបានប្រើអត្រាប្តូរប្រាក់ផ្លូវការ ដែលផ្សព្វផ្សាយដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា គិតត្រឹមកាលបរិច្ឆេទ របាយការណ៍អត្រាមធ្យម និងអត្រានាកាលបរិច្ឆេទរបាយការណ៍ទៅតាមអត្រាប្តូរប្រាក់ ក្នុង ១ ដុល្លារអាមេរិក ដូចខាងក្រោម៖

		អត្រានាកាល បរិច្ឆេទរបាយការណ៍	អត្រាមធ្យម ការិយបរិច្ឆេទ៩ខែ	អត្រាមធ្យម ការិយបរិច្ឆេទ៣ខែ
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	១ ដុល្លារអាមេរិក=	៤.១២២រៀល	៤.១០៧រៀល	៤.១៣៣រៀល
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	១ ដុល្លារអាមេរិក=	៤.១១៩រៀល	៤.០៧៥រៀល	៤.១០១រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១ ដុល្លារអាមេរិក=	៤.១១៧រៀល	មិនមាន	មិនមាន

៣.២.៣ ការពិនិត្យកំណត់ត្រាហិរញ្ញវត្ថុ (Audit)

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ឥណទានក្រុម	៦០៤.០៨៣.៧០៤	៧១៨.៥៤០.៩១២	១៤៦.៥៥១.១១៧	១៧៤.៥៣០.២១៩
ឥណទានបុគ្គល	៤.៤៧៣.៤៧៤.៩៧០	៤.៤១១.៥៤២.៣៤១	១.០៨៥.២៦៨.០៦៦	១.០៧១.៥៤២.៩៥៤
ឥណទានបុគ្គលិក	៣៣.៣៦៦.២៤៣	២៨.៦០៩.៣៧១	៨.០៩៥.១៥៩	៦.៩៤៩.០៨២
ឥណទានដុលសរុប	៥.១១០.៩២៤.៩១៧	៥.១៥៨.៦៩២.៦២៤	១.២៣៩.៩១៤.៣៤២	១.២៥២.០២២.២៥៥
ដក៖ សំវិធានធនការខាត				
ឥណទានរំពឹងទុក	(១៩២.៦៨៤.៧៥៦)	(១៥១.៩៦៨.១៥១)	(៤៦.៧៤៥.៤៥៣)	(៣៦.៩១២.៣៥១)
	៤.៩១៨.២៤០.១៦១	៥.០០៦.៧២៤.៤៧៣	១.១៩៣.១៦៨.៨៨៩	១.២១៥.១០៩.៩០៤

(ក) វិភាគតាមប្រភេទអាជីវកម្ម

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ជំនួញ និងពាណិជ្ជកម្ម	៩៨៣.៩២១.២៣៥	៩៧៩.៧០៧.១៧៤	២៣៨.៦៩៩.៩៦០	២៣៧.៩៦៦.២៨០
សេវាកម្ម	៧៨២.៧០៦.៦២៧	៧៨៨.៩៩១.៨១៥	១៨៩.៨៨៥.១៥៩	១៩១.៦៤២.៤១៣
ផលិតកម្ម	៣៣១.៣៨៤.៥៧៩	៣២៤.៧៧១.៥៨០	៨០.៣៩៤.១២៤	៧៨.៨៨៥.៤៩៤
ដឹកជញ្ជូន	៧១.៤៥៦.៦៣៥	៦៥.៥១៧.៩៦៣	១៧.៣៣៥.៤២៨	១៥.៩១៤.០០៦
កសិកម្ម	១.៣៥៧.៣១៤.០១១	១.៣៤៣.៩៧០.៩០២	៣២៩.២៨៥.៣០១	៣២៦.៤៤៤.២៣២
សំណង់	២០៧.៤៣៣.៦២០	២០១.៧៩៤.៩៤៤	៥០.៣២៣.៥៣៧	៤៩.០១៥.០៤៦
គេហដ្ឋានគ្រួសារ	១.៣៧៦.០៧៦.៦៣៣	១.៤៤១.១០២.៦២៣	៣៣៣.៨៣៧.១២៦	៣៥០.០៣៧.០៧១
ផ្សេងៗ	៦៣៣.៥៧៧	១២.៨៣៥.៦២៣	១៥៣.៧០៧	៣.១១៧.៧១៣
ឥណទានដុលសរុប	៥.១១០.៩២៤.៩១៧	៥.១៥៨.៦៩២.៦២៤	១.២៣៩.៩១៤.៣៤២	១.២៥២.០២២.២៥៥

(ខ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
<i>ឥណទានដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៤.៧៩៣.៦៤១.២៨៥	៤.៩៤៨.៩៣៩.៨៨៦	១.១៦២.៩៤០.៦៣២	១.២០២.០៧៤.២៩៨
ហានិភ័យនៃការមិនសងប្រាក់	៤.៧៩៣.៦៤១.២៨៥	៤.៩៤៨.៩៣៩.៨៨៦	១.១៦២.៩៤០.៦៣២	១.២០២.០៧៤.២៩៨
សំវិធានធនការខាតឥណទានរំពឹងទុក	(៦៧០.៤៩៩.៧១៦)	(៥៧៤.៩៤៤.០៦១)	(១៦.២៦៦.៣០៧)	(១៤.០៧៤.៣៤១)
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	១២៦.១៥៧.៥៣៨	៧៣.៨៤០.៦៩៨	៣០.៦០៥.៩០៤	១៧.៩៣៥.៥៥៩
ហានិភ័យនៃការមិនសងប្រាក់	១២៦.១៥៧.៥៣៨	៧៣.៨៤០.៦៩៨	៣០.៦០៥.៩០៤	១៧.៩៣៥.៥៥៩
សំវិធានធនការខាតឥណទានរំពឹងទុក	(២៧.៣៨២.២៦៩)	(១០.២១៣.៤០៩)	(៦.៦៤២.៩៥៧)	(២.៤៨០.៧៨៩)
<i>ឥណទានមិនដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	១៩១.១២៨.០៩៤	១៣៥.៩១២.០៤០	៤៦.៣៦៧.៨០៦	៣៣.០១២.៣៩៨
ហានិភ័យនៃការមិនសងប្រាក់	១៩១.១២៨.០៩៤	១៣៥.៩១២.០៤០	៤៦.៣៦៧.៨០៦	៣៣.០១២.៣៩៨
សំវិធានធនការខាតឥណទានរំពឹងទុក	(៩៨.២៥២.៧៧១)	(៨៣.៨១០.៦៨១)	(២៣.៨៣៦.១៨៩)	(២០.៣៥៧.២២១)
ឥណទានដុលសរុប	៥.១១០.៩២៦.៩១៧	៥.១៥៨.៦៩២.៦២៤	១.២៣៩.៩១៤.៣២២	១.២៥៣.០២២.២៥៥
ហានិភ័យនៃការមិនសងប្រាក់	៥.១១០.៩២៦.៩១៧	៥.១៥៨.៦៩២.៦២៤	១.២៣៩.៩១៤.៣២២	១.២៥៣.០២២.២៥៥
សំវិធានធនការខាតឥណទានរំពឹងទុក	(១៩២.៦៨៤.៧៥៦)	(១៥១.៩៦៨.១៥១)	(៤៦.៧៤៥.៥៥៣)	(៣៦.៩១២.៣៤១)

(គ) វិភាគតាមកាលកំណត់ឥណទាន

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
មិនលើស ១ឆ្នាំ	២៤០.០៤៥.៦២៨	២១០.០៩៩.២៥៣	៥៨.២៣៥.២៣២	៥១.០៣២.១២៤
លើស ១ឆ្នាំ និងមិនលើស ៣ឆ្នាំ	១.២៦៧.៤០៤.៣០៤	១.៥០១.៦៤៥.២៥១	៣០៧.៤៧៣.១៤៥	៣៦៤.៧៤២.៥៩២
លើស ៣ឆ្នាំ និងមិនលើស ៥ឆ្នាំ	១.៥៩៣.១៩៦.៨៣៨	១.៥៧១.៨៥៥.៦៧៨	៣៨៦.៥១០.៥៣៨	៣៨១.៧៩៧.១០៤
លើស ៥ឆ្នាំ	២.០១០.២៨០.៥៤៧	១.៨៧៥.០៨៩.៤៤២	៤៨៧.៦៩៥.៤២៧	៤៥៥.៤៥០.៤៣៥
ឥណទានដុលសរុប	៥.១១០.៩២៦.៩១៧	៥.១៥៨.៦៩២.៦២៤	១.២៣៩.៩១៤.៣២២	១.២៥៣.០២២.២៥៥

(យ) វិភាគតាមទំនាក់ទំនង

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
សម្ព័ន្ធព្យាតិ				
(រួមបញ្ចូលឥណទានបុគ្គលិក)	៣៣.៣៦៨.២៤៣	២៨.៦០៩.៣៧១	៨.០៩៥.១៥៩	៦.៩៤៩.០៨២
មិនមែនសម្ព័ន្ធព្យាតិ	៥.០៧៧.៥៥៨.៦៧៤	៥.១៣០.០៨៣.២៥៣	១.២៣១.៨១៩.១៨៣	១.២៤៦.០៧៣.១៧៣
ឥណទានដុលសរុប	៥.១១០.៩២៦.៩១៧	៥.១៥៨.៦៩២.៦២៤	១.២៣៩.៩១៤.៣៤២	១.២៥៣.០២២.២៥៥

(ង) វិភាគតាមនិវាសនដ្ឋាន

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
និវាសនជន	៥.១១០.៩២៦.៩១៧	៥.១៥៨.៦៩២.៦២៤	១.២៣៩.៩១៤.៣៤២	១.២៥៣.០២២.២៥៥
អនិវាសនជន	-	-	-	-
ឥណទានដុលសរុប	៥.១១០.៩២៦.៩១៧	៥.១៥៨.៦៩២.៦២៤	១.២៣៩.៩១៤.៣៤២	១.២៥៣.០២២.២៥៥

(ច) អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
ឥណទានរយៈពេលខ្លី	៧.៥០%-១៨.០០%	៨.៨៧%-១៨.០០%
ឥណទានរយៈពេលវែង	៦.៧៩%-១៨.០០%	៨.៣០%-១៨.០០%

(ជ) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក-ឥណទាននិងបុរេប្រទាន

	ដំណាក់កាលទី១ ECL១២ខែ ពាន់រៀល	ដំណាក់កាលទី២ ECLពេញមួយអាណត្តិ កាលមិនមានឱនភាព នៃតម្លៃឥណទាន ពាន់រៀល	ដំណាក់កាលទី៣ ECLពេញមួយអាណត្តិ កាលមានឱនភាព នៃតម្លៃឥណទាន ពាន់រៀល	សរុប ពាន់រៀល
ការខាតបង់ឥណទានរំពឹងទុក				
សំវិធានធនខាតបង់នៅថ្ងៃទី១ ខែមករា				
ឆ្នាំ២០២៣	៥៧.៩៨៤.០៦១	១០.២១៣.៤០៩	៨៣.៨១០.៦៨១	១៥១.៩០៨.១៥១
បម្រែបម្រួលដោយសារហានិភ័យ៖				
ផ្ទេរទៅដំណាក់កាលទី១	២.៦៦៨.៥១៥	(១.១១១.៨៩៧)	(១.៥៥៦.៦១៧)	-
ផ្ទេរទៅដំណាក់កាលទី២	(១.៨៨០.៣១១)	៣.៨៧៧.៩៨៥	(១.៩៩៧.៦៧៥)	-
ផ្ទេរទៅដំណាក់កាលទី៣	(៥.៣៥៥.៧០៧)	(៥.៥៣៤.៦៨១)	៩.៨៩០.៣៨៨	-
ការវាស់វែងសំវិធានធន				
ខាតបង់ឡើងវិញសុទ្ធ (*)	២.៩៤០.៨៩០	១៦.០៤៣.៤០៥	៥៧.២៥០.០៥៥	៦៦.២៣៤.៣៥០
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន				
បង្កើតឡើងឬបានទិញ	២៧.៦៩៥.០៥៦	៩.៥២៨.៨៨០	៧.៨៧២.៦៨៨	៤៥.១០៦.៦២៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់				
ទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទ				
ក្រៅពីការលុបចេញពីបញ្ជី	(១៦.០៨៦.១០៧)	(២.៥៨០.៤៣០)	(៣.៥១៨.២៤៥)	(២២.១៨៤.៧៨២)
លុបចេញពីបញ្ជី	-	(១.៨៦៦)	(៣៧.៧៥៨.៧៥៥)	(៣៧.៧៦០.៥២១)
ការកាត់ត្រាអប្បបរមាត្រឡប់មកវិញ (**)	-	-	៩១៦.១១២	៩១៦.១១២
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១.៨៧៦.៦៣០)	(២.៩៥២.៥៩៦)	(៦.៦៥៥.៩៥២)	(១១.៤៨៥.១៧៨)
សំវិធានធនខាតបង់គិតត្រឹម				
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	៦៧.០៤៩.៧១៦	២៧.៣៨២.២៦៩	៩៨.២៥២.៧៧១	១៩២.៦៨៤.៧៥៦
គិតជាដុល្លារអាមេរិក(កំណត់សម្គាល់ ២១)	១៦.២៦៦.៣០៧	៦.៦៥២.៩៥៧	២៣.៨៣៦.១៨៩	៤៦.៧៥៥.៤៥៣

(*) នេះគឺជាផលប៉ះពាល់ពីការវាស់វែង ECL - ដោយសារការប្រែប្រួលការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) និង ប្រូបាបនៃការមិនសងប្រាក់ (FD) ក្នុងអំឡុងការិយបរិច្ឆេទ ដែលកើតពីការធ្វើបច្ចុប្បន្នកម្មធាតុចូលទៅក្នុងគំរូ។

(*) ការកាត់ត្រាអប្បបរមាត្រឡប់មកវិញចំពោះឥណទានក្នុងដំណាក់កាលទីបី ត្រូវបានរាយការណ៍ក្នុង « ចំណូលការប្រាក់ » ដូចនេះ ចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមរំលស់ថ្លៃដើម (បន្ទាប់ពីកាត់កងសំវិធានធន ECL)

	ដំណាក់កាលទី ១ EOL ១២ខែ ពាន់រៀល	ដំណាក់កាលទី ២ EOL ពេញមួយ អាហ្សកាល-មិនមាន ឱនភាពនៃតម្លៃ ឥណទាន ពាន់រៀល	ដំណាក់កាលទី ៣ EOL ពេញមួយ អាហ្សកាល-មាន ឱនភាពនៃតម្លៃ ឥណទាន ពាន់រៀល	សរុប ពាន់រៀល
តម្លៃយោងដុល				
តម្លៃយោងដុលនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣	៤.៩៤៨.៩៣៩.៨៨៦	៧៣.៨៤០.៦៩៨	១៣៥.៩១២.០៤០	៥.១៨៤.៦៩២.៦២៤
បម្រែបម្រួលដោយសារឧបករណ៍ ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖				
ផ្ទេរទៅដំណាក់កាលទី ១	១០.៥៣៣.២៩៨	(៧.០១៦.៣៥៤)	(៣.៥១៦.៩៤០)	-
ផ្ទេរទៅដំណាក់កាលទី ២	(៧៣.៩០៨.៤៥៨)	៧៨.៥៥៧.៥៦២	(៥.៣៣៩.១០៤)	-
ផ្ទេរទៅដំណាក់កាលទី ៣	(៩១.៣១៣.០៤៣)	(២០.៧៨១.៦២៧)	១១២.០៩៤.៦៧០	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែល ត្រូវបានបង្កើតឡើង ឬបានទិញ	១.៣៦៤.១៨២.០៩៩	២៥.៤០៤.៩៥៥	១៩.៦១៦.១៤៦	១.៤០៩.២០៣.២០០
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន ឈប់ទទួលស្គាល់ ក្នុងអំឡុង កាលបរិច្ឆេទក្រៅពីការលុប ចេញពីបញ្ជី	(១.៣៦៤.៧៩២.៤៩៧)	(២៣.៨៣០.៣១១)	(៩.៤៤៧.៨៣៣)	(១.៣៩៨.០៧០.៦៨១)
លុបចេញពីបញ្ជី	-	(៧.៣៨១)	(៥៨.៨៩០.៨៨៥)	(៥៨.៨៩៨.២៦៦)
តម្លៃយោងដុលនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣	៤.៧៩៣.៦៦១.២៨៥	១២៦.១៥៧.៥៣៨	១៩១.១២៤.០៩៤	៥.១១០.៩៤២.៩១៧
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(១))	១.១៦២.៩៤០.៦៣២	៣០.៦០៥.៩០៤	៤៦.៣៦៧.៨០៦	១.២៣៩.៩១៤.៣៤២
		ដំណាក់កាលទី ២ EOL ពេញមួយ អាហ្សកាល-មិនមាន ឱនភាពនៃតម្លៃ ឥណទាន ពាន់រៀល	ដំណាក់កាលទី ៣ EOL ពេញមួយ អាហ្សកាល-មាន ឱនភាពនៃតម្លៃ ឥណទាន ពាន់រៀល	សរុប ពាន់រៀល
ការខាតបង់ឥណទានរំពឹងទុក				
សំវិធានធនបាត់បង់ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២	២៥.១៦៣.២១៥	៣.៧១៥.០៣០	៥៨.០១៦.៧៨៨	៨៦.៨៩៤.៩៩៣
បម្រែបម្រួលដោយសារហានិភ័យ៖				
ផ្ទេរទៅដំណាក់កាលទី ១	១.១១៤.៩០៩	(៧៩៦.៤៤៩)	(៣១៨.៤៦០)	-
ផ្ទេរទៅដំណាក់កាលទី ២	(៤៨៩.១៣៧)	៧៩៣.៥២០	(៣០៤.៣៨៣)	-
ផ្ទេរទៅដំណាក់កាលទី ៣	(៥២០.២៦៧)	(១.១៤២.៥៩៤)	១.៦៦២.៨៦៥	-
ការវាស់វែងសំវិធានធនខាតបង់ ឡើងវិញសុទ្ធ (*)	៦.៧៩៣.៥៧៤	៦.១៩១.៥៨៥	២៥.២៥៨.៦៣៩	៣៨.២៤៣.៧៩៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែល ត្រូវបានបង្កើតឡើង ឬបានទិញ	៣០.៥២២.៦២៤	២.១៩២.៦៣៧	១.៩៨៨.៦៧១	៣៤.៧០៣.៩៣២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់ ទទួលស្គាល់ ក្នុងអំឡុងកាលបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៥.៣៩៨.៥២៧)	(១.០៨៩.៥៤១)	(៧៦២.៣២៣)	(១៤.១១១.៣៩១)
ការកាត់ត្រាអប្បបរមាត្រឡប់មកវិញ (**)	-	-	៣.១១៤.៥២៤	៣.១១៤.៥២៤
លម្អៀងពីការប្តូររូបិយប័ណ្ណបរទេស	១៩.៤០១	៥.៦៧១	៣៤.៩៣១	៦០.០០៣
សំវិធានធនបាត់បង់ គិតត្រឹម ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២	៥៧.២០៥.៧៩២	៩.៨៦៩.៨៥៥	៨១.៨៣០.១៩៦	១៤៨.៩០៥.៨៤៣
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(១))	១៣.៨៨៨.២៧២	២.៣៩៦.១៧៧	១៩.៨៦៦.៥២០	៣៦.១៥០.៩៦៩

	ដំណាក់កាលទី១ EOLពេញមួយ អាយុកាលមិនមាន ជំនាត់កាលទី១ EOL១២ខែ ពាន់រៀល	ដំណាក់កាលទី២ EOLពេញមួយ អាយុកាលមិនមាន ជំនាត់កាលទី២ EOL១២ខែ ពាន់រៀល	ដំណាក់កាលទី៣ EOLពេញមួយ អាយុកាលមិនមាន ជំនាត់កាលទី៣ EOL១២ខែ ពាន់រៀល	សរុប ពាន់រៀល
តម្លៃយោងដុល				
តម្លៃយោងដុល				
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣.៩៣២.៩៨៣.៧០២	១៨១.១៧៣.៥៩៧	១០៧.៦៩០.៩៨៦	៤.២២១.៨០៨.២៨៥
<i>បម្រែបម្រួលដោយសារឧបករណ៍ ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ផ្ទេរទៅដំណាក់កាលទី១	៥៩.៩១៥.១៥៨	(៥៩.២៩៨.៨៣៤)	(៦១៦.៣២៤)	-
ផ្ទេរទៅដំណាក់កាលទី២	(៦២.៣៣៣.៣៩៥)	៦២.៩១០.៩៥០	(៥៧៧.៥៥៥)	-
ផ្ទេរទៅដំណាក់កាលទី៣	(២៧.៩៩២.១០៣)	(២១.០៥១.០៤៤)	៥៩.០៤៣.១៤៧	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន បង្កើតឡើង ឬបានទិញ	២.០១២.៥១២.៨៧៣	(៧.៨៩១.៧៦៨)	២.១០៧.១៥៦	២.០០៦.៧២៤.២៦១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបាន ឈប់ទទួលស្គាល់ ក្នុងអំឡុង កាលបរិច្ឆេទ ក្រៅពី ជម្រះចេញពីបញ្ជី	(១.០៥៧.១៥១.៦៩០)	(៥៦.៧១៣.៨៦២)	(១៧.៤៥០.៦១១)	(១.២៣១.៣១៦.១៦៣)
តម្លៃយោងដុលនៅ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២	៥.៨៨៧.៨៩៤.៥៨៥	១០៩.១២៩.០៣៩	១៤០.២០៦.៧៩៩	៥.០៩៧.២៣០.៣២៣
គិតជាដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	១.១៧៦.៩៥៩.១០៣	២៦.៤៩៤.០៦១	៣៤.០៣៩.០៣៨	១.២៣៧.៤៩២.២០២

៣.២.៤- ប្រាក់តម្កល់តាមច្បាប់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិកម្ពុជា

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ប្រាក់តម្កល់ធានាលើដើមទុន	(ក)	៥២.៧៥៨.៦៣៩	២២.៤៣៧.៧៤០	១០.៣៧៣.២៧៥	៥.៤៥០.០២២
ប្រាក់បម្រុងកាតព្វកិច្ច	(ខ)	៣៣១.២៦៦.៩៣៧	២៦៨.៣៧៥.២៦០	៨០.៣៦៥.៥៨៥	៦៥.១៨៧.០៩២
		៣៨៤.០២៥.៥៧៦	២៩០.៨១៣.០០០	៩០.៧៣៨.៨៦០	៧០.៦៣៧.១១៤

(ក) ប្រាក់តម្កល់ធានាលើដើមទុន

តាមប្រកាសលេខ ធ៧-០៧-១៦៣ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ស្តីអំពីការផ្តល់អាជ្ញាប័ណ្ណដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើ ក្រុមហ៊ុនតម្រូវឱ្យរក្សាប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង ១០% នៃដើមទុនចុះបញ្ជីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលការអនុម័តពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា (NBC) លើសំណើក្នុងការ ធ្វើមូល ធនកម្មប្រាក់ចំណេញរក្សាទុកចំនួន ២០០ ០០០លានរៀល ដើម្បីបង្កើនដើមទុនរបស់ខ្លួន។ ប្រាក់បញ្ញើនេះ មិនអាច យកមកសម្រាប់ជាការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែត្រូវបានបង្វិលត្រឡប់មកវិញ នៅពេល ក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ប្រាក់តម្កល់ធានាលើដើម ទុន ទទួលបានការប្រាក់ប្រចាំឆ្នាំ ក្នុងអត្រា ៣% (ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២៖ ៣%) នៅក្នុងអំឡុងកាលបរិច្ឆេទ។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៩.០០% នៃប្រាក់បញ្ញើរបស់ អតិថិជន (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ ៨.០០%) ដោយអនុលោមទៅតាម ប្រកាសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជាលេខ ធ៧-០៧-១៦៣។ ប្រាក់បម្រុងកាតព្វកិច្ច នឹងត្រូវ ប្រែប្រួលទៅតាមកម្រិតនៃការដាក់ប្រាក់បញ្ញើពីអតិថិជន ហើយប្រាក់បម្រុងកាតព្វកិច្ចពុំ ទទួលបានការប្រាក់ នោះទេ។

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសលេខ ធ៧-០២៣-០០៥អំពីការបន្ថែមអត្រាប្រាក់បម្រុងកាតព្វកិច្ចទៅជា ៩.០០% និង ១២.៥% សម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីជារូបិយប័ណ្ណបរទេស ដែលមានសុពលភាព ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រៀងគ្នា។ ចំណែកឯ ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់ បញ្ញើ និងប្រាក់កម្ចីជារូបិយវត្ថុជាតិ ត្រូវរក្សាអត្រានៅកម្រិត ៧.០០% ដដែល។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា បានចេញលិខិតលេខ ធ៧-០២៣-៤៣៨ ដើម្បីផ្តល់ការ អនុគ្រោះលើការអនុវត្ត ចំពោះប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់កម្ចីត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដាក់លិខិតស្នើសុំលេខ ១៩៤/២០២៣ ទៅកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា ដើម្បីស្នើសុំឱ្យមានការពន្យារពេលម្តង ទៀត លើការអនុវត្តចំពោះប្រាក់បម្រុងកាតព្វកិច្ចនៃសមតុល្យ ប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃ រហូតដល់ ដំណាច់ខែមិថុនា ឆ្នាំ២០២៤។ គិតត្រឹមកាលបរិច្ឆេទរាយការណ៍ នៃរបាយការណ៍ហិរញ្ញវត្ថុ សង្ខេបចន្លោះ ពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជា មិនទាន់បានចេញលិខិតផ្លូវការណាមួយ ដើម្បីឆ្លើយតបនឹង សំណើនេះទេ ក៏ប៉ុន្តែអ្នកគ្រប់គ្រងមានទស្សនៈថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាតិនៃកម្ពុជានឹងផ្តល់នូវការឆ្លើយ តបវិជ្ជមានចំពោះសំណើរបស់ CMA។ ជាលទ្ធផល ក្រុមហ៊ុនមិនបានរក្សាប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់កម្ចី ស្របតាមប្រកាសលេខ ធ៧-០២៣-០០៥នៅឡើយទេ។

៣.២.៥- ប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
គណនីសន្សំ	៣.០៨៧.៧៨០	៦.៣៧២.៨៨៨	៧៤៩.០៩៨	១.៥៤៧.៩៤៥
ប្រាក់បញ្ញើ				
មានកាលកំណត់	២៦៦.៩១៥.៤៣១	១១៣.២៥៥.១២៤	៦៤.៧៥៣.៨៦៥	២៧.៥០៩.១៣៩
	២៧០.០០៣.២១១	១១៩.៦២៨.០១២	៦៥.៥០២.៩៦៣	២៩.០៥៧.០៨៤
បង្កការប្រាក់ត្រូវបង់	៣.៩៦៣.០៩៣	២.៣៣២.៦៤០	៩៦១.៤៤៨	៥៦៦.៥៨៧
	២៧៣.៩៦៦.៣០៤	១២១.៩៦០.៦៥២	៦៦.៤៦៤.៤១១	២៩.៦២៣.៦៧១
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
រយៈពេលខ្លី	២៧៣.៩៦៦.៣០៤	១២១.៩៦០.៦៥២	៦៦.៤៦៤.៤១១	២៩.៦២៣.៦៧១
រយៈពេលវែង	-	-	-	-
	២៧៣.៩៦៦.៣០៤	១២១.៩៦០.៦៥២	៦៦.៤៦៤.៤១១	២៩.៦២៣.៦៧១

អត្រាការប្រាក់ប្រចាំឆ្នាំរបស់ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
គណនីសន្សំ	១.០០%-៣.០០%	១.០០%-៣.០០%
ប្រាក់បញ្ញើមានកាលកំណត់	៥.០០%-៧.៩០%	៤.០០%-៦.២៥%

៣.២.៦- ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
គណនីសន្សំ	១៧៧.៤៦២.៩១៥	១៨៥.២៧៩.១៩៥	៤៣.០៥២.៦២៤	៤៥.០០៣.៤៤៨
ប្រាក់បញ្ញើមាន កាលកំណត់	៣.០១៨.៣៣៣.២៥៤	២.៧៦៩.២៨៦.៨៨៤	៧៣២.២៤៩.៦៩៦	៦៧២.៦៤៦.៨០២
ការប្រាក់បង្គុំត្រូវបង់	៣.១៩៥.៧៩៦.១៦៩	២.៩៥៤.៥៦៦.០៧៩	៧៧៥.៣០២.៣២០	៧១៧.៦៥០.២៥០
	៩៥.៨១៤.៤៦៦	៨១.៩៣០.៦៧៦	២៣.២៤៤.៦៥៦	១៩.៩០០.៥៧៧
	៣.២៩១.៦១០.៦៣៥	៣.០៣៦.៤៩៦.៧៥៥	៧៩៨.៥៤៦.៩៧៦	៧៣៧.៥៥០.៨២៧
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
រយៈពេលខ្លី	២.៩៩៨.១៧១.១២២	២.៨៤៥.៩៨៧.០៩៩	៧២៧.៣៥៨.៣៥១	៦៩១.២៧៦.៩២៥
រយៈពេលវែង	២៩៣.៤៣៩.៥១៣	១៩០.៥០៩.៦៥៦	៧១.១៨៨.៦២៥	៤៦.២៧៣.៩០២
	៣.២៩១.៦១០.៦៣៥	៣.០៣៦.៤៩៦.៧៥៥	៧៩៨.៥៤៦.៩៧៦	៧៣៧.៥៥០.៨២៧

អត្រាការបោកបេចាំឆ្នាំរបស់ប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
គណនីសន្សំ	១.០០%-៥.០០%	១.០០%-៥.២៥%
ប្រាក់បញ្ញើមានកាលកំណត់	២.៩០%-៩.៥០%	២.៩០%-១០.០០%

៣.២.៧ ប្រាក់កម្ចី

ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌផ្សេងៗ នៃម្ចាស់បំណុលចំនួនដប់ពីរ ប៉ុន្តែម្ចាស់បំណុលប្រាំ បានអនុម័តលើកលែងលក្ខខណ្ឌគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ លក្ខខណ្ឌបានចែងថា នៅចុងការិយបរិច្ឆេទ រាយការណ៍នីមួយៗ ក្រុមហ៊ុនត្រូវបំពេញលក្ខខណ្ឌដែលបានចែង។ ប៉ុន្តែគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ លទ្ធផលរបស់ក្រុមហ៊ុន មានសមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់របស់ម្ចាស់បំណុលចំនួនប្រាំពីរដូចខាងក្រោម៖

	កម្រិតកំណត់ ជាក់ស្តែង		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
PAR (*) ៣០ថ្ងៃ	≤ ៥,០០%	៥,៧៩%	២១១.៣៦៥.៩៧០	៥១.២៧៧.៥២៨
PAR (*) ៣០ថ្ងៃ ឬការលុបចោល				
សុទ្ធទុន ខែចុងក្រោយ	≤ ៦,០០%	៦,៩៧%	១២៣.៣១៧.២៥៥	២៩.៩១៦.៨៤៧
PAR (*) ៩០ថ្ងៃ	≤ ៣,០០%	៣,៥៨%	២៣.០៥៣.៨៧១	៥.៥៩២.៨៨៥
អ៊ុចស្ស្រេស្តីឥណទានចំហរ	≤ ១០,០០%	១៥,៨៧%		
សមាមាត្រឥណទានមិនដំណើរការ	≤ ៧,០០%	៨,៣៦%	៥៩.៦២៧.៧៣៥	១៤.៥៦៥.៧២៩
			<u>៥១៧.៣៦៥.៨២០</u>	<u>១០១.២៥២.៩៨៩</u>

(*) ក្រុមឥណទានមានហានិភ័យ

ក្រុមហ៊ុនបានស្នើសុំលិខិតលើកលែងលក្ខខណ្ឌជាផ្លូវការដោយភ្ជាប់ជាមួយនឹងហេតុផលនិងយុត្តិកម្មនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ រៀងគ្នាសម្រាប់ខែដែលមិនបានបំពេញនូវ លក្ខខណ្ឌដើម្បីស្នើសុំម្ចាស់បំណុលឲ្យលើកលែងការមិនអាចបំពេញទៅតាមកម្រិតកំណត់ខាងលើ ហើយ កែសម្រួលសមាមាត្រ ដែលចាំបាច់ដើម្បីសម្របសម្រួលដល់វិស័យអាជីវកម្មទាំងមូល។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលលិខិតលើកលែងលក្ខខណ្ឌជាផ្លូវការ ពីម្ចាស់បំណុលមួយ ក្នុងចំណោម ម្ចាស់បំណុលទាំងប្រាំពីរ។ ខណៈដែល ម្ចាស់បំណុលប្រាំមួយផ្សេងទៀត ស្ថិតក្នុងការរង់ចាំ ក៏ប៉ុន្តែ អ្នកគ្រប់គ្រងបានធ្វើ ការវាយតម្លៃនៃស្ថានភាពបច្ចុប្បន្ន និងទំនាក់ទំនងយូរអង្វែងជាមួយម្ចាស់បំណុល អ្នកគ្រប់គ្រងជឿជាក់ថា ហានិភ័យនៃការបដិសេធការលើកលែងលក្ខខណ្ឌ គឺមានកម្រិតទាប។

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
រយៈពេលខ្លី	៤៣៨.៦៧៧.៥៣១	៥៤៧.៤៣៨.៤៤៨	១០៦.៥២៣.៥៦៧	១១១.១០៩.៦៥៥
រយៈពេលវែង	៦១២.៧៩៩.៨១៥	៨១២.២១២.០៩៥	១៤៨.៦៦៥.៦៥១	១៩៧.២៨២.៥១០
	<u>១.០៥១.៤៧៧.៣៤៦</u>	<u>១.២៦៩.៦៥០.៥៤៣</u>	<u>២៥៥.០៨៩.១១៨</u>	<u>៣០៨.៣៩២.១៦៥</u>

ក្នុងអំឡុងការិយបរិច្ឆេទ ពាន់រៀល (ឆ្នាំ២០២២ ៖ ៥២១.១៤៣.០៦៨ ពាន់រៀល)។ ទៅ ៨.៣០% (ឆ្នាំ២០២២ ៖ ៤.៧៥% ទៅ ៨.៣០%)។ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ចំនួន ៩៣ ១៦២ ២០០ អត្រាការប្រាក់ប្រចាំឆ្នាំស្ថិតនៅក្នុងចន្លោះពី ៥.២៥%។

៣.២.៨ អនុបំណុល

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងៗ នៃ អនុបំណុលចំនួនពីរ។ លក្ខខណ្ឌបានចែងថា នាចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ក្រុមហ៊ុនត្រូវ បំពេញ នូវលក្ខខណ្ឌដែលបានចែង។ ក៏ប៉ុន្តែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣ លទ្ធផលរបស់ក្រុមហ៊ុន មាន សមាមាត្រជាក់ស្តែងលើសពីកម្រិតកំណត់របស់ម្ចាស់បំណុលចំនួនពីរដូចខាងក្រោម៖

	កម្រិតកំណត់ ជាក់ស្តែង		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
PAR (*) ៣០ថ្ងៃ	≤ ៥,០០%	៥,៧៩%	៥៨.៤៤៣.០៧៦	១៤.១៧៨.៣៣០
PAR (*) ៣០ថ្ងៃ	≤ ៥,០០%	៥,៧៩%		
អនុបាទក្របខ័ណ្ឌហានិភ័យ				
(ឥណទានខាតបង់បម្រុង>PAR(*))				
៣០ថ្ងៃ ឬក្រោយចេញឡើងវិញ	>១០០,០០%	៥០,៨២%	៥.១១៤.៨៨២	១.២៤០.៨៧៤
			<u>៦៣.៥៥៧.៩៥៨</u>	<u>១៥.៤១៩.២០៤</u>

បន្ទាប់មក ក្រុមហ៊ុនបានដាក់លិខិតស្នើសុំលើកលែងលក្ខខណ្ឌជាផ្លូវការដោយភ្ជាប់ជាមួយនឹងហេតុផល និង យុត្តិកម្មនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដើម្បីស្នើសុំម្ចាស់បំណុលឲ្យលើកលែងការមិនអាចបំពេញទៅ តាម កម្រិតកំណត់ខាងលើ ហើយកែសម្រួលសមាមាត្រ ដែលចាំបាច់ដើម្បីសម្របសម្រួលដល់វិស័យអាជីវ កម្ម ទាំងមូល។ នាកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ក្រុមហ៊ុនមិនទាន់ទទួល បានការ ឆ្លើយតបណាមួយ ពីម្ចាស់បំណុលឡើយ។ ក៏ប៉ុន្តែ អ្នកគ្រប់គ្រងបានធ្វើការវាយតម្លៃនៃស្ថានភាព

បច្ចុប្បន្ន និង ទំនាក់ទំនងយូរអង្វែងជាមួយម្ចាស់បំណុល អ្នកគ្រប់គ្រងជឿជាក់ថាហានិភ័យនៃការបដិសេធការលើកលែង លក្ខខណ្ឌ គឺមានកម្រិតទាប។

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
រយៈពេលខ្លី	៦៨.៥២៤.៥២៨	៥៨.៦០០.៥៣២	១៦.៦២៤.០៩៧	១៤.២៣៣.៧៩៥
រយៈពេលវែង	២២២.១៨៣.៥៥០	២៥៥.៥៧៨.៧៣៦	៥៣.៩០១.៨៨០	៦២.០៧៨.៨៧៦
	<u>២៩០.៧០៨.០៧៨</u>	<u>៣១៤.១៧៩.២៦៨</u>	<u>៧០.៥២៥.៩៧៧</u>	<u>៧៦.៣១២.៦៧១</u>

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានសងប្រាក់កម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ចំនួន ២២ ២៣៧ ៤០០ ពាន់រៀល (ឆ្នាំ២០២២ ៖ ១៧.៩៧៣.៨០០ ពាន់រៀល)។ អត្រាការប្រាក់ប្រចាំឆ្នាំចំពោះអនុបំណុលទាំងអស់ ស្ថិតនៅក្នុងចន្លោះពី ៧.៥០% ទៅ ១០.៤៧% (ឆ្នាំ២០២២ ៖ ៧.៥០% ទៅ ១០.៤៧%)។

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានបម្លែងអនុបំណុលពី BlueOrchard ទៅជាប្រាក់កម្ចីចំនួន ៤ ១៣២ ០០០ ពាន់រៀល (១ ០០០ ០០០ ដុល្លារអាមេរិក)។

ព័ត៌មានលម្អិតរបស់ម្ចាស់ភាគហ៊ុន និងចេនាសម្ព័ន្ធភាគហ៊ុនមានដូចខាងក្រោម៖

៣.២.៩- ចំណូលការប្រាក់សុទ្ធ

	ចំណាត់ការិយបរិច្ឆេទ ៣ខែ				ចំណាត់ការិយបរិច្ឆេទ ៩ខែ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ								
<i>រាល់ផែនការិយបរិច្ឆេទ</i>								
ឥណទាន និងប្រេទាន	២២០២៥៦.០៩០	២២៣៦៧០.៧២៤	៥៣.២៩២.០៦១	៥៤.៥៤០.៥៣៣	៦៧១៦៨២.០១៧	៦៣៤៤៩៦.៥១៨	១៦៣.៥៤៥៦.៥៨៨	១៥៥.៧៤២.៨៧៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	២.៧៩៤.៧២៨	៥៩៨.៩៩៣	៦៧៦.១៩៨	១២១.៦៧៦	៥.៣៣២.២០៣	១.៤៧០.៥៦៧	១.២៩៨.៣២១	៣៦០.៩៦៤
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	៣៨៤.៣១៦	១៧៨.១៥៦	៨៣.៣១០	៨៣.៤៥២	៨៣៣.១៥២	៥២៧.៥៦៦	២០២.៨៦១	១២៩.៤៩៦
ចំណូលការប្រាក់សរុប	<u>២២៣.៣៩៥.១៣៤</u>	<u>២២៤.៣៤៧.៨៧៣</u>	<u>៥៤០.៥១០.៥៦៩</u>	<u>៥៥.៧០៥.៦៦១</u>	<u>៦៧៧.៤៤៧.៣៧២</u>	<u>៦៣៦.៤៩៥.៦៤១</u>	<u>១៦៥.០៤៧.៩៧០</u>	<u>១៥៦.២៣៣.២១៦</u>
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ								
<i>រាល់ផែនការិយបរិច្ឆេទ</i>								
ប្រាក់បញ្ញើរបស់អតិថិជន	(៦៤.៧៣៦.៥៧៣)	(៤៧.៥១៨.៥២៥)	(១៥.៦៦៣.៣៣៧)	(១១.៥៨៧.០៣៤)	(១៧៦.៥៥៨.៣៩៥)	(១២៩.៩៩២.៦៧៧)	(៤២.៩៨៦.៦៦៦)	(៣១.៩០៧.៨៧៤)
ប្រាក់កម្ចី	(១៨.៦៦៧.៦១៥)	(២៤.០២៨.៥៥៤)	(៤.៩១៦.៧២២)	(៥.៨៥៩.១៩៥)	(៥៩.៨១៤.៣៨៤)	(៦៨.៥២២.៦៩៤)	(១៨.៧៥៦.៦០៥)	(១៦.៧៩៤.៩៦៤)
អនុបំណុល	(៧.១៧២.៤៧២)	(៧.១៥៥.២៧៣)	(១.៧៣៤.៥១៥)	(១.៧៤៤.៥១៩)	(២២.០៨២.៣៣១)	(២០.៩០៥.០៣៥)	(៥.៣៧៦.៧៥៥)	(៥.១៣១.៣២៩)
មូលបត្របំណុល	-	-	-	-	-	(២.១១៨.១៣៤)	-	(៥២០.០៣៤)
បំណុលភតិសន្យា	(៥៣៣.៨០៤)	(៥៥០.៨៤៤)	(១២៩.១៥៤)	(១៣១.៧៨៣)	(១.៥៤៩.៧៦១)	(១.៦០៧.១៩៧)	(៣៧៧.៣៥៦)	(៣៩៤.៥០០)
	<u>(៩១.១១០.៨៦៤)</u>	<u>(៧៩.២៥២.១០០)</u>	<u>(២២.០៤៣.៦២៨)</u>	<u>(១៨.៤៧២.៥២១)</u>	<u>(២៥០.៩០៨.៨៣០)</u>	<u>(២២៣.០៤៦.២៨១)</u>	<u>(៦៣.២២០.៣៩៦)</u>	<u>(៥៤.៧៥៨.៧០៣)</u>
ចំណូលការប្រាក់សុទ្ធ	<u>១៣២.២៨៤.២៧០</u>	<u>១៤៥.០៩៥.៧៧៣</u>	<u>៣១៨.៤៦៦.៩៤១</u>	<u>៣៣.២៣៣.១៤០</u>	<u>៤២៦.៥៤០.៥៤២</u>	<u>៤១៣.៤៤៩.៣៦០</u>	<u>១០១.៨២៧.៥៧៤</u>	<u>១០១.៤៧៤.៥១៣</u>

៣.២.១០- ខាតពីការថយចុះតម្លៃឥណទាន

	ដំណាច់ការិយបរិច្ឆេទ ៣ខែ				ដំណាច់ការិយបរិច្ឆេទ ៩ខែ			
	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា
	ឆ្នាំ២០២៣ ពាន់រៀល	ឆ្នាំ២០២២ ពាន់រៀល	ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ឆ្នាំ២០២៣ ពាន់រៀល	ឆ្នាំ២០២២ ពាន់រៀល	ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ការខាតឥណទានពីដីឥដ្ឋ(ECU)៖								
ឥណទាន និងបុរេប្រទាន	៦១១៥៥៦៥៣	២៩៨៣៤៥៨	១៥៧៩៦៧៥	៧២៨៨៣៣១	៨៩០៥៦២០២	៥៨៨៣៦៥២៣	២១៦៨១៥៦៩	១៥៤៥១៩៣០
ប្រាក់បញ្ញើ និងប្រាក់កម្ចីល់នៅឥណទាន	១២០៨៣៨២	២០២១៩៣	២៩២៣៧៥	៥៩៣០៥	២៥៩៥៨៨១	៥៥០៨៣៣	៦៣១៨១៩	១០៨២០៦
	<u>៦២៣៦៤០៣៥</u>	<u>៣០០៥៥៧៥១</u>	<u>១៥០៨៩០៥០</u>	<u>៧៣៣៧៦៣៥</u>	<u>៩១៦៥១០៨៣</u>	<u>៥៩៣៨៧៨៥៦</u>	<u>២២៣១៣៤៨៨</u>	<u>១៥៥៦០១៣៦</u>

៣.២.១១- សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ

	ដំណាច់ការិយបរិច្ឆេទ ៩ខែ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
ចំណេញមុនដកកម្រៃប្រាក់ចំណេញ	១៩៥០៨០៨៩៩	២១៣៥៦៥៩៩	៥៧២៥៦១២១	៥២៣៩៦៨០៩
និយ័តកម្ម៖				
រំលស់ទ្រព្យសកម្ម និងបរិក្ខារ និង				
រំលស់ទ្រព្យសកម្មអរូបី	១០.៣៣៩.១៦៦	៩.២៩៧.២២៩	២.៥១៧.៥៥០	២.២៨២.០៨៩
ខាតពីការថយចុះតម្លៃឥណទាន	៩១.៦៥១.០៨៣	៥៩.២៧៧.២៥៦	២២.៣១៣.៣៨៨	១៥.៥៥០.១៣៦
ចំណេញសុទ្ធពីការឈប់ទទួលស្គាល់				
ទ្រព្យសកម្មហិរញ្ញវត្ថុរស់នៅតាម				
រំលស់ផ្ទៃដី	(២.៩៦៧.៦៦៦)	(២.៥២២.៨៨៦)	(៧២២.៥៨៧)	(៦១៩.២៦៥)
ចំណេញពីការរស់នៅទ្រព្យសកម្ម				
និងបរិក្ខារ	(៥៧៥៧៥២)	(២៨៥.០១០)	(១១៥.៥៥៦)	(៦៩.៩៥៨)
សំវិធានធនអត្ថប្រយោជន៍បុគ្គលិក	៥.១១៥.២២៧	៥.២៥៩.៨៥០	១.០០១.៧៦០	១.២៨៨.៦២៣
ចំណេញពីការប្តូររូបិយប័ណ្ណ				
មិនទាន់ទទួលស្គាល់	(៥៦.១៥៥.៧៥៥)	(៥.៥២១.៩១៩)	(១១.២៣៨.៣១៥)	(១.០៨៥.៥០០)
ចំណូលការប្រាក់សុទ្ធ				
(កំណត់សម្គាល់ ១៥)	(៥០៨២៥២.៥៣៨)	(៥១៣.៥៤៨.៥១០)	(១០១.៨៣៦.៥០៨)	(១០១.៥៨៥.៣៧)
បម្រែបម្រួលដើមទុនបរិច្ចាគ				
ទុនបម្រុងកាតព្វកិច្ច	(៨៣.២១២.៥៧៦)	(៦៩.៥៨២.៥៣៧)	(២០.២៦១.១៥៨)	(១៧.០៥៥.០៩០)
ឥណទាន និងបុរេប្រទាន	៥៣.១៣០.០៦៨	(៨៨០.៥៦៩.៧២៣)	១២.៩៣៦.៥៦៧	(២១៦.១១៩.២២៥)
ទ្រព្យសកម្មផ្សេងៗ	(៨.៥៥៥.៤៥៩)	(១៥.៦៣៥.៥៧៨)	(២.០៥៨.៥៥៥)	(៣.៨៣៧.៦៥៨)
ប្រាក់បញ្ញើរបស់ធនាគារ និង				
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៥០.៣៧៥.១៩៩	៣៦.៩០៥.៨០០	៣៦.៦១៥.៣៦៥	៩.០៥៨.៦១៦
ប្រាក់បញ្ញើរបស់អតិថិជន	២៥១.២៣០.០៩០	៧០៥០៥៩៧១០	៥៨៧៣៦.៣២៦	១៧២.៨៧៧.៧៩៨
បំណុលផ្សេងៗ	(១៩.១០៩.២៩០)	(១.៩៣៥.៦៥៩)	(៥៦៥២.៨៥៩)	(៥៧៥.៨៧៩)
សាច់ប្រាក់ទទួលបានពី/ (ប្រើប្រាស់ក្នុង)ប្រតិបត្តិការ	<u>១៦៦.២៩៣.៣០២</u>	<u>(៣៥៩.៩៥៦.១៧៩)</u>	<u>៥០.៥៩០.២១១</u>	<u>(៨៨.៣៥២.០៣១)</u>

សម្រាប់គោលបំណង នៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់សង្ខេបចន្លោះពេល សាច់ប្រាក់ និង សាច់ប្រាក់សមមូលរួមមានដូចខាងក្រោម៖

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២(ខ))
សាច់ប្រាក់ក្នុងដៃ	១២៥.២០០.៣៩៣	១១៦.៩៣៣.០៦៨	៣០.៣៧៣.៧០០	២៨.៣៨៨.៧០៣
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារជាតិនៃកម្ពុជា				
គណនីចរន្ត	១៩៨.៤៣៣.០៧២	១៥១.១៣៦.១០៦	៤៨.១៣៩.៩៩៨	៣៦.៦៩២.៤២៧
គណនីទូទាត់	៣១.១៣១.៧៤២	២៩.៥២៥.៣៤២	៧.៥៥២.៥៨២	៧.១៦៨.០៨៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារនានា				
គណនីចរន្ត	៣១២.៤៨៧.៧១២	១៩៩.០៧៣.៥៣៨	៧៥.៨០៩.៧៣១	៤៨.៣៣០.៥៥១
គណនីសន្សំ	២៥២.២៨៧.១០៨	១៨៩.៤៧៨.៨៣៩	៦១.២០៥.០២៤	៥៦.០០១.១៧៥
គណនីមានកាលកំណត់ (កាលសារដំបូង រហូតដល់ ៣ខែ)	២០.០២២.១៩២	-	៤.៨៥៧.៣៩៧	-
	<u>៩៣៩.៥៦២.២១៥</u>	<u>៦៨៦.១៤៦.៨៩៣</u>	<u>២២៧.៩៣៨.៤៣២</u>	<u>១៦៦.៥៨៨.៩៤១</u>

៣.៣ សារៈប្រយោជន៍នៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

សវនកម្មគឺជាមធ្យោបាយវាយតម្លៃដែលមានប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុន និងថែរក្សាប្រព័ន្ធផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការសម្រេច ការបង្កើន ការពារការលូតលាស់ និងការយកទ្រព្យសម្បត្តិមិនត្រឹមត្រូវ និងកាត់បន្ថយចំណាយដើមទុន។ គោលដៅអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីទទួលបានរបាយការណ៍ហិរញ្ញវត្ថុដែលអាចទុកចិត្តបានលើប្រតិបត្តិការសវនកម្មទាំងក្នុង និងក្រៅឯករាជ្យ ចូលរួមចំណែកក្នុងប្រព័ន្ធសវនកម្មរបស់ក្រុមហ៊ុនតាមរបៀបខុសគ្នា ប៉ុន្តែសវនកម្មនីមួយៗបានផ្តល់សំខាន់ណាស់សម្រាប់ក្រុមហ៊ុន។ ប្រព័ន្ធសវនកម្មមានប្រសិទ្ធភាព បានផ្តល់សារៈ សំខាន់សម្រាប់ក្រុមហ៊ុនជាច្រើន ព្រោះវាអាចបន្តនិងសម្រេចគោលបំណងផ្សេងៗរបស់ក្រុមហ៊ុន ហើយដំណើរការកិច្ចការទម្រង់ត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗ ដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យការពារប្រតិបត្តិការមិនត្រឹមត្រូវ។

ការធ្វើសវនកម្មបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនដូចជា៖

- ធ្វើឱ្យសាធារណៈជនជឿទុកចិត្តលើក្រុមហ៊ុនតាមរយៈរបាយការណ៍ហិរញ្ញវត្ថុដែលបានបោះផ្សាយបន្ទាប់ពីធ្វើសវនកម្មរួច
- ផ្តល់គុណតម្លៃបន្ថែមលើចំណុចដែលក្រុមហ៊ុនខ្វះខាត
- កែតម្រូវចំណុចខ្វះចន្លោះរបស់ក្រុមហ៊ុន នឹងកត់ត្រាត្រឹមត្រូវតាមស្តង់ដារគណនេយ្យ មិនមានការកេងបន្លំ ឬការកេងប្រវ័ញ្ចពីបុគ្គលិកថ្នាក់ក្រោម
- ងាយស្រួលក្នុងការរកទុនពីខាងក្រៅ ដើម្បីវិនិយោគក្រុមហ៊ុនបន្ថែម ដោយប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដែលចេញដោយសវនករធ្វើសវនកម្មរួច
- កសាងទំនុកចិត្តរវាងម្ចាស់ភាគហ៊ុន
- ទាក់ទាញអ្នកចូលទុនថ្មី និងស្វែងរកប្រភពទុន ដើម្បីយកប្រាក់ទៅដាក់ប្រាក់កម្ចីទៀត
- ជួយពង្រឹងការគ្រប់គ្រងផ្ទៃក្នុងបានល្អ
- ស្វែងរកកំហុស និងការពារការកេងបន្លំ
- ជួយវាយតម្លៃពន្ធ អាជ្ញាធរពន្ធវាយតម្លៃពន្ធលើមូលដ្ឋាននៃប្រាក់ចំណេញដែលគណនាដោយសវនករ
- ផ្តល់ព័ត៌មានអំពីប្រាក់ចំណេញ ឬខាតបន្ទាប់ពីធ្វើសវនកម្មរួច
- រៀបចំផែនការអនាគត រាល់របាយការណ៍ដែលបានធ្វើសវនកម្មជាការពិត និងត្រឹមត្រូវ
- បង្កើតជំនឿទុកចិត្តពីសាធារណជនលើអាជីវកម្ម
- វាយតម្លៃទ្រព្យសម្បត្តិ និងបំណុលក្រុមហ៊ុន
- ជួយបំពេញរាល់កង្វះខាតរបស់ក្រុមហ៊ុនដែលកើតមានឡើងនៅពេលរៀបចំរបាយការណ៍
- ជួយក្រើនរំលឹកទៅដល់បុគ្គលិក ជាពិសេសបុគ្គលិកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យករឱ្យមានភាពហ្មត់ចត់ក្នុងការបំពេញការងារ និងអនុវត្តន៍ទៅតាមស្តង់ដារជាប់ជានិច្ច
- ជំរុញឱ្យមានគុណភាព និងការជឿទុកចិត្តដែលផ្តល់នូវអត្ថប្រយោជន៍
- កំណត់ភាពទន់ខ្សោយនៅក្នុងប្រព័ន្ធគណនេយ្យ
- បង្កើនកេរ្តិ៍ឈ្មោះអាជីវកម្ម
- បង្កើនប្រាក់ចំណូលក្នុងអាជីវកម្ម
- ថ្នាក់ដឹកនាំមានទំនុកចិត្តខ្ពស់ចំពោះប្រតិបត្តិការក្នុងក្រុមហ៊ុន
- មានស្ថេរភាពអាជីវកម្ម និងរីកចម្រើន
- ជួយជំរុញឱ្យកាន់តែមានតម្លាភាពក្នុងដំណើរការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈពង្រឹងគណនេយ្យភាពនៃការគ្រប់គ្រងមូលនិធិទ្រព្យសម្បត្តិសាធារណៈផ្តល់សុវត្ថិភាព និងតុល្យភាពដល់ប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ និង ផ្តល់ការគាំទ្រការអភិវឌ្ឍន៍លើគ្រប់វិស័យនេះ។ អាជ្ញាធរសវនកម្មជាតិរួមចំណែកជួយរដ្ឋសភា និង ព្រឹទ្ធសភាដើម្បីបំពេញមុខងារត្រួតពិនិត្យ អនុម័តថវិកា និងតាមដានការអនុវត្តថវិកា។
- ធ្វើឱ្យមានការផ្លាស់ប្តូរ និងកែលំអដែលមានលក្ខណៈចាំបាច់ ដើម្បីអនុវត្តសវនកម្មនាពេលអនាគតត្រូវបានកំណត់ កត់ត្រាទុក និងយកមកពិចារណាក្នុងផែនការសវនកម្មលើកក្រោយ។

- បង្ហាញពីកំហុសឆ្គង កង្វះខាត និងបញ្ហាមិនប្រក្រតីដែលបានរកឃើញត្រូវចងក្រងទុកជាឯកសារ និងដោះស្រាយ ឬបញ្ជូនទៅថ្នាក់ដឹកនាំ។ ដើម្បីបង្កើនគុណភាពសវនកម្មរបស់ក្រុមហ៊ុន ហើយយើង អាចស្នើសុំការត្រួតពិនិត្យលើគុណភាព បច្ចេកទេសសវនកម្មរបស់ខ្លួន ពីសំណាក់ស្ថាប័នសវនកម្ម កំពូលអន្តរជាតិល្អៗដទៃទៀត។
- ដើម្បីរៀបចំនូវមតិលើភាពសមស្របគ្រប់ជ្រុងជ្រោយ ក្នុងការចាត់ចែងប្រព័ន្ធគ្រប់គ្រងនិងការប្រព្រឹត្ត ទៅ ដែលបានបង្កើតឡើងដោយស្ថាប័នគ្រប់គ្រងលើសសកម្មភាពនិងកិច្ចប្រតិបត្តិការទាំងឡាយ។
- សវនកម្មលើមុខងារ ឬកិច្ចការកំពុងអនុវត្តរវាងស្ថាប័នគ្រប់គ្រង និងស្ថាប័នគ្រប់គ្រងដើម្បីធានា សកម្មភាពកិច្ចប្រតិបត្តិការ ដែលទាក់ទងដល់មុខងារនៅក្នុងបណ្តាស្ថាប័នគ្រប់គ្រងឱ្យអនុវត្តន៍ គោរពតាម ច្បាប់ បទបញ្ជា និងគោលការណ៍ទាំងឡាយកំពុងអនុវត្តន៍។ សវនកម្មនេះ រាប់បញ្ចូល ទាំងលទ្ធកម្ម សាធារណៈ បៀវត្សបុគ្គលិកកិច្ចសន្យា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងបេសកកម្ម។
- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុដោយ សារតែការក្លែងបន្លំកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តន៍នូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅ នឹងហានិភ័យទាំងនោះ និង ប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់នាងខ្ញុំ។ ហានិភ័យដែលមិនអាច រកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើង ដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ ជាង ការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំការលុបចោល ដោយចេតនាការបកស្រាយ មិនពិតឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រង ផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹង អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោល បំណង ដើម្បីរៀបចំនូវនីតិវិធីសវនកម្ម ដែលសមស្របទៅ តាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោល បំណង ដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និង ភាព សមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំង ការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជារបស់ក្រុមហ៊ុន និងប្រៀបធៀបជាមួយតម្រូវការរបស់ស្តង់ដាររបាយ បង្កើនការយល់ដឹងអំពី គោលនយោបាយនៃការផ្តល់នូវឱនភាពដែលមានមូលដ្ឋានលើស្តង់ដាររបាយ ការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។
- ការស្វែងយល់អំពីតម្រូវចំណាត់ថ្នាក់របស់ក្រុមហ៊ុនសម្រាប់គណនីអតិថិជនពាណិជ្ជកម្មត្រួតពិនិត្យ និងស្វែងយល់អំពីប្រភេទទិន្នន័យសំខាន់ និងសន្មត់ទិន្នន័យដែលបានប្រើប្រាស់ក្នុងក្រុមហ៊ុន ដើម្បី កំណត់ការផ្តល់ឱនភាព។

សរុបមកភាពត្រឹមត្រូវក្នុងដំណើរការសវនកម្មដើរតួនាទីយ៉ាង សំខាន់ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុង សេចក្តីថ្លែងការណ៍អំពីភាពត្រឹមត្រូវរបស់ក្រុមហ៊ុន។ ម្ចាស់អាជីវកម្មចំណាយពេលច្រើនក្នុងការគ្រប់គ្រង ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពួកគេ ហើយគណនេយ្យគឺជាឧបករណ៍ចម្បងសម្រាប់កត់ត្រារាយការណ៍

និងវិភាគព័ត៌មានហិរញ្ញវត្ថុ។ ម្ចាស់អាជីវកម្មអាចជួលសវនកម្ម ខាងក្រៅដើម្បីពិនិត្យមើលដំណើរការគណនេយ្យ និងព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេ។ គណនេយ្យករជំនាញនឹងសម្ភាសន៍ ពិភាក្សាអំពីដំណើរការគណនេយ្យ និងសាកសួរព័ត៌មានគណនេយ្យរបស់ក្រុមហ៊ុន។ សវនកម្មខាងក្រៅ ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ដោយកាត់បន្ថយហានិភ័យដែលអាចកើតមាននៅក្នុងក្រុមហ៊ុន។

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំងនិងចំណុចខ្សោយ

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ជាទូទៅការវិភាគចំណុចខ្លាំង និងចំណុចខ្សោយលើការអនុវត្តការងារសេវាកម្ម គឺជាការវិភាគដ៏មានសារៈសំខាន់បំផុតក្នុងការវាយតម្លៃ ការវាស់វែងពីដំណើរការ និងសកម្មភាពរបស់គ្រឹះស្ថាន ដើម្បីធ្វើយ៉ាងណាឱ្យគ្រឹះស្ថានទទួលបាននូវភាពជោគជ័យនាពេលខាងមុខ។

ការវិភាគចំណុចខ្លាំងនិងចំណុចខ្សោយនេះជា មធ្យោបាយដ៏សំខាន់ដែលគ្រប់ស្ថាប័នគួរតែធ្វើ ដើម្បីជាជំនួយក្នុងការកែប្រែរាល់ចំណុចខ្វះខាតរបស់ គ្រឹះស្ថានឆ្ពោះទៅរកភាពជោគជ័យ ក្រោយពីការសិក្សាស្រាវជ្រាវវិភាគរួចមក យើងសង្កេតឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី នៅតែមានចំណុចខ្លាំង និងមានចំណុចខ្វះខាតមួយ ចំនួនដែលរួមមាន៖

៤.១-ការវិភាគលើចំណុចខ្លាំង

- សមត្ថភាពឈានមុខគេក្នុងវិស័យ LOLC ៣ MFI មួយក្នុងចំណោមស្ថាប័នដ៏ធំបំផុតនៅកម្ពុជា មានឱកាសបម្រើអតិថិជនជាច្រើនទូទាំង
- បច្ចេកវិទ្យាជំនាន់ថ្មីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដូចជា Mobile Banking និង Core Banking System ដែលមានសុវត្ថិភាពខ្ពស់
- ផលិតផលនិងសេវាកម្មមានភាពចម្រុះមានទាំងឥណទានកសិកម្ម អាជីវកម្ម ផ្ទះល្វែង ប្រាក់សន្សំ ប្រាក់បញ្ញើ និងសេវាធានារ៉ាប់រងនិងអាចផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជនគ្រប់លក្ខណៈ។
- កម្រិតភាពជឿជាក់និងគំនិតវិជ្ជាជីវៈខ្ពស់LOLC មានការគ្រប់គ្រងល្អ តាមគោលការណ៍ស្តង់ដារអន្តរជាតិ។ មានជំនាញសម្របសម្រួលហិរញ្ញវត្ថុសម្រាប់អតិថិជននៅជនបទ និងទីរួមខេត្ត។
- គាំទ្រពីក្រុមហ៊ុនម្តាយអន្តរជាតិផ្នែកហិរញ្ញវត្ថុគាំទ្រពីក្រុមហ៊ុនម៉ាឡេស៊ី និងស្រីលង្កា ដូច្នេះមានថវិកាផ្គត់ផ្គង់គាំទ្រយ៉ាងច្រើន។

៤.២- ការវិភាគលើចំណុចខ្សោយ

ទន្ទឹមនឹងភាពខ្លាំងទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ក៏តែងតែមានចំណុចខ្សោយខ្លះគួរឱ្យកត់សម្គាល់ផងដែរ ដូចខាងក្រោម៖

- អត្រាការប្រាក់ខ្ពស់ (សម្រាប់អតិថិជនខ្លះ)បើប្រៀបធៀបនឹងធនាគារផ្ទាល់ខ្លួន ឬធនាគារជាតិកម្ពុជា អត្រាការប្រាក់របស់ MFI ជាច្រើន (រួមទាំង LOLC) មានអត្រាសំខាន់ៗខ្ពស់ ប្រហែល ១.២-២%/ខែ (អាស្រ័យលើប្រភេទឥណទាន)។
- ការពឹងផ្អែកលើអតិថិជនក្នុងតំបន់ជនបទការពឹងផ្អែកលើប្រជាជនជនបទ (ដែលមានប្រភពចំណូលមិនទៀងទាត់) អាចបង្កឱ្យមានហានិភ័យខ្ពស់នៃការទូទាត់ឥណទានយឺត ឬមិនបានទេ។
- ការប្រកួតប្រជែងខ្ពស់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុមាន MFI និងធនាគារជាច្រើនដែលកំពុងផ្តល់សេវាកម្មដូចគ្នា។ ដូច្នេះប្រតិបត្តិការរបស់ LOLC ត្រូវប្រឈមនឹងការប្រកួតប្រជែងតម្លៃ និងសេវាកម្ម។
- ហានិភ័យពីស្ថានភាពសេដ្ឋកិច្ចជាតិការប្រាក់ ឬថវិកាផ្តល់ឥណទានអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច។ ប្រសិនបើមានការធ្លាក់ចុះសេដ្ឋកិច្ច អតិថិជនអាចជួបបញ្ហានៃការសងបំណុល។

- ជំនួយកិច្ចសង្គមនៅតិចជាងតម្រូវការទោះបីជាផ្តល់សេវាកម្មហិរញ្ញវត្ថុកម្រិតតូចជួយសហគមន៍ ប៉ុន្តែការប្រឹងប្រែងក្នុងការអប់រំហិរញ្ញវត្ថុ (financial literacy) នៅមិនទូលំទូលាយនៅក្នុងតំបន់ជនបទ។

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងផ្តល់អនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាននិងការផ្តល់អនុសាសន៍

គោលបំណងសំខាន់ក្នុងការធ្វើសវនកម្ម របស់សវនករគឺជួយត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុដើម្បីធានាបាននូវភាពត្រឹមត្រូវដល់គ្រឹះស្ថាន។ របាយការណ៍ហិរញ្ញវត្ថុដែលមានប្រសិទ្ធភាព គឺជារបាយការណ៍មួយដែលបានឆ្លងកាត់ការវាយតម្លៃពីសវនករជំនាញ មិនតែប៉ុណ្ណោះការធ្វើសវនកម្មក៏បានជួយកាត់បន្ថយហានិភ័យផ្សេងៗដែលបានកើតឡើងដោយចៃដន្យផងដែរ។ ដូច្នេះសវនករគ្រប់រូបត្រូវតែមានភាពប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យរបាយការណ៍ និងខិតខំស្វែងរកនូវចំណុចខ្វះខាតមួយចំនួនរបស់របាយការណ៍ ដោយយកចិត្តទុកដាក់ ដោយសារតែវាគឺជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួមធ្វើឱ្យរបាយការណ៍របស់អង្គ ភាពកាន់តែមានភាពសុក្រឹត និងកាន់តែមានការជឿជាក់ថែមទៀតពីសាធារណជននិងអ្នកវិនិយោគ។ ដើម្បីឱ្យការធ្វើសវនកម្មមួយ ដំណើរការដោយមានភាពល្អឆាប់បំផុតត្រូវមាន ការសហការពីប្រធានរបស់គ្រឹះស្ថាន និងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ ចូលរួមផ្តល់ព័ត៌មានដែលមានតម្លាភាព និងផ្តល់ឯកសារឱ្យបានគ្រប់គ្រាន់ដល់សវនករនៅពេលដែលសវនករត្រូវការ។

៥.១- សេចក្តីសន្និដ្ឋាន

បន្ទាប់ពីធ្វើការបកស្រាយទៅលើខ្លឹមសារទាក់ទងនឹងប្រធានបទ ការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីខាងសាស្ត្រាចារ្យណែនាំ ព្រមទាំងបានចូលរួមកែលម្អនូវរាល់ចំណុចខ្វះខាតផ្សេងៗរួចមក ដោយរួមបញ្ចូលជាមួយនឹងការសិក្សាស្រាវជ្រាវបន្ថែមទៀតផងនោះ ទើបធ្វើឱ្យនាងខ្ញុំទាំងអស់គ្នាអាចសម្រេចបាននូវការបកស្រាយប្រធានបទនេះបានដោយជោគជ័យ។

ក្រោយពីបានឆ្លងកាត់ការសិក្សាស្រាវជ្រាវលើប្រធានបទខាងលើកន្លងមកខ្ញុំអាចធ្វើការសន្និដ្ឋានបានថាសវនករបានធ្វើសវនកម្មលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយអនុលោមតាម CIFRS ប្រកបដោយ វិជ្ជាជីវៈក្នុងការធ្វើសវនកម្មដែលសវនករបានកំណត់។ មិនតែប៉ុណ្ណោះ ការធ្វើសវនកម្មបានចូលរួមក្នុងការ វាយតម្លៃលើហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលមានកំហុសឆ្គងដោយការភ័ន្តច្រឡំឬការក្លែងបន្លំ តាមរយៈការអនុវត្តតាមនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យសវនកម្ម ដើម្បី ទទួលបានកស្តតាងសវនកម្មគ្រប់គ្រាន់ក្នុងការបញ្ចេញមតិយោបល់។ បន្ថែមពីនេះ សវនករទទួលបានការ យល់ដឹងអំពីការត្រួតពិនិត្យ និងនីតិវិធីនៃការធ្វើសវនកម្មដែលសមស្របតាមកាលៈទេសៈ ប៉ុន្តែពុំមានសិទ្ធិ បញ្ចេញមតិយោបល់លើការគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថានឡើយ។ ម្យ៉ាងទៀត សវនករបានចូលរួមវាយតម្លៃ គោលនយោបាយគណនេយ្យរបស់គ្រឹះស្ថាន ដោយលាតត្រដាងថាតើរបាយការណ៍បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលបានកើតឡើងពិតប្រាកដដែរឬទេ ហើយមានភាពត្រឹមត្រូវកម្រិតណា ដើម្បីឱ្យសវនករ បានចូលរួមបំពេញកាតព្វកិច្ចក្នុងការធ្វើសវនកម្មគឺធ្វើយ៉ាងណាឱ្យរបាយការណ៍កាន់តែមានតម្លាភាព ហើយខិតទៅរកភាពត្រឹមត្រូវ និងគ្មានការក្លែងបន្លំ ក៏ដូចជាព្យាយាមបញ្ចៀសរាល់កំហុសដោយចេតនាឬអចេតនារបស់គ្រឹះស្ថាន។ ការធ្វើសវនកម្ម បានជួយឱ្យគ្រឹះស្ថានកាន់តែទទួលបានភាពជឿជាក់ ទទួលបានការទុកចិត្តពី

សំណាក់សាធារណជនទាំងក្នុង និងក្រៅប្រទេសជាច្រើន ក៏ដូចជាអ្នកវិនិយោគគ្រប់ទិសទីដោយសារត្រឹះស្ថានមានរបាយការណ៍សវនកម្មច្បាស់លាស់ និងមានសេវាកម្មល្អ។

នេះជាហេតុផលបញ្ជាក់ថាត្រឹះស្ថានមានការគ្រប់គ្រងល្អក្នុងការបង្ហាញរបាយការណ៍ដ៏សុក្រឹត និងមានភាពត្រឹមត្រូវដល់សាធារណជន ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការដល់អតិថិជន។ ហើយម្យ៉ាងទៀតក៏បានព្យាយាមស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយ ស្ទង់ស្វែងកែប្រែរាល់ចំណុចខ្លះដែលមាន ស្វែងយល់ពីរបៀបធ្វើសវនកម្មដែលប្រកបដោយភាពត្រឹមត្រូវនិងយុទ្ធសាស្ត្រនានាដែលត្រឹះស្ថានបានអនុវត្ត។

៥.២- ការផ្តល់អនុសាសន៍

យោងតាមបកស្រាយអំពីប្រធានបទខាងលើរួចមក ត្រឹះស្ថានមានចំណុចគួរពិចារណា និងកែលម្អមួយ ចំនួនបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ត្រឹះស្ថានឱ្យកាន់តែមានគុណភាព ដែលជាហេតុនាំឱ្យនាងខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យត្រឹះស្ថានមានប្រតិបត្តិការកាន់តែល្អប្រសើរ និងកាន់តែរីកចម្រើនកាន់តែខ្លាំង។ ចំណុចទាំងនោះមានដូចខាងក្រោម៖

- បន្ថែមប្រសិទ្ធភាពនៃការបន្តិចអត្រាការប្រាក់ពិចារណា បន្ថែមរយៈពេលបង់ប្រាក់ ឬផ្តល់ជម្រើសឥណទានដែលមានអត្រាការប្រាក់ទាបសម្រាប់អតិថិជនល្អ (good credit history)។
- ពង្រឹងគុណភាពបញ្ជូនសេវាកម្មក្នុងតំបន់ជនបទបង្កើត កម្មវិធីវប្បធម៌ហិរញ្ញវត្ថុ (Financial Literacy Program) នៅក្នុងសហគមន៍ជនបទ ដើម្បីបង្រៀនអំពីការគ្រប់គ្រងប្រាក់ និងការប្រើប្រាស់ឥណទានយ៉ាងទំនួលខុសត្រូវ។
- ការប្រកួតប្រជែង៖ បង្កើនភាពខុសគ្នានៃសេវាកម្ម (Service Differentiation) ផ្តោតលើ អតិថិជនភាព (Customer Service) ដោយផ្តល់បទពិសោធន៍ល្អជាងគេ
- គ្រប់គ្រងហានិភ័យក្នុងស្ថានភាពសេដ្ឋកិច្ចរុញរេបង្កើតគម្រោង "contingency plan" សម្រាប់ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ
- ជំនួយសង្គម និងអប់រំហិរញ្ញវត្ថុធ្វើកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល (NGO) ដើម្បីផ្តល់កម្មវិធីសិក្សាហិរញ្ញវត្ថុ

ឯកសារយោង

ឯកសារយោង

- 1.ប្រព័ន្ធអ៊ីនធឺណែតដែលមាន <https://www.lolc.com.kh/kh/an-overview-kh>
- 2.ដកស្រង់ពីឯកសារសារណាសិស្សច្បងជំនាន់មុននៅក្នុងបណ្ណាល័យនិងប្រព័ន្ធអ៊ីនធឺណែត

ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធ

ដូចដែលបោយការណ៍ខាងក្រោមនេះ របស់សវនករឯករាជ្យក្រុមហ៊ុន ដែលបានអះអាងចំពោះ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី៖

របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

ជូនចំពោះភាគទុនិករបស់

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

លេចផ្តុំផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានភ្ជាប់មកជាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដូចបានបង្ហាញនៅទំព័រទី៤ ដល់ទី៤៥ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ របាយការណ៍ចំណេញប្រភេទ និងលទ្ធផលសម្ព័ន្ធផ្សេងៗសង្ខេបបណ្តោះអាសន្ន សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង៩ខែ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ពន្យល់ផ្សេងៗទៀតទៅលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។

អ្នកគ្រប់គ្រងមានកាតព្វកិច្ចទទួលខុសត្រូវលើការរៀបចំ និងបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ “របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន”។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺផ្តល់ការសន្និដ្ឋានលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដោយផ្អែកលើការធ្វើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជា សម្រាប់កិច្ចការងារត្រួតពិនិត្យលេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន ដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន រួមមានការសាកសួរព័ត៌មានជាពិសេសសាកសួរបុគ្គលដែលមានកាតព្វកិច្ចទទួលខុសត្រូវលើបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុ ហើយធ្វើការវិភាគ និងអនុវត្តនូវនីតិវិធីត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាងការធ្វើសវនកម្ម ដែលអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហេតុដូច្នេះ ការត្រួតពិនិត្យមិនអាចឲ្យយើងខ្ញុំ ផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាជាសារវន្តទាំងឡាយ ដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មនោះឡើយ។ ហេតុដូច្នេះយើងខ្ញុំមិនបញ្ចេញមតិសវនកម្មនោះទេ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ក្រុមហ៊ុន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងសម្រាប់ដំណាច់ ការិយបរិច្ឆេទ ៣ខែ និង៩ខែ ដែលបានបញ្ចប់ ត្រូវបានធ្វើការត្រួតពិនិត្យដោយក្រុមហ៊ុនសវនករឯករាជ្យផ្សេងទៀត ដែល បានបញ្ចេញសេចក្តីសន្និដ្ឋាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថារបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនោះជា សារវន្តមានភាពត្រឹមត្រូវ។ បន្ថែមពីនេះទៀត របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែល បានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនករឯករាជ្យផ្សេងទៀត ដែលបាន បញ្ចេញមតិនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថារបាយការណ៍ហិរញ្ញវត្ថុនោះជាសារវន្តមានភាពត្រឹមត្រូវ។

សេចក្តីសន្និដ្ឋាន

ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ ពុំមានបញ្ហាណាមួយដែលបានទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឲ្យ យើងខ្ញុំជឿថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយ មិនត្រូវបានរៀបចំជាសារវន្ត ស្របតាម ស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៨ “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”នោះឡើយ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជ្វី ខេមបូឌា**



ហ្គេក ឌាន

Partner

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

	កំណត់ សម្គាល់	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់ សម្គាល់ ២២)	ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់ សម្គាល់ ២២)
ទ្រព្យសកម្ម					
សាច់ប្រាក់ ក្នុងដៃ		១២៥.២០០.៣៩៣	១០៦.៨០៩.៨៥០	៣០.៣៧៣.៧០០	២៥.៩៤៣.៦១២
ប្រាក់បញ្ញើ និងប្រាក់កម្ចី លើ ធនាគារជាតិ ក្នុងប្រទេស		២៣៨.៣៨៣.២៦២	១៩៨.៨៥៣.៣៩៣	៥៦.៨៦១.៥៣៩	៤៧.៣២៤.៩៧៦
ប្រាក់បញ្ញើ និង ប្រាក់កម្ចី លើធនាគារជាតិ ទ្រព្យសកម្ម ហិរញ្ញវត្ថុ តាមតម្លៃសមស្រប		៥៧៩.១៨៥.៥៥៩	៣៧១.៩៨៨.៩៤៩	១៤០.៥១០.៨១០	៩០.៣៥៤.៣៧២
ក្នុងលទ្ធផលលម្អិតផ្សេងៗ		៦១.៨៣០	៦១.៧៥៥	១៥.០០០	១៥.០០០
ឥណទាន និងបុរេប្រទានតាមលំដាប់ផ្តល់	៥	៤៩១.៨២៥.១៦១	៥.០០៦.៧២៤.៤៧៣	១.១៩៣.១៦៨.៨៨៩	១.២១៦.១០៩.៩០៤
ប្រាក់កម្ចី តាមប្រាក់បញ្ញើលើធនាគារជាតិ ក្នុងប្រទេស	៦	៣៧៤.០២៥.៥៧៦	២៩០.៨១៣.០០០	៩០.៧៣៨.៨៥៩	៧០.៦៣៧.១១៤
ទ្រព្យ និងបរិក្ខារ	៧	៧.៤៧២.១២៤	៦.៨៤៥.១២៤	១.៨១២.៧៤២	១.៦៦២.៦៤៩
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៨	២៧.៨៨៤.៦៣៨	២៨.៣៦៤.០៣៩	៦.៧៦៤.៨៣២	៦.៨៨៩.៩៩២
ទ្រព្យសកម្មអរូបី	៩	៨.៦៤១.៥៤៧	៨.២៩០.៣៣៥	២.០៩៦.៤៤៥	២.០១៣.៦៨៣
ឥណទានជាទ្រព្យសកម្ម		៤៨.៨០១.៥៤៥	៣៨.៩៤៤.១៤៣	១១.៨៣៩.២៨៨	៩.៤៥៩.៣៥០
ទ្រព្យសកម្មផ្សេងៗ		៣០.០៦៦.៦៤៣	២១.៦១១.៧៩៤	៧.២៩៤.១៨៨	៥.២៤៩.៤០៤
ទ្រព្យសកម្មសរុប		៦.៣៥៣.៩៦៥.២៧៨	៦.០៧៥.៣០៦.៨៥៥	១.៥៤១.៤៧៦.២៩២	១.៤៧៥.៦៦៣.៥៥៦
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១០	២៧៣.៩៦៦.៣០៤	១២១.៩៦០.៦៥២	៦៦.៨៦៤.៤១១	២៩.៦២៣.៦៧១
ប្រាក់បញ្ញើរបស់អតិថិជន	១១	៣.២៩១.៦១០.៦៣៥	៣.០៣៦.៤៩៦.៧៥៥	៧៩៨.៥៤៦.៩៧៦	៧៣៧.៥៥០.៨២៧
ប្រាក់កម្ចី	១២	១.០៥១.៤៧៧.៣៤៦	១.២៦៩.៦៥០.៥៤៣	២៥៥.០៨៩.១១៨	៣០៨.៣៩២.១៦៥
បំណុលកតិកាសន្យា	៨	២៦៦.២០៨.៥២៦	២៦.៣៤១.៧២៧	៦.៨៥៨.១៦៥	៦.៣៩៨.២៧២
បំណុលពន្ធលើប្រាក់ចំណេញ		៤៣.២៨៣.៦៥៣	៦៤.៦៧៨.០៣៩	១០.៥០០.៦៤៤	១៥.៧០៩.៩៩២
អត្ថប្រយោជន៍បុគ្គលិក		២.០៨២.៩០៥	២.៣១០.៣២៥	៥០៥.៣១៧	៥៦១.១៦៧
បំណុលផ្សេងៗ		២៥.៥១០.៨២៩	៤៤.៦២០.១១៩	៦.១៨៨.៩៤៤	១០.៨៣៨.០២០
អត្ថបំណុល	១៣	២៩០.៧០៤.០៧៨	៣១៤.១៧៩.២៦៨	៧០.៥២៥.៩៧៧	៧៦.៣១២.៦៧១
បំណុលសរុប		៥.០០៥.២៦០.៣១៦	៤.៨៨០.២៣៧.៤២៨	១.២១៤.២៧៩.៥៥២	១.១៨៨.៣៨៦.៧៥៥

របាយការណ៍បំណេញ ឬខាត និងលទ្ធផលស្តីពីការចូលចំណូល
សម្រាប់ដំណាច់ហិរញ្ញវត្ថុ ៣៩៦ និង៩៩៩ ដែលបានបញ្ជូនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

	ជំនាវចំណាយចេញដំបូង				ជំនាវចំណាយចេញដំបូង					
	កំណត់សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ តាងរៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ តាងរៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	កំណត់សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ តាងរៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ តាងរៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២២)
បំណុលលម្អិតផ្សេងៗ៖										
ភាគរយដែលបានទទួលបាននូវការបង់ប្រាក់ រឿងវិវាទក្នុងចំណោម ឬទាត										
លម្អៀតពីការប្តូរប័យប័ណ្ណ	-	-	(៨០៨២.៨៨២)	(៨៨៨២.០០៦)	-	-	(៨៨៨២.០០៦)	(៩០៨២.០០៦)	-	-
បំណុលលម្អិតផ្សេងៗសម្រាប់ ការបង់ប្រាក់ ១-៨ កើតឡើង	-	-	(៨០៨២.៨៨២)	(៨៨៨២.០០៦)	-	-	(៨៨៨២.០០៦)	(៩០៨២.០០៦)	-	-
សរុបបំណុលលម្អិតសរុបក្នុងការបង់ប្រាក់ ១-៨ កើតឡើង	២៨៦២៧.៧៨៣	៨០.៧២២.៨០៨	១៧.៨០៨.៧៦៤	១៧.៨០៨.៧៦៤	២៨៦២៧.៧៨៣	៨០.៧២២.៨០៨	១៧.៨០៨.៧៦៤	១៧.៨០៨.៧៦៤	២៨៦២៧.៧៨៣	៨០.៧២២.៨០៨
ភាគរយដែលបានទទួលបាននូវការបង់ប្រាក់ ១-៨ កើតឡើង	២៨៦២៧.៧៨៣	៨០.៧២២.៨០៨	១៧.៨០៨.៧៦៤	១៧.៨០៨.៧៦៤	២៨៦២៧.៧៨៣	៨០.៧២២.៨០៨	១៧.៨០៨.៧៦៤	១៧.៨០៨.៧៦៤	២៨៦២៧.៧៨៣	៨០.៧២២.៨០៨
សរុបបំណុលលម្អិតសរុបក្នុងការបង់ប្រាក់ ១-៨ កើតឡើង	២៨៦២៧.៧៨៣	៨០.៧២២.៨០៨	១៧.៨០៨.៧៦៤	១៧.៨០៨.៧៦៤	២៨៦២៧.៧៨៣	៨០.៧២២.៨០៨	១៧.៨០៨.៧៦៤	១៧.៨០៨.៧៦៤	២៨៦២៧.៧៨៣	៨០.៧២២.៨០៨

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់សង្ខេបបន្ថែមពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

		ដំណាច់ការិយបរិច្ឆេទ ៩ខែ			
	កំណត់សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ២៨)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដុល្លារអាមេរិក (កំណត់សម្គាល់ ២៨)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ ទទួលបានពី/					
ប្រើប្រាស់ក្នុងប្រតិបត្តិការ		១៩	៩៦២៩៩៣០២	(៣៩៩៩៧២៩៩)	៣០៩៩០២១១
ការប្រាក់បានទទួល			៦៩៣០៧២០៨	៦៩៩៩៧២៩៩	១៩៩៩៩៩៩៩
ការប្រាក់បានបង់			(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)
ឈ្នួលប្រាក់ចំណូលបានបង់			៩៩៩៩៩៩៩៩	៩៩៩៩៩៩៩៩	២៩៩៩៩៩៩៩
អត្ថប្រយោជន៍បុគ្គលិកប្រាក់បានបង់			(៩៩៩៩៩៩៩៩)	(៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)
សាច់ប្រាក់សុទ្ធ ទទួលបានពីសកម្មភាពប្រតិបត្តិការ			៧៩៩៩៩៩៩៩	១៩៩៩៩៩៩៩	១៩៩៩៩៩៩៩
លំហូរទឹកប្រាក់បានពីសកម្មភាពវិនិយោគ					
ប្រាក់បញ្ញើ និងប្រាក់បញ្ញើប្រាក់បញ្ញើ					
ជាតិក្រៅប្រទេស - ការប្រាក់បញ្ញើសាច់ប្រាក់		៨	(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)
ការទិញប្រាក់ និងប្រាក់		៨	(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)
ការទិញប្រាក់សកម្មភាព		៨	(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)
សាច់ប្រាក់ ទទួលបានពីការលក់ប្រាក់ និងប្រាក់			៧៩៩៩៩៩៩៩	១៩៩៩៩៩៩៩	៧៩៩៩៩៩៩៩
សាច់ប្រាក់សុទ្ធ បានប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ			(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ ទទួលបានពីប្រាក់កម្ចី			៩៩៩៩៩៩៩៩	៩៩៩៩៩៩៩៩	៩៩៩៩៩៩៩៩
ការទូទាត់សាច់ប្រាក់កម្ចី			(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)
សាច់ប្រាក់ ទទួលបានពីអនុបណ្ណាល័យ			-	៩៩៩៩៩៩៩៩	-
ការទូទាត់ បំណុលប្រាក់កម្ចី			(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)
និងអនុបណ្ណាល័យ			(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)
ការទូទាត់ បំណុលប្រាក់កម្ចី			-	(២៩៩៩៩៩៩៩៩)	-
ការទូទាត់ បំណុលប្រាក់កម្ចី			(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)
បំណុលប្រាក់កម្ចី ទទួលបានពីការលក់			(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)
សាច់ប្រាក់សុទ្ធ (ប្រើប្រាស់ក្នុង) ទទួលបានពីសកម្មភាពហិរញ្ញប្បទាន			(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)	(២៩៩៩៩៩៩៩៩)
ការកើនឡើងនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
និងសាច់ប្រាក់សមមូល			៩៩៩៩៩៩៩៩៩	៩៩៩៩៩៩៩៩៩	៩៩៩៩៩៩៩៩៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលបានពីការិយបរិច្ឆេទ					
លើកលែងតែការប្រើប្រាស់ប្រាក់			-	-	(២៩៩៩៩៩៩៩៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលបានពីការិយបរិច្ឆេទ		១៩	៩៩៩៩៩៩៩៩៩	៩៩៩៩៩៩៩៩៩	៩៩៩៩៩៩៩៩៩

កំណត់សម្គាល់ដែលបានកាត់ចេញពីរបាយការណ៍ហិរញ្ញប្បទានសង្ខេបបន្ថែមពេល ១១